



ព្រះរាជាណាចក្រកម្ពុជា

សាធារណកម្មបានិសុទ្ធនការអនុវត្តន៍យុត្តិធម៌បង្កើតយុត្តិធម៌រាជរដ្ឋបានិ

សេវាទេរ៉េណ៍លានំ

ស្ថិតិ

គោលការណ៍សំខាន់រៀបចំប្រព័ន្ធនគ្គល់

សក្រុមការក្រសួងក្រសួងប្រជាធិបតេយ្យក្នុងរៀបចំប្រព័ន្ធនគ្គល់

NCDD Library



000469

ខែមិថុនា ឆ្នាំ២០០៩

លេខាជិករដ្ឋាភិបាល ន.ជ.អ.ប

ព័ត៌មានលើកទី១ ចំនួន ៥,០០០ច្បាប់

ក្រសួងពេទ្យនគរបាល
ជាតិ សាសនា ព្រះមហាក្សត្រ

កន្លែង: កម្មាធិការបានតិស្ស្រាប់ការអភិវឌ្ឍនភាពចំណេះ
ដែលបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន (គ.ប.ប)

លេខ.. ឈ្មោះ/ស.ស.ស/គ.ប.ប

សេចក្តីផ្តើម

ស្តីពី

ការបានតិស្ស្រាប់ការអភិវឌ្ឍនភាពនៃស្តីពីគោលនយោបាយនៃការអនុវត្ត
សំខាន់ៗជាមុននូវនិស្ស្រាប់ការអភិវឌ្ឍនភាពខ្លះគ្នាបានតិស្ស្រាប់ការបាន

នៅខែ

យុទ្ធសាស្ត្រ: កម្មាធិការបានតិស្ស្រាប់ការអភិវឌ្ឍនភាពចំណេះដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន

- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន
- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន ៨៩/២០១៩ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើប្រាប់ឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន
- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន ៩៧/២០១៩ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើប្រាប់ឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន
- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន ១២/២០១៩ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើប្រាប់ឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន
- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន ១៨/២០១៩ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើប្រាប់ឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន
- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន ២៤/២០១៩ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើប្រាប់ឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន
- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន ២៩/២០១៩ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើប្រាប់ឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន
- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន ៣៦/២០១៩ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើប្រាប់ឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន
- ឯកសារឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន ៤៣/២០១៩ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើប្រាប់ឱ្យបានដោះស្រាយនៅខ្លះគ្នាបានតិស្ស្រាប់ការបាន

សេចក្តី

ព្រមទាំង ១.~

នាក់អីរូបីច្បាប់ទូរស័ព្ទវិការណ៍លើស្តីពី ការលាងការណ៍សំខាន់ជាមួលដ្ឋានសម្របការគ្រប់គ្រង
ផ្សេលដ្ឋានការប្រាកាឆិតិយុត្តិការប្រើប្រាយផ្សេលការណ៍ទាំង ១២តួ ក្រុង ស្រុក ខណ្ឌអនុវត្តន៍ទៅ
និងការកិច្ចរបស់ខ្លួនសម្រាប់ស្តីពីការប្រើប្រាយផ្សេលការណ៍ទាំង ១២តួ ក្រុង ស្រុក ខណ្ឌ ។

ព្រមទាំង ២.~

ក្រុមប្រឹក្សា និងគណៈអភិទាមការណ៍ទាំង ១២តួ ក្រុង ស្រុក ខណ្ឌទាំងអស់ត្រូវអនុវត្តន៍ទៅ
និងការកិច្ចរបស់ខ្លួន តាមការណ៍លើស្តីពីការប្រើប្រាយផ្សេលការណ៍ទាំង ១២តួ ។

ព្រមទាំង ៣.~

ឯកសារនេះត្រូវបានដោះស្រាយដោយក្រុមប្រឹក្សាដើម្បី ក្នុងការកិច្ចរបស់ខ្លួន និងការប្រើប្រាយផ្សេលការណ៍ទាំង ១២តួ ក្រុង ស្រុក ខណ្ឌ ។

ព្រមទាំង ៤.~

សេចក្តីសរុបទេស មានប្រសិទ្ធភាពអនុវត្តន៍ប៉ុណ្ណោះនូវការប្រើប្រាយផ្សេលខាងក្រោម ។



ចុះថ្ងៃ

- ក្រុមប្រឹក្សា និងការណ៍លើស្តីពីការប្រើប្រាយផ្សេលការណ៍ទាំង ១២តួ
- ក្រសួងរោងចក និងក្រសួងរៀបចំសាធារណ៍
- ក្រសួងពេទ្យ

មាតិកា

៩

អារម្មណ៍

៩

ផែនការ

ឯកសារនៃការងារបច្ចេកទេសក្នុងក្រសួងពេទ្យ

របៀប និង ការងារ នៃក្រសួងពេទ្យ

១. ទស្សនកម្មភាពក្នុងក្រសួងពេទ្យ	៣
១.១. និយមនីយ	៣
១.២. ភាពខុសត្រាវារិយជាមុនការ	៥
១.៣. មូលដោតទៅនៃការអនុវត្តកំណែក្រោម	៧
១.៤. គោលដៅនៃកំណែក្រោម	៥
១.៥. ក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់សម្រាប់គោលក្រោម	៥
១.៥.១ ក្របខណ្ឌគោលនយោបាយ	៥
១.៥.២. ក្របខណ្ឌច្បាប់	១២
២. បន្ទុកត្រួតពេទ្យ និងការគ្រប់គ្រងរដ្ឋបាល	១៤
២.១. ការងារបច្ចេកទេស	១៤
២.២. ការងារបច្ចេកទេស	១៤

២.៣.	រដ្ឋបាលជកភាព	១៩
២.៤.	ការអភិវឌ្ឍតាមលេបប្រជាធិបតេយ្យ	១៧
៣.	រចនាសម្ព័ន្ត និងក្នុងទី ការកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ	២០
៣.១.	រចនាសម្ព័ន្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ	២០
៣.២.	គ្នាទី ការកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ	២១
៣.២.១.	ក្រុមប្រឹក្សា	២១
៣.២.២.	គណៈកម្មាធិការនាគារបស់ក្រុមប្រឹក្សា	៣៤
៣.២.៣.	គណៈអភិបាល	៣៥
៣.២.៤.	នាយករដ្ឋបាល	៤៣
៣.២.៥.	បុគ្គលិក និងអង្គភាពរបស់ក្រុមប្រឹក្សា	៤៥
៣.២.៦.	គណនេយ្យភាព	៤៦
៤.	ទំនាក់ទំនងរវាងថ្នាក់រដ្ឋបាលនិមួយា	៤៦
៤.១.	ទំនាក់ទំនងរវាងក្រុមប្រឹក្សាបានិជ្ជការ ជាមួយក្រុមប្រឹក្សា	
	ខណ្ឌ ក្រុមប្រឹក្សាសង្គាត់	៤៦
៤.២.	ទំនាក់ទំនងរវាងក្រុមប្រឹក្សាប្រឃុំជាមួយក្រុមប្រឹក្សាសង្គាត់	៥០
៤.៣.	ទំនាក់ទំនងរវាងក្រុមប្រឹក្សាប្រឃុំខេត្តជាមួយក្រុមប្រឹក្សាប្រឃុំ	
	ក្រុមប្រឹក្សាស្ថុក ក្រុមប្រឹក្សាយុ ក្រុមប្រឹក្សាសង្គាត់	៥០
៤.៤.	ទំនាក់ទំនងរវាងក្រុមប្រឹក្សាស្ថុក និងក្រុមប្រឹក្សាយុ សង្គាត់	៥៧
៤.៥.	ទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ	៥៨

៤.៥.១. គោលការណ៍ទូទៅ ៥៣

៤.៥.២. តួនាទីរបស់ក្រសួង ស្ថាបន្ទេសវត្ថាកំដាតិ ៥៦

៤.៥.៣. តួនាទីរបស់ គ.ជ.អ.ប ៥៧

ផ្នែកទី២

កម្រិតបច្ចេកទេសជាភាសាអង់គ្លេសខ្លួនគ្នាតែងក្រាមចំណាំ

១. ផ្នែកកិច្ចការរដ្ឋបាល ៦១

២. ផ្នែកគ្រប់គ្រងបុគ្គលិក ៦៣

៣. ផ្នែកគ្រប់គ្រងព្រៃសម្រាតិ ៦០

៤. ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ៦៤

៥. ផ្នែកកសាងដែនការអភិវឌ្ឍន៍ និងកម្មវិធីនិយាយ ៦៥

ផ្នែកទី៣

កម្រិតបច្ចេកទេសជាភាសាអង់គ្លេសប្រចាំឆ្នាំ

១. អំពីការរៀបចំបចេបញ្ជាផ្នែកក្នុង ៨៤

២. និមសាធនេះគ្នាបានផ្នែកក្នុងក្រុមប្រឹក្សា ៨៦

២.១. ពាក្យតនឹះ ៨៧

២.២. អំពីកិច្ចប្រជុំក្រុមប្រឹក្សា ៨៨

២.៣. អំពីរបៀបប្រជុំក្រុមប្រឹក្សា ៨៩

២.៤. អំពីធនាគារ និងសេចក្តីសម្រេចនាការបស់ក្រុមប្រឹក្សា ៩០២

២.៥. សិទ្ធិអំណាចរបស់ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សា ៩០៥

២.៦. អំពីគណៈកម្មាធិការរបស់ក្រុមប្រឹក្សា ៩០៨

២.៣.	ក្នុងទី ការគិច្ច និងសិទ្ធិរបស់គណៈអភិបាល និងនាយករដ្ឋបាល	១០៥
២.៤.	ការខកខានមិនបានចូលរួមប្រជុំ	១១១
២.៥.	ការពេកប្របទបញ្ជាផ្ទៃក្នុង	១១៣

ផ្នែកទី៤

គារង្រៀចចំដែលការសរុបតាមអនុវត្តន៍ក្នុងប្រព័ន្ធឌីជីថ្វា

១.	ទស្សនការនៃការរៀបចំដែនការសរុបតាមការងារ	១១៤
២.	ដែនការសរុបតាមការងាររយៈពេលបីខែរបស់ក្រុមប្រឹក្សា	១១៥
៣.១.	គោលបំណង	១១៧
៣.២.	អ្នកពាក់ព័ន្ធ និងក្នុងទី	១១៨
៣.៣.	ជិះឈើការរៀបចំដែនការការងារសរុបតាមរយៈពេលបីខែ	១១៩
៣.៤.	ការអនុវត្តដែនការសរុបតាមការងារ	១២៨
៣.៥.	ការពាមដានត្រួតពិនិត្យ និងរបាយការណ៍	១២៩

អារម្មកថា



លេខាជិតារដ្ឋានអណៈកម្មាជិតារជាតិសម្រាប់ការអភិវឌ្ឍតាមលេប
ប្រជាជិបនេយ្យនៅថ្ងៃកំព្រមជាតិ (គ.ជ.អ.ប) រហូមចំសៀវភៅនេះ
ទ្វីងក្នុងគោលបំណងដើម្បីធ្វើឱ្យដែលការកំណែណងអាជអនុវត្តក្នុងនាទិនិង
ការកិច្ចរបស់ខ្លួនឱ្យស្របតាមស្ថាផីនេះ ឆ្វាប់ស្តីពីការត្រួតព្រមទាំងការអភិវឌ្ឍតាមការ
ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបច្ចុលការកំណែណងអាជអនុវត្តក្នុងនាទិនិង
ការកិច្ចរបស់ខ្លួនឱ្យស្របតាមស្ថាផីនេះ ឆ្វាប់ស្តីពីការត្រួតព្រមទាំងការអភិវឌ្ឍតាមការ
ខេត្ត ក្រុង ស្រុក ខណ្ឌ។

សៀវភៅនេះចំណែកចេញជាបូន្មផ្តើកជំទៅដែលរួមមាន :

- ផ្តើកទី១ : ទស្សនការនឹងការកំណែណងអាជអនុវត្តក្នុងនាទិនិងការអភិវឌ្ឍតាមការ
ខេត្ត ក្រុង ស្រុក ខណ្ឌ
- ផ្តើកទី២ : របៀបប្របត្រួតព្រមទាំងការអភិវឌ្ឍតាមការកិច្ចរបស់ក្នុងនាទិនិងការ
ខេត្ត ក្រុង ស្រុក ខណ្ឌ
- ផ្តើកទី៣ : ការរៀបចំបច្ចេកវិទ្យាដែុក្នុងរបស់ក្នុងនាទិនិងការ
ខេត្ត ក្រុង ស្រុក ខណ្ឌ
- ផ្តើកទី៤ : ការរៀបចំដែនការសកម្មភាពការងាររបស់ក្នុងនាទិនិងការ
ខេត្ត ក្រុង ស្រុក ខណ្ឌ

ទៅនឹងការរៀបចំនេះ មានខ្លួនធមានចំណាំលម្អិតកើត កំណែន
ជិតារដ្ឋាន គ.ជ.អ.ប សង្ក្រឹមថា ឯកសារនេះនឹងក្រាយជាមួលដ្ឋានសម្រាប់
គោលការណ៍សំខាន់ៗជាមួលដ្ឋានសម្រាប់ត្រួតព្រមទាំងកំណែណងអាជអនុវត្តក្នុងនាទិនិងការ
ខេត្ត ក្រុង ស្រុក ខណ្ឌ។

ត្រូសត្រាយផ្ទុវិញ្ញ្យក្រោមប្រើក្បាហាយត្តិទី១ ដែលទើបជាប់ឆ្នោតត្រឹះនៅថ្ងៃការងារជាក់
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជីវកម្មបំពេញការងាររបស់ខ្ពស់នានា ។

លេខាធិការដ្ឋាន គ.ជ.អ.ប កំពុងសម្របសម្រួលរៀវបចំលិខិតបន្ទាន់
នានាដារច្រៀន ដែលត្រូវដោយច្បាប់ស្តីពីការត្រួតព័ត៌មាននៃបន្ទាន់ ខេត្ត
ក្រុង ស្រុក ខណ្ឌ ។ បន្ទាប់ពីមានលិខិតបន្ទាន់ទាំងនេះ លេខាធិការដ្ឋាននឹង
ពិនិត្យ និងកែសម្រួលសេវាដោយការណាំនេះជាបន្ទូបន្ទាប់ឱ្យស្របតាមការវិវឌ្ឍ
នៃកំណែប្រមូលដ្ឋានដោយប្រាក់ក្រោមជាតិ ។

លេខាធិការដ្ឋាន គ.ជ.អ.ប នឹងទទួលស្ថាតមនឹងជានិច្ចនូវមគ្គិទិន្ថែន
ស្ថាបនា ដើម្បីកែលមុងកសារនេះឱ្យការនៃតំបន់សេវានគ្គិំចែងឡើង ។

ពេជ្ជកវិទ

ជាតុយនិជាននឹងខាងក្រោមនៃប្រជាធិបតេយ្យ
ស្ថិតិភាពរក្សាប់រក្សាលដ្ឋីជាទរាប់ជាសិ
មេដ្ឋាន ប្រើបាន ប្រើបាន ធម្មូល

១. នស្សនទាននៃកំណត់មធ្យប្រជុំនិងដំណឹងក្នុងការ និងវិសាវម្មការ

១.១. សិរីយោចន័យ

៩.៩.៩. វិម្មការ

វិម្មការមានឯងយថា រាជរដ្ឋាភិបាល ប្រគល់ព្យាការជាម្ចាស់ នើង មុខងារ សិទ្ធិអំណាច ការទេរូលខុសត្រូវ និងផនធាន (ហិរញ្ញវត្ថុ ត្រពូសម្បតី និងបុគ្គលិក) ឱ្យទៅត្រូវបានដាក់ក្រោមជាតិ ដូចជា ក្រុមបីក្សាបាទ នានឹង ក្រុមបីក្សាមេឡុ ក្រុមបីក្សាបង ក្រុមបីក្សាលុក ក្រុមបីក្សាហេឡុ ក្រុមបីក្សាយំ ក្រុមបីក្សាសង្គាត់ ដើម្បីផ្តើមបានទៅនឹងតម្រូវការរបស់ មួលដ្ឋាន ។

ឧទាហរណ៍ :

រាជរដ្ឋាភិបាលបានធ្វើការចំនួន ៤០លានរៀល សម្រាប់ជាថីការរបស់ រដ្ឋាភិបាលប្រុកមួយក្នុងគោលដៅនៃការអភិវឌ្ឍ ។ ក្រុមបីក្សាប្រុកនោះមាន ការជាម្ចាស់ក្នុងការត្រូវបានបង្កើតឡើង មាត្រាបែង និងប្រើប្រាស់ជីវានេះ ដើម្បីផ្តើម បានទៅនឹងតម្រូវការអាជីវការបន្ថែម ដោយធ្វើការការពារកម្មវិធីនិយោត និងផែនការអភិវឌ្ឍន៍ប្រុក ដែលបានអនុម័តដោយក្រុមបីក្សា ដូចជាសម្រាប់ ជីកអណ្តុំនិកស្អាត ដូសជុលដ្ឋូល និងជុំព្យូទ័រដែលមានការបង្កើតឡើង ក្នុងត្រូវការនៅក្នុងសហគមន៍តាមតម្រូវការរបស់ប្រជាពលរដ្ឋជាថី ។

ក្នុងន័យនេះ ថ្ងៃការ៤០លានរៀល នគរបាលបានផ្តល់ទូវការពាណិជ្ជកម្មសំខុចការ
ត្រប់ត្រង់ដល់ក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាមានការពាណិជ្ជកម្មសំខុចការដើម្បី
និសកម្រោងមួយចំនួនដើម្បីផ្តល់សេវាឌុំនិងប្រជាពលរដ្ឋ ដោយប្រើប្រាស់ថ្ងៃកា
នេះ។ ទៅបីជាយ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់ថ្ងៃការទាំងនេះ ក្រុមប្រឹក្សា
ត្រូវតែអនុវត្តតាមនិតិវិធីដែលបានចែងក្នុងឆ្នាប់ និងលិខិតបទដ្ឋានស្តីពីថ្ងៃកា
ប្រុក។

១.១.២. វិសហមជ្រើរ

វិសហមជ្រើរមានន័យថា រាជរដ្ឋាភិបាល ប្រភពធម៌ ស្ថាប័ន ធ្វើប្រតិក្ស
កម្ម មុខងារ សិទ្ធិអំណាច និងផនធាន (ហិរញ្ញវត្ថុ ត្រពូលមួគ្តិ និងបុគ្គលិក)
ទៅអនុការពារក្រោមបង្កាប់ បូឌីក្រុមប្រឹក្សាប្រកែលណាមួយ ដើម្បីអនុវត្ត
មុខងារនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ប្រព័ន្ធដែលនោះ។ ក្នុងន័យនេះ
ការពាណិជ្ជកម្មសំខុចបានផ្តល់ជូនអនុការពារក្រោមបង្កាប់ ប្រក្រុមប្រឹក្សាទ្វីយ។ រាជ
រដ្ឋាភិបាល ប្រភពធម៌ ស្ថាប័ននៃរាជរដ្ឋាភិបាលបានរក្សាទុក្សវិវាទជាមួយនោះ។

ឧទាហរណ៍ ១ :

ក្រសួងកសិកម្ម ធ្វើប្រតិក្សកម្មមុខងារផ្សេងៗផ្សាយបច្ចេកទេសកសិកម្ម
ទៅឱ្យមន្ត្រីរកសិកម្មខេត្ត ព្រមទាំងផ្តល់ផនធាន និងបច្ចេកទេសឱ្យមន្ត្រីរកសិកម្ម
ខេត្ត ដើម្បីផ្សេងៗផ្សាយដល់ប្រជាកសិករនៅក្នុងខេត្តរបស់ខ្លួន។ មន្ត្រីរកសិកម្ម
ខេត្តធ្វើការផ្សេងៗផ្សាយបច្ចេកទេសកសិកម្ម តាមការណែនាំបស់ក្រសួងកសិកម្ម
និងក្នុងនាមជាតំណាងឱ្យក្រសួងកសិកម្ម។

ឧទាហរណ៍ ២ :

ក្រសួងមហាផ្ទៃ ធ្វើប្រព័ន្ធក្នុងមុខងារធ្វើសេចក្តីថ្លែងអគ្គនាយកូលដ្ឋាន ទៅឱ្យក្រោមប្រព័ន្ធប្រជុំក្រោម ហើយអភិបាលស្ថុក្រោមប្រព័ន្ធដឹងអនុវត្តការងារនេះ ក្នុងនាមក្រុមប្រឹក្សារបស់ខ្ពស់ ។ ក្នុងការធ្វើប្រព័ន្ធក្នុងមុខងារនេះ ក្រសួង មហាផ្ទៃនិងផ្តល់នូវធនធាន និងការបណ្តុះបណ្តាលសមត្ថភាព ដល់អភិបាល ស្ថុក និងមន្ត្រីរក្សាសៀវភៅអគ្គនាយកូលដ្ឋាន ។ អភិបាលស្ថុក និងមន្ត្រីរក្សា សៀវភៅអគ្គនាយកូលដ្ឋានស្ថុក អនុវត្តការចម្លងសំបុត្រអគ្គនាយកូលដ្ឋានជូន ប្រជាពលរដ្ឋក្នុងស្ថុករបស់ខ្ពស់ តាមការណែនាំពីក្រសួងមហាផ្ទៃ និងក្នុងនាម ក្រសួងមហាផ្ទៃ ។

១.២. ភាពខុសត្រានទីមជ្ឈមណ្ឌល និងទិន្នន័យមជ្ឈមណ្ឌល

តាមរយៈនិយមន័យទាំងពីរខាងលើ ភាពខុសត្រានរាងវិមាល្បករ និង វិសហមជ្វករត្រូវបានកំណត់ជូនប្រជាម្ល័យ :

វិមាល្បករ	វិសហមជ្វករ
- គោលបំណងដើម្បី ធ្វើឱ្យប្រសើរ ឡើងនូវការត្រូវប្រជាម្ល័យបែប ប្រជាធិបាលពួយ និងអភិបាលគិច្ច លូនវិញ្ញាក់រដ្ឋបាលក្រោមជាតិ	- គោលបំណងដើម្បីបង្កើតការទទួល ឱ្យប្រសើរបស់ដួងឱ្យទៅដិតប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវា សាធារណៈដល់ប្រជាពលរដ្ឋការដែល រក្សាស និងមានប្រសិទ្ធភាព

៩. នស្សននទាននៃកំណត់និមួយជាប្រព័ន្ធឌីជីវិសហមជ្រការ

<ul style="list-style-type: none"> - អង្គភាពអនុវត្ត គឺជានិតិបុគ្គលដាច់ដោយខ្សែក - មានតំណាងដែលកើតឡើងពីចេះផ្លាស់បានប្រជាធិបតេយ្យ - ធ្វើជាតំណាងឱ្យអ្នកបោះឆ្នោត - ទទួលខុសត្រូវដាច់ចំពេះអ្នកបោះឆ្នោត និងប្រយោជន៍ពេះរាជរដ្ឋភាគី - តម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ - មានថីការ ហិរញ្ញវត្ថុ បុគ្គលិក ម្រោះ សម្បត្តិដោយខ្សែក - ទទួលជំណាញពាមរយៈការផ្តល់ជាតិ - មានភាពជាម្នាស់ក្នុងការអនុវត្ត 	<ul style="list-style-type: none"> - អង្គភាពអនុវត្តមិនមែនជានិតិបុគ្គលដោយខ្សែកពីច្បាក់ជាតិឡេតាំង - មត្តិអនុវត្តកើតឡើងពីការនេះតាម - ធ្វើជាតំណាងឱ្យរាជរដ្ឋភាគីបាលច្បាក់ជាតិ - ទទួលខុសត្រូវដាច់ចំពេះរាជរដ្ឋភាគីកិច្ចបាលច្បាក់ជាតិ - មិនតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ - ថីការ ហិរញ្ញវត្ថុ បុគ្គលិក ម្រោះ សម្បត្តិជារបស់ជាតិ - ទទួលជំណាញពាមរយៈការធ្វើប្រព័ន្ធកុកម្មពីច្បាក់ជាតិ - អនុវត្តក្នុងនាមស្ថាប័នដែលធ្វើប្រព័ន្ធកុកម្មឱ្យ
--	---

ផ្ទេរនៃវិមជ្រការ និងវិសហមជ្រការ គឺជារបៀបប្រព័ន្ធដីជីវិសហមជ្រការ បុន្ណែរបៀបប្រព័ន្ធដីជីវិសហមជ្រការ ជាការបំពេញឱ្យក្រោមនឹងក្រោមនឹងក្រោម បំណងរួម គឺសំដែរកំណត់និមួយជាប្រព័ន្ធឌីជីវិសហមជ្រការ និងប្រសិទ្ធភាពនៃការផ្តល់សេវាក្រសាន់ ដើម្បីផ្តល់សេវាក្រសាន់ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

១.៣. អ្នកប្រជាធិបតេយ្យនៃការគេងទីផ្លូវការ

រាជរដ្ឋាភិបាលថា តើអ្នកប្រជាធិបតេយ្យនៃការកំណត់ច្បាស់ប្រជាធិបតេយ្យការ និងវិសាទម្មជាការ គឺជាមធ្យាបាយដឹងមានប្រសិទ្ធភាពក្នុងការបង្កើតសេវាសាធារណៈ ឱ្យការនៃតែងទៅជួយប្រជាពលរដ្ឋ ហើយវិញចានីនឹងទីផ្លូវការនូវឯណិតប្រជាធិបតេយ្យការ ដែលប្រយោជន៍ ដំឡើងបីប្រចាំខែងក្រោម :

- ទី១ : ប្រជាពលរដ្ឋអាជមានលទ្ធភាពចូលរួមយ៉ាងសកម្មនៅក្នុងការធ្វើសេចក្តីសម្រចចិត្តនៅមូលដ្ឋាន ដែលនេះគឺជាការពារិនិងពារិកទូវការចូលរួមជាមោរណៈ នៅក្នុងការអភិវឌ្ឍប្រចេសជាតិ។ ដើម្បីលទ្ធផលនៃការចូលរួមនេះ តម្រវការ និងអាជីវការ នាសារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានគិតគូរយកចិត្តទុកដាក់ និងធ្វើយកបាននៃការធ្វើសេចក្តីសម្រចចិត្តការនៃមានការធ្វើសេចក្តីសម្រចចិត្ត។ ដូច្នេះ តាមរយៈការអនុវត្តកំណត់ច្បាស់ប្រជាធិបតេយ្យ និងការប្រើប្រាស់ផែនទានការនៃមានការប្រសិទ្ធភាព និងការសំគាល់ការកំណត់ច្បាស់ប្រជាធិបតេយ្យ។
- ទី២ : ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ននៅថ្ងៃថ្ងៃ ជាតិការនៃតែរបៀប និងមានប្រសិទ្ធភាព ព្រោះអ្នកទទួលខុសត្រូវក្នុងការផ្តល់សេវាទាំងនោះត្រូវបានដោរ បូបង្កើតឱ្យទៅជួយប្រជាធិបតេយ្យ។

- ទី៣ : ការបង្កើនូវលទ្ធផលនៃការកែវគ្រប់គ្រងជាន់នៅមួលដ្ឋានសម្រាប់ផ្តល់សេវា និងការអភិវឌ្ឍបន្ថែមឡើង ដោយផ្តល់ព័ត៌មាននៃការបង្ហាញរបស់ប្រជាពលរដ្ឋ សង្គមសុវត្ថិភាព កំណើនការកែវគ្រប់គ្រងជាន់របស់អាជ្ញាធរមួលដ្ឋានក្នុងការវិនិយោគលើការអភិវឌ្ឍមួលដ្ឋាន និងការការត់បន្ទូយភាពព្រឹក។

១.៤. តោនបេវតែនកំណែនាយក្រុម

ទិសដោនៃកំណែនាយក្រុមនិងជ្វការ និងវិសហមជ្វការ គឺជីវិបង្កើត និងលើកកម្មសំការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្ងៃកំព្រោមជាតិ។ កំណៈទស្សនក្រប់គ្រងការ និងវិសហមជ្វការមានគោលដៅជាយុទ្ធសាស្ត្របីតី៖

- ពង្រៀនពង្រៀកលទ្ធផ្លូវប្រជាធិបតេយ្យសេវាបុប្ផរក្រោមឱ្យមួលដ្ឋាន
- លើកកម្មសំការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និង
- ជុរញ្ញកិច្ចអភិវឌ្ឍមួលដ្ឋាន និងការការត់បន្ទូយភាពព្រឹកតាមរយៈការបង្គលក្នុងការបង្ហាញរដ្ឋិច្ចលរូមក្នុងការធ្វើសេចក្តីសម្រេច ចិត្តទាក់ទងនិងកម្រវការចំណាំនៅមួលដ្ឋាន សំដោលើកកម្មសំភាពជាមាសរបស់សហគមន៍មួលដ្ឋាន។

ផ្ទាល់ខ្លះ ដើម្បីធ្វើឱ្យបាននិងគោលដៅជាយុទ្ធសាស្ត្រខាងលើ កំណៈទស្សនក្រប់គ្រងការចំណាំនៅក្នុងការបង្ហាញរដ្ឋិច្ចលរូមក្នុងការធ្វើសេចក្តីសម្រេច ចិត្តទាក់ទងនិងកម្រវការចំណាំនៅមួលដ្ឋាន សំដោលើកកម្មសំភាពជាមាសរបស់សហគមន៍មួលដ្ឋាន។

តួអគាលបំណងដើម្បី :

- ធានាយុរាមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទូលំទូលាយ សំដែរ ពង្រីមមួលដ្ឋានត្រីសម្រាប់ខ្សែសេដ្ឋកិច្ចនៅមួលដ្ឋាន
- ធានាយុរាប្រជាពលរដ្ឋប្រចាំរូបមានឱកាសសិត្សក្នុងការចូលរូម ឱ្យបច្ចុប្បន្នដែនការអភិវឌ្ឍន៍មួលដ្ឋានរបស់ខ្លួន
- បង្កើតនូវបរិយាតាសប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រចាំតួអគាលបំណង ដន្លានធម្មជាតិ និងសម្រាប់ការផ្តល់សេវាសារណៈប្រកបដោយ គុណភាព ដើម្បីធ្វើឱ្យបញ្ជីត្រូវការរបស់ប្រជាពលរដ្ឋ និងការតែបន្ទូយភាពព្រឹក ដោយធ្វើតារាយកចិត្តទុកដាក់ទៅលើ ជនព្រឹក ក្រុមជនងាយរងគ្រោះ ជនជាតិដើម ជនជាតិភាគតិច ស្រី និងកុមារ យុវជន យុវនានី... ។

១.៥. ក្រុមចំណ្ឌោតនៃយោបាយ និងក្រុមចំណ្ឌោតនៃសម្រាជ សំវូត្រីដែលប្រចាំថ្ងៃនៃក្រុមចំណ្ឌោតនៃសម្រាជ និងក្រុមចំណ្ឌោតនៃក្រុមចំណ្ឌោតនៃសម្រាជ

១.៥.១. ក្រុមចំណ្ឌោតនៃយោបាយ

កំណែទម្រង់រិយាជ្ញការ និងវិសហមជ្ជការនៅកម្ពុជា ត្រូវបានផ្តល់ជូន និងយកចិត្តទុកដាក់តាំងពីក្រោយការបានឆ្លោះឆ្លងកែលផ្លូវទៅក្នុងប្រទេស ហើយនឹង ត្រូវបានយកចិត្តទុកដាក់កាន់ដែលខ្សោយឡើង នៅក្នុងភាសាត្រូវិធីថ្លែងការដោយកិច្ចការ បាលកម្ពុជា ។ តាមរយៈសមិទ្ធភាពដែលដោតជួយនៃការយកចិត្តទុកដាក់ និង អនុវត្តកំណែទម្រង់រិយាជ្ញការ និងវិសហមជ្ជការក្នុងភាសាត្រូវិធីថ្លែងការដោយកិច្ចការ បាលកម្ពុជា ។

បាល រាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមពីការអនុវត្តកំណែនប្រជុំរិយាយការ និងវិសេហមជ្វការឱ្យការនៃសិទ្ធិថ្មីចូលចិត្ត ក្នុងនៅរោង រាជរដ្ឋាភិបាលបានរៀបចំអនុម័តក្របខណ្ឌគោលនយោបាយមួយចំនួន ដើម្បីត្រួសត្រាយផ្លូវការប្រជុំនៃវិធីរាជការ និងវិសេហមជ្វការ :

- យុទ្ធសាស្ត្រចុះការណា និង
- ក្របខណ្ឌយុទ្ធសាស្ត្រនឹងកំណែនប្រជុំរិយាយការ និងវិសេហមជ្វការ

៩). យុទ្ធសាស្ត្រចុះការណា

អភិបាលកិច្ចលូ គឺជាស្តូលនៃយុទ្ធសាស្ត្រចុះការណាដីលក់កាលទី១ និងជីលក់កាលទី២ ដែលត្រូវបានទទួលស្ថាលជាបុរឈតក្នុងឱ្យបានដំឡើង សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព សមធិ និងយុត្តិធមិ ។ ដើម្បីសម្រេចនូវអភិបាលកិច្ចលូ រាជរដ្ឋាភិបាលផ្តានការយកចិត្តទុកដាក់កំណែនប្រជុំនិនិមួយចំនួននូវរូមមាន :

- ការប្រយុទ្ធប្រជាឌីនិងអំពើពុករលួយ
- កំណែនប្រជុំរាជរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធមិ
- កំណែនប្រជុំរាជរដ្ឋាភិបាលសាធារណៈ និង
- កំណែនប្រជុំរាជរដ្ឋាភិបាលកម្ពុជាប្រជាប់អារុធម៌

នៅក្នុងកំណែនប្រជុំរាជរដ្ឋាភិបាលសាធារណៈ រាជរដ្ឋាភិបាលចាត់ទុកថា កំណែនប្រជុំរិយាយការ និងវិសេហមជ្វការ មានសារ៖សំខាន់ចំពោះការកែលមួយគុណភាពនៃសវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរូម ។

២). ក្រុមខេណ្ឌយុទ្ធសាស្ត្រពីកំណែទេសចរណ៍ទិន្នន័យភាព និង វិសបាយជាជាន់

ក្រុមខេណ្ឌយុទ្ធសាស្ត្រពីកំណែទេសចរណ៍វិមានជាជាន់ និងវិសបាយជាជាន់គឺ
ជាប្រធានការការណែនកម្រិតវិមានជាជាន់ ដែលត្រូវបានអនុម័ត
ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសម្រាប់ប្រជុំពេញអនុគមន៍រដ្ឋមន្ត្រី នាថ្ងៃទី
១៧ ខែមីថ្ងៃឆ្នាំ២០០៥។

ក្រុមខេណ្ឌយុទ្ធសាស្ត្រពីកំណែទេសចរណ៍វិមានជាជាន់ និងវិសបាយជាជាន់
កំណែតែអំពី :

- ចក្ខុវិសយរបស់រដ្ឋាភិបាលអំពីកំណែទេសចរណ៍វិមានជាជាន់ថ្មីថ្មីក្នុងក្រោមជាតិ
- គោលដៅនៃយុទ្ធសាស្ត្រជាតិក្នុងកំណែទេសចរណ៍វិមានជាជាន់ និងវិសបាយជាជាន់
- វិសាលភាពនៃការអនុវត្តកំណែទេសចរណ៍វិមានជាជាន់ និងវិសបាយជាជាន់
- របៀបរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមរដ្ឋធមាលថ្មីក្នុងក្រោមជាតិនិមួយៗ
- ការណែនកម្រិតវិមានជាជាន់ និងវិសបាយជាជាន់ ដែលមានផលបែងពាល់
ផលប្រព័ន្ធគ្រប់គ្រងនៅតាមរដ្ឋធមាលថ្មីក្នុងក្រោមជាតិនិមួយៗ ។

១.៥.២. ប្រចាំឆ្នាំប្រចាំឆ្នាំ

ដោយផ្តើកតាមក្របខណ្ឌគោលនយោបាយខាងលើ រាជរដ្ឋាភិបាលបាន រៀបចំឱ្យមានថ្វាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលយុំ សង្កាត់ និងថ្វាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រោង ស្រុក ឈូក ដែលថ្វាប់ទាំងពីរនេះត្រូវបានកំណត់ថាគាត់ “ថ្វាប់រៀបចំអនុការ” ។

ក). ថ្វាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឈូក សង្កាត់

ថ្វាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលយុំ សង្កាត់ គឺជាមួលដ្ឋានត្រីសម្រាប់ រាជរដ្ឋាភិបាលថាគាប់ផ្តើមអនុវត្តកំណែទម្រង់វិសាមជ្រការ និងវិសាមជ្រការរបស់ខ្លួននៅថ្ងៃកំណើនយុំ សង្កាត់ ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០០៩ ។

ថ្វាប់នេះកំណត់ឱ្យក្រុមប្រឹក្សាយុំ សង្កាត់មានមុខងារពីរ គឺ :

- មុខងារដ្ឋាល់ដែលជាមុខងារប្រើកិច្ចការមួលដ្ឋាន គឺការប្រើប្រាស់ប្រយោជន៍ជូនប្រជាពលក្នុងយុំ សង្កាត់របស់ខ្លួន
- មុខងារជាក្រុកកំណត់របស់ក្រុមប្រឹក្សាយុំ សង្កាត់ ប្រព័ន្ធគ្រប់អំណាច របស់អាជ្ញាធររដ្ឋ ។

ខ). ថ្វាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឈូក នៅក្នុង ត្រូវការ ឈូក

ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិសាមជ្រការ និងវិសាមជ្រការ រាជរដ្ឋាភិបាលបានរៀបចំឡើងក្រោងថ្វាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រោង

៩. ទស្សននាន់ដែលប្រចាំរឿងផ្លូវការ និងវិសហមផ្លូវការ

ស្ថុក ខណ្ឌ ដែលចូរបំនេះត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជាណាចក្រកម្ពុជា
លេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភាឆ្នាំ២០០៨ ។

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រោង ស្ថុក ខណ្ឌ
គឺជាមូលដ្ឋានត្រឹសម្រាប់រាជរដ្ឋាភិបាល ហត្ថលេខាធិសាលការពីការអនុវត្ត
កំណែនប្រចាំរឿងផ្លូវការ និងវិសហមផ្លូវការនៅថ្ងៃកំណែនប្រចាំរឿងផ្លូវការ ខេត្ត ក្រោង ស្ថុក
ខណ្ឌ ។

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រោង ស្ថុក ខណ្ឌនេះ
មានគោលបំណងកំណត់ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រោង ស្ថុក ខណ្ឌ
តាមគោលការណ៍នៃរដ្ឋបាលនិងការដើម្បីបញ្ជីត ជីវិត និងធ្វើឱ្យមានចិវភាព
ដល់ការអភិវឌ្ឍនាមបែបប្រជាធិបតេយ្យតាមរយៈនយោបាយវិមានផ្លូវការ និង
វិសហមផ្លូវការ ។

ដើម្បីអនុវត្តក្របខណ្ឌច្បាប់ទាំងនេះ រាជរដ្ឋាភិបាលចំពោះត្រូវរៀបចំ
លិខិតបច្ចេកទេននានាដារចំនួនថ្ងៃ ហើយមានទីតាំងនៃការពិនិត្យ និងកំ
សច្រួលលិខិតបច្ចេកទេនទាំងនេះជាបន្ទូបន្ទាប់ដីនេះ ។

២. បង្កើតរដ្ឋមន្ត្រីទៅលក្ខណៈនាយកដៃការជាប្រព័ន្ធផ្លូវជាមុន នាយកដៃការ ខេត្ត ក្រុង ស្រុក ឃុំ

២.១. គោលចំណែន

ជាប្រព័ន្ធដែលរាយការណ៍ដោយតាមគោលចំណែន ខេត្ត ក្រុង ស្រុក ឃុំ
មានគោលបំណងកំណត់ការក្រប់គ្រងរដ្ឋមន្ត្រីនាយកដៃការជាប្រព័ន្ធ ខេត្ត ក្រុង ស្រុក ឃុំ
តាមគោលការណ៍នៃរដ្ឋមន្ត្រី និងមិនធ្វើការដោយតាមចំណែន ឱ្យបន្ថែមពេលពេលបំប្លាសម្រាប់
ដល់ការអភិវឌ្ឍតាមបំប្លាសម្រាប់តម្រូវការនៃយោបាយវិមានសាស្ត្រ និង
វិសបាយជាអ្នករបាយ។

២.២. គោលចំណែន

ក្នុងមកនេះទីកន្លែងប្រព័ន្ធឌីជីថាមព្រមទាំងគោលចំណែន និង ក្រុង
ផែនការក្រប់គ្រងរដ្ឋមន្ត្រីនាយកដៃការ ខេត្ត ក្រុង ស្រុក ឃុំ និង ក្រុង ស្រុក ឃុំ :

- ខេត្ត ក្រុង ស្រុក ឃុំ និង ក្រុង ស្រុក ឃុំ
- ក្រុង ស្រុក ឃុំ និង ក្រុង ស្រុក ឃុំ


ជាប្រព័ន្ធដែលរាយការណ៍បង្កើតរដ្ឋមន្ត្រី នាយកដៃការជាប្រព័ន្ធ និងមាត្រាងនៅថ្ងៃ
ដែលបានជាកំណត់រដ្ឋមន្ត្រី នាយកដៃការជាប្រព័ន្ធ និងមាត្រាងនៅថ្ងៃ
ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដៃការជាប្រព័ន្ធទៅក្នុងនឹងការរំបៀបដោយតាមគោលចំណែន ឱ្យបន្ថែមពេលពេលបំប្លាសម្រាប់
ការរំបៀបដោយតាមគោលចំណែន ឱ្យបន្ថែមពេលពេលបំប្លាសម្រាប់
និងស្ថានភាពជាកំណត់សង្គម និងមាត្រាងនៅថ្ងៃ នាយកដៃការជាប្រព័ន្ធទៅក្នុងនឹងការរំបៀប
ដោយតាមគោលចំណែន ឱ្យបន្ថែមពេលពេលបំប្លាសម្រាប់
ក្នុងនឹងការរំបៀបដោយតាមគោលចំណែន ឱ្យបន្ថែមពេលពេលបំប្លាសម្រាប់

មាត្រា ១៩៦ត្រូវចំណែងដៃនៅ រាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ យុំ សង្កាត់ ព្រះគ្រប់គ្រងតាមលក្ខខណ្ឌ ដែលមានក្នុងផ្សាយបែរចំអង្គភាព។

ដែលការពាយស្ថានីនេះនឹងរាយការក្នុងចុះហត្ថលេខានីមាត្រា ៤ និងមាត្រា ៥ នៃចំណែងដៃនៅ រាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ បាន កំណត់អំពីការរៀបចំទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចាប់ពីថ្ងៃនេះ។

- ភ្នំពេញជាការដារនីនៃព្រះរាជាណាចក្រកម្ពុជា
- រាជធានីភ្នំពេញចំការដារនីនៃព្រះរាជាណាចក្រកម្ពុជា សង្កាត់
- ខេត្តចំការដារ
 - ក្រុង បឹង ក្រោង ចំការដារ សង្កាត់
 - ស្រុក ចំការដារ យុំ និងជាសង្កាត់។

គម្រោងប្រចាំខែ នៃការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា



ផ្នែកតាមការកំណត់នេះ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា រូមមាន :

- រាជធានីភ្នំពេញ
- ខេត្ត ចំនួន ២៣
- ក្រុង ចំនួន ២៦
- ស្រុក ចំនួន ១៤៥
- ឈុំចំនួន ៨
- យុទ្ធសាស្ត្រ ៩៧៧
- សង្កាត់ចំនួន ២០៨

២.៣. ផ្នែកនៃការបង្កើតរបាយការណ៍

ថ្មាប់រៀបចំអង្គការបានព្រមទាំងបំពេញនូវបច្ចេកទេសម្ន័ន្ធ និងប្រព័ន្ធវគ្គប្រប់ប្រង ផ្នែកបាលរដ្ឋបាលខេត្ត ផ្នែកបាលក្រុង ផ្នែកបាលស្រុក និងផ្នែកបាលខណ្ឌ តាមគោលការណ៍នៃផ្នែកបាលឯកភាព ។

ដើម្បីធានានូវគោលការណ៍នៃផ្នែកបាលឯកភាព គ្រប់គ្រងរដ្ឋបាល គ្រប់គ្រងរដ្ឋបាលខណ្ឌ និងការបង្កើតរបាយការណ៍នៃផ្នែកបាលខណ្ឌ ។

- ម្ថាស់ការក្នុងការគ្រប់គ្រង ថាត់ថែងមុខងារ និងជនបានរបៀប ទាំងបិរញ្ញាណ បុគ្គលិក ប្រព័ន្ធសម្បត្តិរបស់ខ្លួន និង
- សមត្ថភាពសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនូវសកម្មភាព នៃការផ្តល់សេវាកម្ម និងការអភិវឌ្ឍន៍ដៃឡាត្រូវការ រួមទាំងការផ្តល់

សេវា និងការអភិវឌ្ឍន៍ដើម្បីបង្កើតប្រព័ន្ធឌីជីថល និងការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ការបង្កើតប្រជាពលនកភាពនៅរដ្ឋបាលទាំងនេះ គឺសំដែលការពិនិត្យ អង្គភាពរបស់រដ្ឋដើម្បីសម្របសម្រលនូវវាងសកម្មភាពរដ្ឋបាលសាធារណៈ នៅក្នុងដែនដើរបស់ខ្លួន ។

ឧទាហរណ៍ : ដើម្បីធានានូវគោលការណ៍នៃរដ្ឋបាលនកភាពក្នុងខេត្តមួយ មាននឹងយ៉ាង ក្រុមបីក្រារខេត្តនោះត្រូវមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រង ហាត់ចែងមុខងារ និងផន្ធទាន ដែលរួមមានផន្ធទានហិរញ្ញវត្ថុ បុគ្គលិក ត្រពូលម្មតិដែលខ្ពស់មាន និងត្រូវធ្វើការសម្របសម្រលសកម្មភាពនៃការ ផ្តល់សេវា និងការអភិវឌ្ឍន៍របស់មនុស្សជាតុជាត្រូវខេត្ត និងអង្គភាព នានាបស់រដ្ឋបាលដែលមាននៅក្នុងដែនដើរបស់ខ្លួន ។ ដើម្បីផ្តើមបានមូរ ការប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួន ។

២.៥. គារអភិវឌ្ឍន៍របស់ប្រជាធិបតេយ្យ

តាមគោលការណ៍ម្ចារបំប្លែនប្រជាធិបតេយ្យមាន :

- ភាពជាតំណាងសាធារណៈ : ក្រុមបីក្រារត្រូវអនុវត្តការងារ ក្នុងនាម និងធ្វើជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន


- សំយកាបរស់មួលដ្ឋាន : ក្រុមបីក្សារាជម្ចាស់ការចាត់ថែង ត្រប់គ្រងនូវកិច្ចការដែលបានប្រគល់ បូច្ចិបតីកុកម្មឱ្យដោយច្បាប់ នៃ ប្រកបដោយប្រសិទ្ធភាព
- ការពិគ្រោះយោបល់ និងការចូលរួម : ត្បូងដឹងឱ្យការនៃការ អនុវត្តការងារ និងការធ្វើសេចក្តីសម្រេច ក្រុមបីក្សារាជវិគ្រោះ យោបល់ជាមួយប្រជាពលរដ្ឋនៅមួលដ្ឋាន និងលើកទីកចិត្តឱ្យមាន ការចូលរួមរបស់ប្រជាពលរដ្ឋនៅមួលដ្ឋាន ដើម្បីស្វែងយល់ និង ផ្តើមតបត្រូវការរបស់ប្រជាពលរដ្ឋ
- ការធ្វើយកប និងកណ្តាលយោកាត : ត្បូងនាមជាតំណាងប្រជាពលរដ្ឋនៅមួលដ្ឋាន ក្រុមបីក្សារាជវិធ្វើយកបចំពោះត្រូវការ របស់ប្រជាពលរដ្ឋត្បូងការធ្វើគោលនយោបាយ សេចក្តីសម្រេចិត្ត សកម្មភាព និងការបំពេញការងាររបស់ខ្លួនប្រកបដោយការទទួល ខសត្រូវនូវអ្នកដែលខ្លួនបានអនុវត្ត ហើយក្រុមបីក្សាក៏ទទួលខសត្រូវ ដឹងដំឡើងពេលវេលាទៅរដ្ឋបាល
- ការលើកកម្មសំគុណការជិវិករបស់ប្រជាពលរដ្ឋ នៅក្នុង មួលដ្ឋាន សំដោចោលើកិច្ចខិតខ្សែងប្រែងដើម្បី :
 - បង្កើត និងធ្វើឱ្យមាននិរន្តរភាពនូវបុរិយាតាសម្បួនប្រកបដោយ សន្និភាព សុវត្ថិភាព និងសុខមាលភាព
 - លើកកម្មសំការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និង

- លើកកម្ពស់ជាសុភាព និងគុណភាពជីវិតនៃប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
- ការលើកសុយសមមជ់ : ជាការគិតគ្នា និងយកចិត្តទុកដាក់ជាពិសេសទៅលើតម្រូវការខុសទាត់របស់ត្រូវ បុរស យុវជន និងកុមារ ព្រមទាំងតម្រូវការខុសទាត់របស់ក្រុមជនងាយរែងគ្រោះរប់បញ្ហាមទាំងប្រជាពលរដ្ឋក្រឹកក្រ និងជនជាតិដើមភាគតិច
- តម្លាការ និងសុចិត្តរការ : ជាការថាត់ចែង និងគ្រប់គ្រងគិច្ចការនៅក្នុងការបិវបញ្ញាត្រូវត្រូវដោយអនុលោមតាមបទដ្ឋានខ្លួនបំផុតនៃសុចិត្តរការ និងថ្វាប់ ក្នុងលក្ខណៈបិកចំហេតុការ ភាពចូលរួម ភាពធ្វើយិតប
- វិធានការប្រជាំងអំពើករណូយ និងការរំលោភអំណាច់ : ជាការប្រកាន់យកទូទីវិធាននៃថ្វាប់ ព្រមទាំងការប្រជាំង និងរាយការណ៍អំពើអំពើករណូយ និងការរំលោភអំណាច់។

**៣. នេត្វាសម្ព័ន្ធ និងក្នុងទី
នាយករដ្ឋបាលនឹងប្រជាពលរដ្ឋកំព្រឹមជាតិ**

៣.១. នេត្វាសម្ព័ន្ធនឹងប្រជាពលរដ្ឋកំព្រឹមជាតិ

យោងមាសធ្វើ ១៩៤, ១៩៥, ១៩៦, ១៩៧, ១៩៨, ១៩៩ រចនាសម្ព័ន្ធទៅនៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ មានដូចខាងក្រោម :



រចនាសម្ព័ន្ធជាកំស្បួនដែលនឹងប្រជាពលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ និងកំណត់ដោយលិខិតបទដ្ឋានដោយខ្សោយ។

៣.២. តួនាទី នាខេគិច្ចូរបេសនូវជាពលថ្មាក់ព្រាយជាតិ

៣.២.១. ក្នុងប្រព័ន្ធគ្រប់គ្រង

ក). សិទ្ធិអំណាចក្រុមប្រព័ន្ធគ្រប់គ្រង

យោងមាត្រាតាហ៍ ក្រុមប្រព័ន្ធគ្រប់គ្រងសិទ្ធិអំណាចពីរគឺ :

- សិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញាតិ និង
- សិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងប្រព័ន្ធបត្តិ

☞ សិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញាតិ ក្រុមប្រព័ន្ធបើប្រាក់
សិទ្ធិអំណាចបញ្ញាតិរបស់ខ្លួនដោយការធ្វើដឹងការ ដឹក គិជានិធានខាងដូរ
ឆ្បាប់ ដែលបានអនុម័តដោយក្រុមប្រព័ន្ធ ។ ដឹការបស់ក្រុមប្រព័ន្ធគ្រប់គ្រង
វិសាលភាពដើម្បីកំណត់ ដើម្បីហាមយាត់ បុណ្ណោះជាប្រព័ន្ធដីត្រកលើ
សកម្មភាព លើនិតិវិធី ប្រើប្រាស់កិច្ចការណាមួយ ដែលស្ថិតនៅក្នុងវិសាល
ភាពនៃមុខងារ ការកិច្ច និងជនជាន់របស់ក្រុមប្រព័ន្ធ ។ ដឹការដែលជាក់
បែងបញ្ចប់ក្រុមប្រព័ន្ធប្រព័ន្ធបត្តិ និងអនុវត្តន៍ក្នុងដែនសមត្ថកិច្ច
របស់ខ្លួន លើកលែងពេជ្រីកដែងដែរសព្វពីនេះ ប្រើប្រាស់កែវតែងបែងបែង
មួយបានតម្លៃវិឃុំដែកចេញពីដឹការនេះ ដែលបានកំណត់ត្រាំប្រចល់
ឆ្បាស់លាស់ ។

☞ សិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងប្រព័ន្ធបន្ទី ក្រុមប្រឹក្សាថ្មរបំពេញ
មុខងារ និងការកិច្ច ដោយធ្វើសេចក្តីសម្រេចនៅក្នុងអនុប្រជុំក្រុមប្រឹក្សា
របស់ខ្លួន និងត្រូវធានាដ៏ សេចក្តីសម្រេចនៅ៖ ត្រូវបានអនុវត្តយ៉ាង
ត្រឹមត្រូវ។

២). ត្ននាគី និគភាគគិច្ចរបស់ក្រុមប្រឹក្សា

ត្ននាគី ការកិច្ចជាថម្មឈរលំក្រុមប្រឹក្សា គឺត្រូវបានឱ្យមានការផ្តល់
សេវា និងការអភិវឌ្ឍន៍ប្រជាពលរដ្ឋប្រកបដោយគុណភាព ដោយលើរលើ
គោលការណ៍នៃការអភិវឌ្ឍន៍តាមលំបាតប្រជាជុបតែយួរ ។ ដើម្បីថាត់ដោង ត្ននាគី
ការកិច្ចនេះប្រកបដោយតម្លៃភាព និងគណនេយ្យភាព ក្រុមប្រឹក្សាថ្មរបំ
រៀបចំយន្តការ និងកិច្ចការជាថ្មីនូចជា :

- កសាងដែនការ : ក្រុមប្រឹក្សាថ្មរបំរៀបចំ និងអនុម័តដែនការ
អភិវឌ្ឍន៍រួយៗពេល០៥ឆ្នាំ និងកម្ពុជាឌិតិវិធានភាគឆ្នាំកិលប្រចាំឆ្នាំ
- គ្រប់គ្រងហិរញ្ញវត្ថុ : ក្រុមប្រឹក្សាថ្មរបំរៀបចំ និងអនុម័តគម្រោង
ជីវិកាប្រចាំឆ្នាំ និងក្របខណ្ឌចំណាយរយៈពេលមធ្យម
- តាមដានត្រួតពិនិត្យ និងរាយកន្លែង : ក្រុមប្រឹក្សាថ្មរបំពាណជាន
និងរាយកន្លែងដោយរៀបចំរៀងរាយរបស់ខ្លួន ឡើលើការអនុវត្តដែនការអភិវឌ្ឍន៍
របស់ខ្លួន ដោយរបៀបពុលទាំងដូចកន្លែងដែនការអភិវឌ្ឍន៍ដែលស្ថិត
នៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់៖

- ក្រមបីក្រាប់ឡូមត្តា
 - ប្រភេទក្រមបីក្រាប់ដៃងធមេរោគ
 - ក្រសួង ស្ថាបន អនុការ នាយករបស់រាជរដ្ឋាភិបាល និង
 - អ្នកពាក់ព័ន្ធដាហាយ
- គ្រប់គ្រងបុគ្គលិក : ក្រមបីក្រាប្រធិនិត្យ និងសម្រេចអំពីការផែងតាំង ការបណ្តុញចោល ការកម្រិតប្រាក់បៀវត្ស និងជលប្រយោជន៍ដៃងធមេរោគបស់បុគ្គលិក
 - រៀបចំរាយការណ៍ ក្រមបីក្រាប្រើប្រាស់រៀបចំ និងអនុម័តមិនឱ្យលើសពីសសិបប្រាំ (៥៨) ថ្វូបន្ទាប់ពីដឹងឃាច់ឆ្នាំនីមួយៗ អំពី :
 - រាយការណ៍ប្រចាំឆ្នាំ ដែលពាក់ព័ន្ធនឹងការអនុវត្តដឹក និងសេចក្តីសម្រេចនានាដែលបានដាក់ចេញ
 - រាយការណ៍អំពីសកម្មភាពនានាដែលបានអនុវត្ត
 - រាយការណ៍ហិរញ្ញវត្ថុ
 - រាយការណ៍អំពីការវាយតម្លៃការបំពេញការងាររបស់គណៈអភិបាល និងបុគ្គលិកក្រមបីក្រាប្រើប្រាស់
 - រាយការណ៍អំពីលទ្ធផលនៃការតាមដាន និងវាយតម្លៃ
 - វឌន៍ការណ៍ចំណែងដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងាររបស់ក្រមបីក្រាប្រើប្រាស់
 - ... ។

- **ផ្សេងៗព្យាយក់មាន :** ក្រុមប្រឹក្សាប្រើបង្គលក្នុងណ៍ខាយស្រួលខ្សោយ សាធារណជនទទួលព័ត៌មានអំពីរបាយការណ៍ របៀបវារៈប្រជុំ កំណត់ហេតុប្រជុំ ដើរ ច្បាប់ ព្រះរាជពីរិត្ស អនុពីរិត្ស និងប្រកាស ទាំងអស់ ដែលពាក់ព័ន្ធនឹងក្រុមប្រឹក្សា និងឯកសារដែលទេរបស់ ក្រុមប្រឹក្សា។ ដូច្នេះក្រុមប្រឹក្សាបានធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានភាពព័ត៌មានជាសាធារណ៍ នៅមុខសាធារណ៍ថានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួនតាមការចំណាំ ដែលទីកន្លែងទាំងនេះមាន ភាពខាយស្រួលសម្រាប់ប្រជាពលរដ្ឋពិនិត្យមើលព័ត៌មានលើក្រារ ព័ត៌មានទាំងនេះ ប្រប្រជាពលរដ្ឋអាជីវកម្មទៅការទាំងនេះជាមួយសាធារណ៍ ដើរ ក្រុង ស្រុក ខណ្ឌ ដើម្បីអានឯកសារទាំងនេះ។ ទន្លឹមនេះ ក្រុមប្រឹក្សាអាចចាត់ឱ្យគណៈអភិបាលវិរកម្មធ្វើបាយ ផ្សេងៗព្យាយក់មានដែលទេរបស់ខ្លួន ការផ្សេងៗព្យាយតាមវិទ្យ ទូទៅស្មើនឹងការបង្កើតឱ្យមានពេលវេលាដំបូង ទស្សនានឹង... ។
- **រយការណ៍អំពីសកម្មភាពរំលោភអំណាច់ :** ក្នុងករណីដែល មានការរំលោភអំណាច់កំពុងមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន ក្រុមប្រឹក្សាប្រើមានការកិច្ចរាយការណ៍ជាតាយលីក្នុណីអក្សរ ជាបន្ទាន់ដូចនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

• **ដោះស្រាយវិវាទ៖** ក្រុមប្រឹក្សាប្រធៀតវិធានការសម្រេចដើម្បី
ដោះស្រាយវិវាទនៅមូលដ្ឋាន ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់
ខ្លួន។ វិវាទនៅមូលដ្ឋាន គឺជា឴ិវាទមានលក្ខណៈជកជនរវាងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាបាមួយត្រូវដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាដោយត្រូវ ការដោះស្រាយវិវាទត្រូវដើរការពាណិជ្ជកម្មបណ្តឹងរបស់ភាគីណាមួយ បុរាណីទាំងសងខាង។ ក្នុងការដោះស្រាយវិវាទ ក្រុមប្រឹក្សាមិនត្រូវវាទី សេចក្តីសម្រេចឡើងឡើង ដែលពាក់ពាក់តែនឹងការណើដូចមួយ ក្រោម៖

- ការរំលែងលេខ៖
- អំពើហើយក្នុងគ្រសារដែលមានចិវតលក្ខណៈជាបន្ទូនិ៍ ឬក្រុង ឬមជ្ជីម
- បន្ទូនិ៍ ឬក្រុង ឬមជ្ជីម បុរាណីស្ថិតក្នុងក្របខ័ណ្ឌសណ្តែប៉ាន្ទាប់សាងរណៈ
- វិវាទដែលកំពុងដោះស្រាយដោយពុណាការ ឬមានសេចក្តីសម្រេចពីគុណាការ
- វិវាទដែលឆ្លាប់ ឬដែលរដ្ឋកិច្ចបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់ណាក់ណាមួយដោះស្រាយ ។

បញ្ជាក់ : ត្បូនាគី និងការគិតុលមិត្តរបស់ក្រុមប្រឹក្សា នឹងមានកំណត់ដោយ
លិខិតបទដ្ឋានដោយថ្មីកដាបន្ទូបន្ទាប់ឡើត ។

គ). ការប្រជុំរបស់ក្រុមប្រឹក្សា

☞ ប្រភេទការប្រជុំ ការប្រជុំរបស់ក្រុមប្រឹក្សាមានពីប្រភេទ គឺការ
ប្រជុំសាមញ្ញ និងការប្រជុំវិសាមញ្ញ ។

- ការប្រជុំសាមញ្ញ : ក្រុមប្រឹក្សា ត្រូវប្រជុំសាមញ្ញនៅក្នុងដែនដី
របស់ខ្លួន យើងហេចណាស់ចំនួនដែលពីរ (១២) ដុងជារៀងរាល់ឆ្នាំ។
អ្នកប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សា ត្រូវប្រាយច្បាស់ជួយឱ្យ
បុសពីដែលប្រជុំ (១៥) ថ្ងៃ បន្ទាប់ពីអ្នកប្រជុំធានាការតំណែងរបស់
ក្រុមប្រឹក្សា ។ កិច្ចប្រជុំសាមញ្ញនឹងមួយរបស់ក្រុមប្រឹក្សាត្រូវប្រាយច្បាស់
ទៅក្នុងមិនមែនមែនប្រជុំ (១៥) ថ្ងៃ បុសពីសាមសិបប្រាំ (៣៥) ថ្ងៃ
បន្ទាប់ពីអ្នកប្រជុំសាមញ្ញលើកមុនឡើយ ។ ក្រុមប្រឹក្សាត្រូវអនុម័ត
ប្រពិទិននៃកិច្ចប្រជុំសាមញ្ញរបស់ខ្លួន សម្រាប់រយៈពេលដែលពីរ
(១២) ខែ មិនមែនបុសពីកិច្ចប្រជុំសាមញ្ញលើកទី២ និងសម្រាប់
រយៈពេលជាបន្ទូឡើតក្នុងរយៈពេលដែលពីរ (១២) ខែម៉ែនទៅ ដោយ
បញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងមិនមែនជាកំណត់។ ក្រុម
ប្រឹក្សាត្រូវធ្វើព្យាយាយជាសារណ៍ និងបន្ទាន់នូវប្រពិទិននៃកិច្ច
ប្រជុំសាមញ្ញរបស់ខ្លួន ។

- **ការប្រជុំវិសាមណ្ឌ** : ក្រុមប្រឹក្សាអាជគោះប្រជុំវិសាមណ្ឌនៅក្នុងដែនសមាគ្លូកិច្ចរបស់ខ្លួនទាន់តាមការចាំឆ្នាំ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ប្រព័ន្ធសាស្ត្រាមួយ។
- ☞ **ប្រធានអង្គប្រជុំ** ប្រធានក្រុមប្រឹក្សា គឺជាប្រធានអង្គប្រជុំ នៅត្រប់អង្គប្រជុំទាំងអស់របស់ក្រុមប្រឹក្សា។ ក្នុងករណីប្រធានក្រុមប្រឹក្សា អវត្ថមាន ត្រូវវារៈដើម្បីសមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលេខរៀងលំដាប់បន្ទូបន្ទាប់នៃបញ្ជីបេក្ខជនជាមួយប្រធានក្រុមប្រឹក្សា ធ្វើជាគិបតីនៃអង្គប្រជុំ។ ក្នុងករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតក្នុងលំដាប់លេខរៀងបន្ទូបន្ទាប់នៃបញ្ជីបេក្ខជនជាមួយប្រធានក្រុមប្រឹក្សា អវត្ថមាន ត្រូវវារៈដើម្បីសមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលេខរៀងលំដាប់បញ្ជីបេក្ខជន ដែលជាប់ផ្លាស់លំដាប់ទី១៩ក្នុងក្រុមប្រឹក្សា ដើម្បីធ្វើជាគិបតីនៃអង្គប្រជុំ។ ករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលេខរៀងលំដាប់បញ្ជីបេក្ខជន ដែលជាប់ផ្លាស់លំដាប់ទី១៩ក្នុងក្រុមប្រឹក្សា អវត្ថមាន ត្រូវវារៈដើម្បីសមាជិកក្រុមប្រឹក្សា ដែលស្ថិតក្នុងលេខរៀងលំដាប់បន្ទូបន្ទាប់នៃបញ្ជីបេក្ខជនជាមួយនោះឱ្យធ្វើជាគិបតីនៃអង្គប្រជុំ។ ប្រធានអង្គប្រជុំរបស់ក្រុមប្រឹក្សាមានការគិច្ច :
- ដឹកជញ្ជូនប្រជុំក្រុមប្រឹក្សា ដោយមិនលំរៀង
- គោរព អនុវត្តផ្លាស់ និងបទបញ្ជាផ្ទៃក្នុងសម្រាប់អង្គប្រជុំរបស់ក្រុមប្រឹក្សា។

☞ ក្នុងមីនេការប្រជុំ

- រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សានឹងមានសុពលភាពទៅបានលុះត្រាកំពង់ក្រោមបានវិញមានសមាជិកក្រុមប្រឹក្សា មិនតិចជានៅក្នុងកណ្តាលនៃសមាជិកក្រុមប្រឹក្សានាំងមួល មាននឹងយថាប្រសិនបើក្រុមប្រឹក្សានានាំងមួល :

ចំនួនសមាជិកក្រុមប្រឹក្សា សរុប	ក្នុងសម្រាប់ប្រជុំ
- ២១ រូប	- ១១ រូប
- ១៥ រូប	- ៩០ រូប
- ១៧ រូប	- ០៦ រូប
- ១៥ រូប	- ០៥ រូប
- ១៣ រូប	- ០៧ រូប
- ០៥ រូប	- ០៥ រូប
- ០៧ រូប	- ០៥ រូប

- សមាជិកក្រុមប្រឹក្សាត្រូវបាន ដែលមានវិត្យមានភូងកិច្ចប្រជុំក្រុមប្រឹក្សា មានសិទ្ធិទោះន្វាតមួយសម្រាប់ ដើម្បីអនុម័តការលំការសម្រេចរបស់ក្រុមប្រឹក្សា ។
- ក្រុមប្រឹក្សាត្រូវអនុម័តដឹក បុសេចកិត្តសម្រេចរបស់ខ្លួនដោយសម្រាប់លើសពីពាក់កណ្តាលនៃចំនួនសមាជិកក្រុមប្រឹក្សានាំងមួល ។

☞ ការប្រជុំរបស់ក្រុមបីក្សាត្រវិធីឡើងជាសារណៈ បុំនែនក្រុមបីក្សា
ក៏អាចប្រជុំជាសម្ងាត់ដឹងដឹរ ។ កិច្ចដឹងឱ្យការប្រជុំជាសម្ងាត់ត្រូវកំណត់
ដោយសេចក្តីណែនាំរបស់ដ្ឋាមត្រួតសិក្សាបានផ្ទៀងៗ ។

បញ្ជាក់ : ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២យុវបស់ក្រុមបីក្សា ក្រុមបីក្សា
ត្រូវអនុម័តជីកាសិតិបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ។ រាល់សេចក្តីសម្រេរបស់ក្រុម
បីក្សា ដែលធ្វើឡើងមិនស្របនឹងបទបញ្ជាផ្ទៃក្នុងដែលក្រុមបីក្សាតានអនុម័ត
សេចក្តីសម្រេចនៅ៖ និងតាំងនូវរបាយការណ៍ឡើយ ។

ច). ការវេចហានអំណាច និងទីន្នន័យបច្ចេកទេស

☞ ការវេចហានអំណាច ការវេចហានអំណាចកែតត្រូវឱ្យនៅពេលដែលអ្នក
ជាប់ឆ្លាតុណាម្មាក់ បុអ្នកដែលទទួលការវេចហានតាំងនៅក្នុងក្រសួង ស្ថាបន
បុគ្គិនក្រុមបីក្សាតាមួយបានប្រព័ន្ធគាំពើដោយចេតនា ហើយមិនអាច
ធ្វើយុទ្ធភាព ផ្ទៀងៗ ។

- ការបើប្រាស់តួនាទី អំណាចរបស់ខ្លួនដើម្បីកែងប្រើប្រាស់ បុធ្លើទុក
បុកម្រោងដល់បុគ្គលិកម្មាក់ បុក្រុមមនុស្ស បុទ្វសម្បត្តិ
សារណៈ បុចន្ទានសារណៈណាមួយ ។
- ការមិនបើប្រាស់តួនាទី បុអំណាចរបស់ខ្លួន ដើម្បីទូប់ស្ថាត់ជនិយោបាយ
ម្មាក់ដែលស្ថិតនៅក្រោមអំណាច បុការត្រួតពិនិត្យរបស់ខ្លួន នៅ

ពេលដែលខ្សោនបានដើងអំពីកំហុសផ្តល់បែនទេស ដែលបានកែងក្រៀម បុធ្លើទឹកបុកម្យព្យួរដល់ជនឈាម្បាក់ បុក្រមមនុស្ស បុត្រព្យូសម្បត្តិសាធារណៈ បុជនឈានសាធារណៈ ។

☞ សកម្មភាពរំលោភអំណាចរូមមានអូចខាងក្រោម :

- ការរំលោភសិទ្ធិស្របច្បាប់ បុសិទ្ធិមនុស្សរបស់ជនឈាម្បាក់
- ការកាន់កាប់ បុការិបអុសប្រព័ន្ធសម្បត្តិសាធារណៈ បុត្រព្យូសម្បត្តិ ឯកជន និងជនឈានជម្លាត់មកធ្វើជាបរបស់ខ្លួនដោយខុសច្បាប់
- ការធ្វើឱ្យអនុកាយដល់បិរញ្ញាន ននជនឈានជម្លាត់
- ការដកយកថិកា បុត្រព្យូសម្បត្តិរដ្ឋដោយខុសច្បាប់ បុការប្រើប្រាស់ប្រព័ន្ធសម្បត្តិរដ្ឋដោយមិនត្រូវបាន
- ការស្ទើសំ បុការទទួលប្រាក់ បុរាណនៃអីមួយជាថ្មីរឹងការធ្វើ បុមិនធី ធ្វើកិច្ចការឈាម្បយ ដែលស្ថិតនៅក្នុងវិសាលភាពនៃការកិច្ចផ្លូវការ របស់ជនទេស ហើយដែលការចំណាយ បុរាណនៃទេសមិនបានកំណត់ក្នុងច្បាប់
- ការមិនប្រកតិនៅក្នុងការអនុវត្តច្បាប់ បុព្វះរាជក្រឹត្យ បុអនុក្រឹត្យ បុប្រកាស
- ការមិនប្រកតិក្នុងការអនុវត្តដែលការបស់ក្រុមប្រឹក្សា
- ការធ្វើសេចក្តីសប្រចំនៅក្នុងវិសាលភាពនៃការកិច្ចផ្លូវការ ដើម្បី ដល់ប្រយោជន៍ជាលំខ្លួន បុជលប្រយោជន៍ត្រូវសារបស់ខ្លួន

- ☞ ក្នុងករណីមានការរំលែកអំណាច់កែតាមទ្វឹង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាប្រាក់មានការកិច្ចរាយការណ៍ជាលាយលីក្នុណីអក្សរ ជាបន្ទាន់ ដូនវឌ្ឍមន្ត្រីក្រសួងមហាផ្ទៃ។
- ☞ នៅពីនេះ តើជាសកម្មភាព ប្រើប្រាស់ក្នុងប្រជាពលរដ្ឋ ដែលអនុវត្តប្រុសពីសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា គណៈអភិបាល និងបុគ្គលិករបស់ក្រុមប្រឹក្សា។ ដូចេះ នៅពេលអនុវត្តន៍ឡាតាំង ការកិច្ច របស់ខ្លួន ក្រុមប្រឹក្សា គណៈអភិបាល អភិបាល គណៈកម្មាធិការ និងបុគ្គលិកក្រុមប្រឹក្សាប្រាក់ទិញរាលាលើចំណុចមួយចំនួនដូចខាងក្រោម៖
 - រាល់សកម្មភាព ប្រើប្រាស់ក្នុងប្រជាពលរដ្ឋនៅពេលខុសច្បាប់ សេចក្តីសម្រេច ប្រសកម្មភាពនៅពេលខុសច្បាប់ នៅពេលខុសច្បាប់
 - ការចំណាយដើម្បីអនុវត្តសកម្មភាព ប្រើប្រាស់ក្នុងប្រជាពលរដ្ឋ ដែលមិនស្របច្បាប់ តើជាការចំណាយមិនស្របច្បាប់។ ឧទាហរណ៍៖ ប្រធានក្រុមប្រឹក្សាប្រើប្រាស់ថីកាមួយចំនួន សម្រាប់អនុវត្តសកម្មមួយ ក្នុងនាមក្រុមប្រឹក្សា ហើយដែលសកម្មភាពនៅមិនត្រូវបានអនុម័តដោយក្រុមប្រឹក្សា ដូចេះការចំណាយនៅពេលខុសច្បាប់ តើជាការចំណាយមិនស្របច្បាប់។
 - ជនិករាល់ដែលបានរងជលប៉ែបាល់ពីសកម្មភាព ប្រើប្រាស់ក្នុងប្រជាពលរដ្ឋ មិនស្របច្បាប់អាចទាមទារសំណងមកវិញទៀតនៅព្រមប៉ែចំនួន

- ករណីការចំណាយមិនស្របច្បាប់ដើម្បីអនុវត្តផែចកីសមេច បុសកម្មភាពឈាមមួយ ដែលក្រុមប្រឹក្សា ប្រុគណៈអភិបាលទាំងមូល ឬទាំងច្រៀដ សមាជិកក្រុមប្រឹក្សា ប្រុគណៈអភិបាលម្នាក់ទៅនៅត្រូវ សងមកវិញ្ញុពាណិជ្ជកម្មប្រចាំថ្ងៃនៅក្នុងចំណោកស្រីទាំងអស់
- បុគ្គលជាក់លាក់ឈាមមួយក្នុងរដ្ឋបាលសម្រាប់ក្រុមប្រឹក្សាដែលបានធ្វើការចំណាយមិនដើម្បីអនុវត្តផែចកីសមេច បុសកម្មភាពរបស់ក្រុមប្រឹក្សា បុគ្គលនៅត្រូវ សងរាល់ការចំណាយទាំងនេះឱ្យបានគ្រប់ចំនួនមកវិញ ។

- ☞ ដើម្បីចែរសរាយនូវការអនុវត្តសកម្មភាព ប្រទេសដែលមិនស្របច្បាប់មុនពេលចេញដោយការ ប្រសេចក្តីលមេច ប្រកិច្ចប្រាមប្រែងឈាមមួយ ដែលក្រុមប្រឹក្សា ប្រុគណៈអភិបាលយល់យើងឱ្យថា ជាបញ្ហារសិប បុមិនិងថ្លាស់ អភិបាលក្នុងនាមក្រុមប្រឹក្សា និងកណៈអភិបាលរបស់ខ្លួនអាចលើកសំណើជាទាយលក្ខណ៍អក្សរសំយោបល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវនិនិយតបវិញ្ញុក្នុងរយៈពេលមួយ(០១)ខែបន្ទាប់ពីចូលបានសំណើនៅត្រូវ បញ្ចានទាំងឡាយណា ដែលអាចថាតែទុកចាំជាបញ្ហារសិប បុមិនិងថ្លាស់ គឺអារ៉ាយទៅ ដើម្បីបង្កើតក្រសួងអង្គភាពប្រជាធិបតេយ្យ ប្រជុំគណៈអភិបាល ដោយមានយោបល់ខ្លួនគ្នាដារចេះ ដែលទាំងឱ្យអនុប្រជុំមិនអាចសម្រេចបានដោយសម្រេចភាពចេះ បុជាបញ្ហាដែលក្រុម

បើក្នុង បុគ្គលោកសារអភិបាលយោល់យើត្រូវ ត្រូវតែសំយោបល់ជាមួយពី រដ្ឋបាលប្រើប្រាស់ក្រសួងមហាផ្ទៃ ។ ឧបាទរណី ដូចជាតា គម្រោងអភិវឌ្ឍន៍ដែល អាចមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ហើយក្រុមប្រឹក្សាមិនទាន់ មានប្រព័ន្ធដោះស្រាយ បុមានដែរ តែប្រព័ន្ធឌោះមានលក្ខណៈមិន ម្នាក់សំណាន់ បុគ្គលិកការណាមួយជាសំណួនរបស់ប្រជាពលរដ្ឋ ហើយក្នុង ក្រុមប្រឹក្សា និងគណៈអភិបាលមានភាពមិនម្នាក់សំណួនអំពីប្រព័ន្ធ និង និតិវិធីដើម្បីដោះស្រាយ ។

- ☞ ក្នុងករណីដែលសកម្មភាព បុសេចក្តីសម្រេចដែលមិនស្របច្បាប់ត្រូវបាន អនុវត្តនៅហើយ រដ្ឋបាលប្រើប្រាស់ក្រសួងមហាផ្ទៃត្រូវដឹងជីវិះជាបាយលក្ខណៈ អក្សរទៅក្រុមប្រឹក្សា និងគណៈអភិបាលអំពីសកម្មភាព បុសេចក្តី សម្រេចមិនស្របច្បាប់ណាមួយនៅ ។ ក្រោយពីទទួលបានការដឹងជីវិះ ជាបាយលក្ខណៈអក្សរទៅរដ្ឋបាលប្រើប្រាស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា បុគ្គលោកសារ ត្រូវដឹងយ៉ាងយុរ (09) ខែ ហើយ រដ្ឋបាលប្រើប្រាស់ក្រសួងមហាផ្ទៃត្រូវដឹងយ៉ាងយុរ (09) ខែ ហើយសិនក្រសួងយោល់យើត្រូវ សកម្មភាព បុសេចក្តីសម្រេចនៅនៅ តែមិនស្របច្បាប់ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃត្រូវដឹងយោបល់ និងដោនាំដំឡើលក្រុមប្រឹក្សា និងគណៈអភិបាល អំពីធានការចំណេះ ដើម្បីឱ្យក្រុមប្រឹក្សា និងគណៈអភិបាលធ្វើសកម្មភាពនៅឱ្យស្របច្បាប់ ឡើងវិញ ។ ក្រុមប្រឹក្សាត្រូវផ្សេងៗជ្រាយជាសាធារណៈភាពខ្លួនការណែនាំ

របស់វឌ្ឍមន្ត្រីក្រសួងមហាផ្ទៃ ទាំងអស់នឹងបញ្ជានេះក្នុងដែនសមត្ថកិច្ច
របស់ខ្លួន។

៣.២. គណនៈកម្មាធិការនៅនាមបច្ចេកទេស ត្រូវបង្កើតឡើង

យោងមាត្រា១១៤ ត្រូវបង្កើតឡើងនៅក្នុងក្រុមប្រឹក្សាមានការពិនិត្យបច្ចេកទេស កម្ពុជាដីការយ៉ាងតិចចំនួន ឬ រូមមាន :

- គណនៈកម្ពុជាដីការសម្របសម្រួលបច្ចេកទេស
- គណនៈកម្ពុជាដីការពិនិត្យការយោបល់កិច្ចការស្តី និងកុមារ និង
- គណនៈកម្ពុជាដីការលទ្ធភាព

ក្រោពិតណៈកម្ពុជាដីការទាំងបីខាងលើ ត្រូវបង្កើតឡើងនៅក្នុងក្រុមប្រឹក្សាមានការដោយឯកសារបច្ចេកទេស ដើម្បីជួយការងារនៅរាជរដ្ឋប្រឹក្សា បុំផ្តើមឱន្តរ៉ាមាន ត្រូវការពិនិត្យ ត្រូវត្រួតពិនិត្យយិនគុណភាព កម្ពុជាដីការទាំងបីខាងលើឡើយ ។

ក). គណនៈកម្មាធិការសម្របសម្រួលបច្ចេកទេស

៤ សមាសភាព

- សមាសភាពគណនៈកម្ពុជាដីការសម្របសម្រួលបច្ចេកទេសមាន :
 - អភិបាល ជាប្រធាន
 - ប្រធានអង្គភាពទាំងអស់របស់ត្រូវបង្កើតឡើង ជាសមាជិក
 - ប្រធានបិរព្យូរត្តូរបស់ត្រូវបង្កើតឡើង ជាសមាជិក

- ប្រធានមន្ត្រី/អគ្គភាពនៃក្រសួង ស្ថាប័នទាន
របស់រដ្ឋបាលដែលផ្តល់សេវា សម្រាប់ ប្រ
ហេដ្ឋារចនាសម្ព័ន្ធដោយថ្មាល់នៅក្នុងដែន
សមត្ថកិច្ចរបស់ក្រុមប្រឹក្សា ជាសមាជិក
- គណៈដំណោះស្រាយទៀតតាមការចំណាត់ ជាសមាជិក

☞ **ក្នុងទី ការកិច្ច គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសត្រូវ
ខិតខំជាទាមការកិច្ច និងការបស់ក្រសួង ស្ថាប័ន ប្រ
មន្ត្រី អគ្គភាពនាទានរបស់រដ្ឋបាល ដែលផ្តល់សេវា សម្រាប់
ប្រហេដ្ឋារចនាសម្ព័ន្ធដោយថ្មាល់ នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា
ត្រូវបានជាកំបញ្ញាយបញ្ជីត្រូវត្រូវនៅក្នុង :**

- ដែនការអភិវឌ្ឍន៍របៀបពេលប្រាំឆ្នាំ
- កម្មវិធីនិយោគបិះស្ថិតិកិលប្រចាំឆ្នាំ
- ក្របខណ្ឌចំណាយរបៀបពេលមធ្យោម និង
- គម្រោងចិត្តប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា ។

បញ្ជាក់ : សមាសភាព តួនាទី ការកិច្ច និងរបៀបប្រើប្រាស់ការងារជាកំណាត់
របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៅតាមថ្មាល់រដ្ឋបាលនិមួយា
និងកំណត់បន្ថែមទៀតដោយអនុក្រុក ។

២). តណោះអម្ចាច់ការពិធ្យោះយោបល់គិច្ចការស្តី និងកុមារ

- ☞ ការបង្កើត និងសមាសភាព សមាជិកពេលវេលាដែលមានការពិធ្យោះយោបល់គិច្ចការស្តី និងកុមារត្រូវបានដោះស្រាយដោយក្រុងក្រោមគ្រប់គ្រង និងប្រើប្រាស់នៅក្នុងក្រុងប្រព័ន្ធប្រចាំឆ្នាំ ហើយ និងប្រើប្រាស់នៅក្នុងដែនសមត្ថភាព គិច្ចរបស់ក្រុងប្រព័ន្ធ។
- ☞ ពួកទាន់ ការកិច្ច តណោះអម្ចាច់ការពិធ្យោះយោបល់គិច្ចការស្តី និងកុមារ មានក្នុងវឌ្ឍន៍ ការកិច្ចដូចខាងក្រោម :

 - ផ្តល់យោបល់ និងលើកអនុសាសន៍ដូនក្រុងប្រព័ន្ធទោរសព្វ តណោះអភិបាល អភិបាល និងតណោះអម្ចាច់ការដែលទេរសព្វ ក្រុងប្រព័ន្ធដើម្បី ពាក់ព័ន្ធនិងសមភាពយោនុយ៉ា បញ្ហាស្តីនិងកុមារដែលស្ថិតនៅក្នុង អំណាច មុខងារ និងការកិច្ចរបស់ក្រុងប្រព័ន្ធ។
 - ចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុងប្រព័ន្ធ តណោះអម្ចាច់ការនានា និង តណោះអភិបាល
 - រៀបចំរបាយការណ៍ប្រចាំឆ្នាំ ដើម្បីដាក់បញ្ចូលនៅក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ក្រុងប្រព័ន្ធ ដែលរបាយការណ៍នេះត្រូវរៀបចំឡើង ចំណុចមួយចំនួនដូចជា :
 - ស្ថានភាពរូបការចូលរួមរបស់ស្តី ក្នុងការលើកកម្ពស់ការ អភិវឌ្ឍធម៌បែបប្រជាជិបតេយ្យ និងស្ថានភាពរបស់កុមារ នៅក្នុងដែនសមត្ថភាព គិច្ចរបស់ក្រុងប្រព័ន្ធ។

- សមិទ្ធផល និងបញ្ហាប្រយោជន៍របស់គណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្នើ និងកុមារ និងអនុសាសន៍ ដើម្បីព្រមឱ្យ គណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្នើ និងកុមារ
- អនុសាសន៍ដើម្បីធ្វើឱ្យប្រសិរីឡើងនូវការចូលរួមរបស់ស្នើ ក្នុងការអភិវឌ្ឍនោមបែបប្រជាធិបតេយ្យ ។

បញ្ជាក់ : តួនាទី ការកិច្ច និងរបៀបរបៀបធ្វើការលម្អិតរបស់គណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្នើ និងកុមារ និងត្រូវកំណត់បន្ថែមឡើងដោយប្រកាស ។

គ). គណៈកម្មាធិការលទ្ធកម្ពុជា

គណៈកម្មាធិការលទ្ធកម្ពុជា មានសិទ្ធិ និងការកិច្ចជាភាសាខ្មែរកម្ពុជាត លទ្ធកម្ពុជា ប្រព័ន្ធដោយប្រកាសព្រមទាំង បើកចំបារិយាយ គណៈកម្មាធិការលទ្ធកម្ពុជាដោយប្រកាសព្រមទាំង បើកចំបារិយាយប្រកាសអនុលោមចុះកម្ពុជាតារណ៍ ដើម្បីការពារដល់ប្រយោជន៍របស់រដ្ឋបាលសាមិទ្ធិ និងប្រជាពលរដ្ឋរបស់ខ្លួន ។

បញ្ជាក់ : តួនាទី ការកិច្ច និងរបៀបរបៀបធ្វើការលម្អិតរបស់គណៈកម្មាធិការលទ្ធកម្ពុជានិងកំណត់បន្ថែមឡើងដោយប្រកាសអនុវត្តន៍យ រាយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ ។

៣.២.៣. តណ្ហោះអតិថិជន

គណៈអភិបាល ជាលេខាជាតិការ ជាមួកអនុវត្តសេចក្តីសម្រេច និងជាមួក ផ្តល់យោបល់ឱ្យក្រុមប្រឹក្សា ដើម្បីឱ្យក្រុមប្រឹក្សាសម្រេចបាននូវការអនុវត្ត មុខងារ សិទ្ធិអំណែង និងការកិច្ចរបស់ខ្ពស់ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង ផ្នែកបាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ ។

គ). ត្នោនី និងការគិច្ចតណ្ហោះអតិថិជន

គណៈអភិបាលមានពួកទាតិ និងការកិច្ចចម្លោងមួយចំនួន ដូចខាង ក្រោម :

- ត្រូវផ្តល់យោបល់ជូនក្រុមប្រឹក្សា រយការណ៍ជូនក្រុមប្រឹក្សា និង ជាមួកអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា
- ត្រូវផ្តល់យោបល់ និងរយការណ៍ជូនក្រុមប្រឹក្សាអំពីការរៀបចំ យុទ្ធសាស្ត្រ និងការរៀបចំរោនសម្រេច ប្រព័ន្ធដឹងទានរបស់ ក្រុមប្រឹក្សា ដើម្បីទទួលយកមុខងារ ការកិច្ច និងធនធាន ដែលនឹង ត្រូវដោរទៅឱ្យក្រុមប្រឹក្សា
- ជួយក្រុមប្រឹក្សាក្នុងការពិនិត្យមើលមុខងារ ការកិច្ច និងធនធាន ទាំងអស់ដែលបានបែងចែក ប្រព័ន្ធដោរទៅឱ្យក្រុមប្រឹក្សា ហើយ ត្រូវផ្តល់អនុសាសនីដល់ក្រុមប្រឹក្សាអំពី របៀបបំពេញមុខងារ ការ កិច្ច និងការចាត់ចែងធនធានទាំងនេះ

- ផ្លូវក្រមប្រើក្រា ដើម្បីឱ្យក្រមប្រើក្រាសម្រេចបាននូវការអនុវត្តមុខងារ សិទ្ធិអំណាច និងការគិតូរបស់ខ្ពស ស្របតាមបទប្បញ្ញត្តិ នៃថ្មាប់ស្ថិតិការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ត្រង់ ព្រៃក ខណ្ឌ
- រយការណ៍ផ្លូវក្រមប្រើក្រារអំពី ការអនុវត្តសេចក្តីសម្រេចរបស់ក្រមប្រើក្រា និងសកម្មភាពដែលបានអនុវត្តដោយគណៈអភិបាល និងគណៈកម្មាធិការនានារបស់ក្រមប្រើក្រា តួអង្គភាពអង្គប្រជុំសាមញ្ញមួយទៅអង្គប្រជុំសាមញ្ញមួយឡើងរបស់ក្រមប្រើក្រា
- តួអង្គភាពក្រមប្រើក្រា គណៈអភិបាលត្រូវមានវិធានការ ដើម្បីធានាផីមន្ទីរ អង្គភាព និងបុគ្គលិករបស់ក្រមប្រើក្រា បំពេញត្វាតី ការគិតូរបស់ខ្ពស និងបំពេញការងារប្រចាំថ្ងៃរបស់ក្រមប្រើក្រា ព្រមទាំង អនុវត្តសេចក្តីសម្រេចរបស់ក្រមប្រើក្រាប្រកបដោយប្រសិទ្ធភាព
- ត្រូវផ្តល់អនុសាសន៍ និងជាក់ផ្លូវក្រមប្រើក្រា ដើម្បីពិភាក្សាសម្រេចអំពី:
 - ការបង្កើត ប្រាំសាយអង្គភាពរបស់ក្រមប្រើក្រា
 - ការរំពេចចំត្វាតី ការកិច្ច និងប័ក្សខេណ្ឌការងាររបស់បុគ្គលិក
 - ការពេះពាំង ការដោះទ្រឹងបាននូវស៊ិក និងការបញ្ចប់បុគ្គលិក ដោយផ្តើកតាម បទប្បញ្ញត្តិនៃការគ្រប់គ្រងបុគ្គលិករបស់ក្រមប្រើក្រា
 - ការកំណត់លក្ខណៈសម្រាតិនៃការដំនឹងនិង ការពេះពាំង ការ

កំណត់ប្រាក់ប្រវត្តិ និងប្រាក់កែម្រោងទេរស៊ីតិនបុគ្គលិក របស់ក្រុមប្រឹក្សា

- ការកំណត់និត្យឱ្យរដ្ឋបាល និងបិរព្យរត្តិ សម្រាប់អនុភាព និងបុគ្គលិករបស់ក្រុមប្រឹក្សា
- ការកំណត់យុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍសមត្ថភាពដៃល់ក្រុមប្រឹក្សា និងបុគ្គលិករបស់ខ្លួន
- ផ្តល់ក្រុមប្រឹក្សាក្នុងការរៀបចំ និងជាក់ដូនក្រុមប្រឹក្សាដើម្បីពិនិត្យ និងអនុម័តនៅ :
 - ផែនការអភិវឌ្ឍន៍រីយៈពេលខ្សោះ
 - ក្របខណ្ឌចំណាយរីយៈពេលមធ្យម ផែនត្រវាទិបច្ចុប្បន្នភាពជាប្រឈមរាល់ខ្សោះ
 - កម្មវិធីនិយាតណ្ឌវាំរីកិលប្រចាំឆ្នាំ
 - គម្រោងថីការប្រចាំឆ្នាំ និង
 - របាយការណ៍ប្រចាំឆ្នាំសិទ្ធិពិភាក្សារបស់ក្រុមប្រឹក្សា ដើម្បីផ្តល់ក្នុងផែនសមត្ថកិច្ចរបស់ខ្លួន ។
- លើកសំណើទៅក្រុមប្រឹក្សា ដើម្បីកំណត់អំពីយុទ្ធសាស្ត្រ និងរបៀប នៃការពិត្រនោយបាបល់លើផែនការអភិវឌ្ឍន៍ និងលើបញ្ជាចំណែង ផ្សេងទេរស៊ីតិជាមួយ :
 - ប្រជាពលរដ្ឋនៅក្នុងផែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា

- ព្រមបើក្រាប្រភេទផ្សេងៗឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្ពស់
- ផ្តើកផ្សេងឡើងរបស់ក្រមបើក្រាប់លអនុវត្តមុខងារ និងការគិចចេញក្នុងដែនសមត្ថកិច្ចរបស់ខ្ពស់
- ក្រសួង ស្ថាប័ន និងអនុការពាក់ព័ន្ធភាសាអាហុយរបស់ជាតិបាល
- ដែនគិតាកំពើឡើងឡើត ។
- ពិភាក្សាយោបល់អំពីដែនការអភិវឌ្ឍន៍ និងបញ្ហាចាំបាច់ផ្សេងឡើតក្នុងនាមក្រមបើក្រាបា
- ពិភាក្សាយោបល់ជាមួយគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសដើម្បីធានាណីវ៉ានេរដែនការសកម្មភាព និងថិការបស់បណ្តុក្រសួង ស្ថាប័ន មន្ត្រី អនុការពាក់ព័ន្ធរបស់រដ្ឋបាល បានដាក់បញ្ចូលទៅក្នុងដែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្រិតវិនិយោគតាមឆ្នាំកិលប្រចាំឆ្នាំ ព្រមទាំងថិការបស់ក្រមបើក្រាបា
- លើកទីកិច្ច សម្របសម្រួល និងគាំទ្រដល់សមាជិក និងមន្ត្រីនៃក្រមបើក្រាបា ដើម្បីរាយការណ៍ជាលាយលក្ខណ៍អក្សរទៅក្រមបើក្រាបា និងក្រសួងមហាផ្ទៃជាបន្ទាន់ នៅពេលមានការរំលោភអំណោចកែតមានទៅក្នុងដែនសមត្ថកិច្ចរបស់ក្រមបើក្រាបា ។
- ផ្តល់អនុសាសនីជូនក្រមបើក្រាបាអំពីការបង្កើតគណៈកម្មាធិការនានាដាបនេះមានឡើត តាមការចាំបាច់
- ត្រូវធានាណីមានភាពបិទផ្សាយពីមាន និងមធ្យាបាយផ្សេងផ្សាយ

- ពីមានធ្វើនៅឡើត តាមព្រមវារបស់ក្រុមប្រឹក្សាបស់ខ្លួន
- ត្រូវតែបិទជ្រាយឯកសារពីមាននៅលើភាពពីមាន ឬត្រូវផ្តល់ជ្រាយតាមមធ្យាបាយធ្វើនៅឡើត តួអំដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។

២). គ្មានី និងសិទ្ធិអំណាចរបស់អភិបាល

ក្រោពិត្តនាទី ការកិច្ចសម្របសម្រួលតួអំពីការប្រើប្រាស់ក្រុមប្រឹក្សាបស់ខ្លួន និងកិច្ចរបស់គណៈអភិបាលដូចជានៅឡើងខាងលើ ឆ្នាំប៉ះកំបានប្រគល់ ត្តនាទី និងសិទ្ធិអំណាចជាក់លាក់មួយចំនួនហែត្វមឡៀតឱ្យអភិបាល រូមមាន :

- ជាតំណាងក្រសួង ស្ថាបននានារាយបស់រដ្ឋបាល ដើម្បីរោនក្នុង សម្របសម្រួល ត្រូវចំណិតដល់មន្ត្រី អង្គភាពខ្សោយប្រស់ក្រសួង ស្ថាបននានា និងទីភាក់នានាដោយបស់រដ្ឋបាល ដែល ធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីធានាមួយ សេវា និងការអភិវឌ្ឍន៍ប្របិស់យេស៊ីយបេទេនិងការអភិវឌ្ឍមួល ដោយសម្រាប់ជាតិ គុណប្រយោជន៍ដល់ការចូលរូមឡើកកម្ពស់គណៈ ភាពសំនេះ និងធានាបាននូវគោលការណើនៃរដ្ឋបាលឯកភាព ដើម្បី បង្កើត ជីវិត និងធ្វើឱ្យមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
- ជាតំណាងរដ្ឋបាល តំណាងក្រសួង ស្ថាបនពាក់ព័ន្ធ តួអំពីការប្រើប្រាស់ការងារសន្តិសុខ សណ្ឌាប់ឆ្នាប់របស់ប្រជាធិបតេយ្យសាធារណៈ ឆ្នាំ

៣. រចនាសម្ព័ន្ធ និងក្នុងទី និងការគិតឲ្យរបស់រដ្ឋបាលថ្មាក់ក្រោមជាតិ

- និងសិទ្ធិមនុស្ស ត្រូវដែនសមត្ថភីចិត្តរបស់ខ្លួន ។
- នេះគឺជាមួយឱ្យរាជរដ្ឋបាលធ្វើប្រព័ន្ធក្នុងដីអភិបាល ។
អភិបាល ត្រូវកំណត់អនុវត្តតួនាទីនេះ ដោយផ្តល់ការាយច្បាប់ លិខិត បទដ្ឋាន និងការណែនាំ ដើរការណែនាំរដ្ឋបាល និងពិភពលេខ ស្ថាប័ន ពាក់ព័ន្ធឌានា ។ ទៅបីអភិបាលមានតួនាទីជាក់លាក់ដូចនេះគឺ នៅ ត្រូវការអនុវត្ត អភិបាលត្រូវមានយន្តការពិគ្រោះ ពិភាក្សាក្នុងគណៈ អភិបាលរបស់ខ្លួន និងសំខាន់លំណោនៅពិភមបីក្រារបស់ខ្លួន ហើយត្រូវ តែរាយការណ៍ដែលត្រូវបានបង្ហាញ និងត្រូវបានអំពិសកម្មភាព ដែលបានអនុវត្តទាំងនេះ ។

បញ្ជាក់ : តួនាទី ការកិច្ច និងរបៀបបង្កើតការលិត្តរបស់គណៈ អភិបាល ត្រូវកំណត់ដោយអនុក្រើក្រុងដោយទៅក្នុងករណីចាប់ចុង ។

៣.២.៤. នាយករដ្ឋបាល

ក). ការគេគោលកំណែ

ត្រូវបានរាយការណ៍ដោយការរដ្ឋបាលមួយរូប ដែលតែងតាំងដោយ ផ្តល់មន្ត្រីក្រសួងមហាផ្ទៃ ។

ខ). តួនាទី ការគិតឲ្យរបស់នាយករដ្ឋបាល

នាយករដ្ឋបាលមានតួនាទីជាដែនុយការឱ្យត្រូវបីក្រារ និងគណៈ អភិបាល របស់ខ្លួនលើកិច្ចការសំខាន់ៗដូចខាងក្រោម :

- ចាត់ថែងកិច្ចការរដ្ឋបាល និងធានានិរន្តរភាព កិច្ចការរដ្ឋបាលប្រចាំ

វិច្ឆូវបាលសំគាល់ក្នុងការបង្កើតរបស់ក្រុមប្រឹក្សា និងការគិច្ចរបស់រដ្ឋបាល

- ធានាមីក្រុមប្រឹក្សា បុគ្គលិករបស់ក្រុមប្រឹក្សា អនុវត្តសេចក្តីសម្រេច របស់ក្រុមប្រឹក្សា និងការគិច្ចរបស់រដ្ឋបាលសំគាល់
- អនុវត្តដឹកនាំការបង្កើតរបស់ក្រុមប្រឹក្សា
- ចូលរួម និងមានយោបល់រាល់គិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈកម្មាធិការរបស់ក្រុមប្រឹក្សា និងការគិច្ចរបស់រដ្ឋបាល បុន្ញនៃការអភិវឌ្ឍន៍ការងារ ដែលត្រូវបានបង្កើតឡើង
- ផ្តល់យោបល់ដល់ក្រុមប្រឹក្សា ដល់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ដើម្បីក្រុមប្រឹក្សាសម្រេចបាននូវគោលបំណងគ្នា ការបង្កើត ដីរឿង និងធ្វើឱ្យមានចិរភាពដែលការអភិវឌ្ឍន៍តាមរបៀបប្រជាធិបតេយ្យ
- ផ្តល់យោបល់ដល់គណៈកម្មាធិការ ដើម្បីក្រុមប្រឹក្សា ដើម្បីក្រុមប្រឹក្សាសម្រេចបាននូវការកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព មុខងារ និងការកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព
- ធានាមីក្រុមប្រឹក្សាទីបិទ្យាត្រូវត្រូវបានបង្កើតឡើង។
ដូច្នេះ ត្រូវការងារតែចំងការងារ នាយករដ្ឋបាលត្រូវស្និតនៅក្រោមការងារក្នុងការកិច្ចរបស់ខ្លួន និងការគិច្ចរបស់ខ្លួន ហើយត្រូវមានការងារនៅក្នុងការកិច្ចរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង។

ចុច្ចាក់ : គុនាទី ការកិច្ច និងរបៀបរបាយធ្វើការលម្អិតរបស់នាយករដ្ឋបាល និងត្រូវកំណត់ដោយប្រកាសស្តិតិតុនាទី ការកិច្ច និងរបៀបរបាយធ្វើការរបស់នាយករដ្ឋបាល ។

៣.២.៥. បុគ្គលិក និងអនុការបេតងត្រួតពិនិត្យក្នុងក្រុមប៊ូលីន

ក). បុគ្គលិក

- ☞ ក្រុមប៊ូលីនមិនមែនបុគ្គលិករបស់ខ្លួន ។ បុគ្គលិកក្រុមប៊ូលីន
ម្នាក់មានបីប្រភេទ គឺ :
- បុគ្គលិកដែលបានតែងតាំងដោយ ក្រុមប៊ូលីន
(ឧ. ប្រធានបិរញ្ញវត្ថុ...)
 - បុគ្គលិកដែលបានតែងតាំងឱ្យទៅបំពេញការងារជាមួយ ក្រុមប៊ូលីន
(ឧ. នាយករដ្ឋបាល...) និង
 - បុគ្គលិកដែល ត្រូវបានរៀបចំឡើងវិញទៅឱ្យក្រុមប៊ូលីន ស្របទៅ
តាមបទប្រព័ន្ធឌីឡែងបែរែះ (ឧ. បុគ្គលិកដែលផ្តោរពីក្រសួងស្ថាប័ន
ឱ្យទៅជាបុគ្គលិករបស់ក្រុមប៊ូលីន នៅពេលដែលមុខងារទាក់ទង
និងបុគ្គលិកនោះ ត្រូវបានផ្តោរទៅឱ្យក្រុមប៊ូលីន) ។
- ☞ សមាជិក ក្រុមប៊ូលីន មែនជាបុគ្គលិក ក្រុមប៊ូលីន ឡើយ (៤)

៤). នគរបេតងត្រួតពិនិត្យក្នុងក្រុមប៊ូលីន

យោងមាត្រាជំនួយ ១៩០, ១៩១ បានកំណត់ឱ្យ :

- ក្រុមប៊ូលីន ត្រូវមានអនុការបេតងត្រួតពិនិត្យតាមការចំណចំ ។ ក្រុម
ប៊ូលីន ត្រូវរៀបចំអនុការ កំណត់មុខងារ ការកិច្ច និងរៀបចំមុខ
តំណែងបុគ្គលិក ក្នុងអនុការបេតងត្រួតពិនិត្យ និងសម្រេចតាមអនុ
កិច្ច ដែលស្ថិតិនឹងដោយរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។

- អង្គភាពរបស់ក្រុមប្រឹក្សានិមួយៗត្រូវស្ថិតព្រមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់គណៈអភិបាល ក្នុងនាមក្រុមប្រឹក្សាបស់ខ្លួន ព្រមទាំងស្ថិតនៅក្នុងការទទួលខសត្រូវ ការត្រួតពិនិត្យ និងការគ្រប់គ្រងដោយជ្រាល់របស់ប្រធានអង្គភាព។

៣.២.៦. តណ្ហានិយោគាទ

ក). ក្រុមប្រឹក្សាន្តរ់មានគណនោយ៍ភាពចំពោះ :

- ប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាមុនភាព ដែលបានសម្រេចដោយជានានូវការអភិវឌ្ឍនាមបែបប្រជាដិបនោយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- រាជរដ្ឋាភិបាលអំពីការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ឆ្នាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបច្ចុប្បន្ននានានា។

ខ). តណ្ហានិយោគារាជារបស់ក្រុមប្រឹក្សាន្តរ់

គណៈកម្មាធិការនិមួយៗនៃក្រុមប្រឹក្សាន្តរ់មានគណនោយ៍ភាពចំពោះក្រុមប្រឹក្សាបស់ខ្លួន បើនេះក្នុងរបៀបរបាយការងារ និងទំនាក់ទំនងការងារ គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ត្រូវរាយការណើអំពីសកម្មភាពរបស់ខ្លួនឱ្យបានឡើងទៅត្រូវក្រុមប្រឹក្សា និងគណៈអភិបាល។ ការធ្វើរាយការណើជូនគណៈអភិបាល ដើម្បីឱ្យគណៈអភិបាលធ្វើការបុកសុប្បាយការណើតាម

ពេលវេលាកំណត់ផ្ទុនក្រមបើក្រា ឧទាហរណ៍ ប្រចាំពីរខែ ឬប្រចាំឆ្នាំ ឬ ទីនឹងនេះ ក្រមបើក្រាក់អាចចាត់ឱ្យគណៈកម្មាធិការនានាភាយការណ៍ក្នុង កិច្ចប្រជុំក្រមបើក្រាបស់ខ្លួនបានដែរ បុគ្គលករណីចាំបាច់ ក្រមបើក្រាអាជ បង្កើតឱ្យមានគណៈកម្មាធិការ បុគ្គមការងារ ដើម្បីសិក្សាស្រាវជ្រាវ ក្នុងការរំលែក ករណីជាក់លាក់ណាមួយដើម្បីរាយការណ៍ដែលក្រមបើក្រាផងដែរ ។

៤). តណាងតិច្ចាន

គណៈអភិបាលត្រូវមានគណនោយ្យការពេះក្រមបើក្រា ។

៥). នាយកដ្ឋាន

យោងមាត្រាលើ នាយករដ្ឋបាលមានតូនាទីជាដីនូយការក្នុងការចាត់ ថែងកិច្ចការរដ្ឋបាល និងធានានិរន្តរភាពកិច្ចការរដ្ឋបាលប្រចាំថ្ងៃរបស់ក្រម បើក្រា និងគណៈអភិបាល ។ តូនាទីនេះ នាយករដ្ឋបាលត្រូវធ្វើសេចក្តី រាយការណ៍ និងមានគណនោយ្យការដោយជ្ញាល់ចំពោះអភិបាលរបស់ខ្លួន និង ដោយប្រយោលចំពោះក្រមបើក្រាបស់ខ្លួន ។

៦). អនុភាព

អនុភាពនឹមួយៗត្រូវស្តិតក្រោមការទទួលខុសត្រូវ ការត្រួតពិនិត្យ និងការគ្រប់គ្រងដោយជ្ញាល់របស់ប្រធានអនុភាព ។ ប្រធានអនុភាពនឹមួយៗ ត្រូវទទួលខុសត្រូវ និងមានគណនោយ្យការដោយជ្ញាល់ចំពោះនាយករដ្ឋបាល ។

ច). ចុះលិកគ្រប់គ្រងប្រើក្នុង

បុគ្គលិកទាំងអស់របស់ក្រុមប្រើក្នុង ត្រូវមានការទទួលខុសត្រូវ និង
គណនេយ្យភាពដោយផ្ទាល់ចំពោះប្រធានក្រុមប្រើក្នុងជាប់របស់ខ្លួន និងត្រូវ
មានការទទួលខុសត្រូវ និងគណនេយ្យភាពដោយប្រយោល ចំពោះនាយក
រដ្ឋបាល អភិបាល គណៈអភិបាល និងក្រុមប្រើក្នុងតាមបាននូវក្រុម។

៤. ជំនាគ់ជំនាញនាយកដ្ឋានសេចក្តីផ្តើមប្រព័ន្ធផីឡូយោ

៤.១. ជំនាគ់ជំនាញនាយកដ្ឋានសេចក្តីផ្តើមប្រព័ន្ធផីឡូយោ និងប្រព័ន្ធផីឡូយោសង្គម

ទំនាក់ទំនងរវាងក្រុមប្រឹក្សាណាពេជ្រាវីជានី ជាមួយក្រុមប្រឹក្សាណាពេជ្រាវី និងក្រុមប្រឹក្សាណាពេជ្រាវីត្រូវបានធ្វើឡើងនៅក្នុងរយៈពេលមីនាំខ្លួន ដើម្បីស្វែងរករាយការណ៍ដែលអាចបង្កើតប្រព័ន្ធផីឡូយោសង្គមបាន។

- ក្រុមប្រឹក្សាណាពេជ្រាវី និងក្រុមប្រឹក្សាណាពេជ្រាវីត្រូវបានធ្វើការសម្រាប់អនុវត្តមុខងារ ការកិច្ចរបស់ខ្លួន ដែលមិនត្រូវបានគេបង្កើតឡើងឡើងទៀត នៅក្នុងចិវាការណ៍ដោយទេ។
- ក្រុមប្រឹក្សាណាពេជ្រាវី និងក្រុមប្រឹក្សាណាពេជ្រាវីត្រូវបានធ្វើការសម្រាប់បង្កើតប្រព័ន្ធផីឡូយោសង្គមបាន។ និងការកិច្ចរបស់ក្រុមប្រឹក្សាណាពេជ្រាវីត្រូវបានធ្វើឡើងនៅក្នុងចិវាការណ៍ដោយទេ។
- ក្រុមប្រឹក្សាណាពេជ្រាវីត្រូវបានធ្វើការសម្រាប់បង្កើតប្រព័ន្ធផីឡូយោសង្គមបាន។ និងការកិច្ចរបស់ក្រុមប្រឹក្សាណាពេជ្រាវីត្រូវបានធ្វើឡើងនៅក្នុងចិវាការណ៍ដោយទេ។

បញ្ជាក់ : ទំនាក់ទំនងនេះមិនបានរវាងក្រុមប្រឹក្សាណាពេជ្រាវីជាមួយក្រុមប្រឹក្សាណាពេជ្រាវី និងក្រុមប្រឹក្សាណាពេជ្រាវីត្រូវបានធ្វើឡើងឡើងទៀត និងត្រូវកំណត់ដោយអនុក្រុមប្រឹក្សាណាពេជ្រាវី ដោយខ្សោយ។

៤.២. ជំនាក់ជំនានៅក្នុងប្រព័ន្ធបាពូយប្រព័ន្ធប្រើក្សាសង្គមតែងតាំង

ទំនាក់ទំនងរវាងក្រុមប្រើក្សាប្រុង និងក្រុមប្រើក្សាសង្គមតែងតុងក្រុង :

- ក្រុមប្រើក្សាសង្គមតែងតុងក្រុង ត្រូវមានវិភាគប្រាប់អនុវត្តមុខងារ ការកិច្ចរបស់ខ្លួន ដើម្បីវិភាគនេះត្រូវស្ថិតនៅតុងថិភាគក្រុង
- ក្រុមប្រើក្សាសង្គមតែងតុងស្ថិតក្រោមការត្រួតពិនិត្យ និងការត្រប់ត្រង របស់ក្រុមប្រើក្សាប្រុង
- ក្រុមប្រើក្សាប្រុងត្រូវធ្វើប្រព័ន្ធផ្លូវការកិច្ចរបស់ក្រុមប្រើក្សាប្រុង និងការកិច្ចឱ្យក្រុមប្រើក្សាប្រុង និងក្រុមប្រើក្សាសង្គមតែងតុង ដើម្បីបង្កើត ជំនួយ និងធ្វើឱ្យមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។

ហត្ថាក់ : ទំនាក់ទំនងលម្អិតរវាងក្រុមប្រើក្សាប្រុង និងក្រុមប្រើក្សាសង្គមតែងតុងត្រូវកំណត់ដោយអនុក្រើតុក្រឹតដោយឡើង ។

៤.៣. ជំនាក់ជំនានៅក្នុងប្រព័ន្ធបាពូយប្រព័ន្ធប្រើក្សាសង្គមតែងតាំង

ប្រព័ន្ធប្រើក្សាសង្គមតែងតាំង គឺជាប្រព័ន្ធប្រើក្សាសង្គមតែងតាំង

ទំនាក់ទំនងរវាងក្រុមប្រើក្សាប្រុង ជាមួយក្រុមប្រើក្សាប្រុង ក្រុមប្រើក្សាប្រុង ក្រុមប្រើក្សាប្រុង និងក្រុមប្រើក្សាសង្គមតែងតុងមាន :

- ក្រុមប្រើក្សាប្រុងត្រូវរៀបចំ និងអនុម័តដែនការអភិវឌ្ឍន៍រយៈពេល ជ្រំ(៥)ឆ្នាំ ដើម្បីត្រូវធ្វើបច្ចុប្បន្នការពាណាព្យេរការរៀបចំ

កម្ពុជាដីរឿនិយាតបី(៣) ផ្លូវកិលប្រចាំផ្លូវបស់ខ្លួន ដោយត្រូវពិភាគៗ យោបល់ជាមួយនឹងប្រកែទៅក្រុមប្រឹក្សាជួយនៅទៅតែ នៅក្នុងដែន សមត្ថកិច្ចបស់ខ្លួនដូចជា ក្រុមប្រឹក្សាជួយ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាយុំ និងក្រុមប្រឹក្សាសង្ហាតជាដោដៃ។

- ក្រុមប្រឹក្សាខេត្ត អាជទិនុលប្រពិភីកម្ពុជាប្រធ័នមហាផ្ទៃក្នុងការ ដូយជីរញ្ញឱ្យក្រុមប្រឹក្សាជួយក្នុងការរួមគ្នាដាមួយក្រុមប្រឹក្សាយុំ ក្រុមប្រឹក្សាសង្ហាតឱ្យស្របតាមខ្លួនសារវេនដោរបំស្ថិតិការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្ថិក ខណ្ឌ។

បញ្ជាក់ : ទំនាក់ទំនងលម្អិតរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាជួយ ក្រុមប្រឹក្សាយុំ ក្រុមប្រឹក្សាសង្ហាត់ ត្រូវកំណត់ដោយ អនុក្រុកដោយទៅក្នុង។

៥.៥. ជំនាញជំនាញនៅក្នុងប្រឹក្សាជួយក្នុងការគ្រប់គ្រងប្រុងប្រយោជន៍

ក្រុមប្រឹក្សាជួយ ត្រូវបង្កើត ជីរញ្ញឱ្យមានចិរភាពសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យក្នុងស្រុករបស់ខ្លួន។ ដើម្បីបង្កើត ជីរញ្ញឱ្យ និង ធ្វើឱ្យមានចិរភាពសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងស្រុក ក្រុមប្រឹក្សាជួយត្រូវ :

- ដូយក្រុមប្រឹក្សាយុំ ក្រុមប្រឹក្សាសង្ហាត់និមួយទីឃ្លឹបង្កើត ជីរញ្ញឱ្យ និង

ធ្វើឱ្យមានចិរភាព សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ

- រមជាមួយក្រុមប្រឹក្សាយ ក្រុមប្រឹក្សាសង្ហាត់ ដើម្បីជឿរពីឱ្យមានការចូលរួមពីសាធារណៈហេដន ឡើក្បងដែលការអភិបាលកិច្ចនៅក្នុងស្រុក និងយុទ្ធសាស្ត្រ និងជាមួយក្រុមប្រឹក្សាយ ក្រុមប្រឹក្សាសង្ហាត់
- ផ្សេងយល់ និងផ្លើយពបច្ឆំពោះតម្លៃការក្នុងស្រុករបស់ខ្លួន និងសំណើរបស់ក្រុមប្រឹក្សាយ ក្រុមប្រឹក្សាសង្ហាត់
- មានគណនោយ្យភាពចំពោះក្រុមប្រឹក្សាយ ក្រុមប្រឹក្សាសង្ហាត់ និងប្រជាពលរដ្ឋទាំងអស់ឡើក្បងស្រុកអំពីជាអ្នកជំនាញ សេចក្តីសម្រេច ការអនុវត្តរបស់ខ្លួន ត្រូវចាំងផលប័ណ្ណ់នៃជាអ្នកជំនាញ សេចក្តីសម្រេច និងការអនុវត្តចាំងនោះ
- ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាយ ក្រុមប្រឹក្សាសង្ហាត់ និងអ្នកពាក់ព័ន្ធឌានា ដើម្បីរាយព័ម្ពិវិទ្យានឡ្វេងទាត់អំពីសមត្ថភាព របស់ក្រុមប្រឹក្សាយ ក្រុមប្រឹក្សាសង្ហាត់ និងធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់ក្រុមប្រឹក្សាយ ក្រុមប្រឹក្សាសង្ហាត់ និងបុគ្គលិករបស់ក្រុមប្រឹក្សាយ ក្រុមប្រឹក្សាសង្ហាត់ ត្រូវចាំងធ្វើការ អប់រំ បណ្តុះបណ្តាលដល់ប្រជាពលរដ្ឋក្នុងយុទ្ធសាស្ត្រ សង្ហាត់និមួយ។ ឱ្យបានឡ្វេងទាត់។
- សហការជាមួយក្រុមប្រឹក្សាយ និងក្រុមប្រឹក្សាសង្ហាត់ ដែលពាក់ព័ន្ធ ដើម្បីជាក់បញ្ចូលយុទ្ធសាស្ត្រ កម្ពុជិដិ និងសកម្មភាព ដែលបាន

- កំណត់ សម្រាប់ធ្វើយកបទទៅនឹងតម្លៃការ និងសំណើរបស់ក្រុម
ប្រឹក្សាយុ ក្រុមប្រឹក្សាសង្គាត់ ទៅក្នុងកម្មវិធីនិយាតបិន្ទារកិល
ប្រចាំឆ្នាំ និងដែនការអភិវឌ្ឍន៍រយៈពេលប្រាំ(០៥)ឆ្នាំ របស់ស្រុក
និងរបស់យុ សង្គាត់ ត្រូមទាំងតម្រូវការប្រចាំឆ្នាំ និងក្រប
ខណ្ឌចំណាយរយៈពេលមធ្យមរបស់ស្រុក និងយុ សង្គាត់
- សម្របសម្រួល និងតាំងដែលការបង្កើនសមត្ថភាពដែករដ្ឋបាល ឬ
ផនធានដែករដ្ឋបាល ដែលចាំបាច់ដែលក្រុមប្រឹក្សាយុ ក្រុមប្រឹក្សា
សង្គាត់ ដើម្បីឱ្យក្រុមប្រឹក្សាយុ ក្រុមប្រឹក្សាសង្គាត់ មានសមត្ថភាព
ដែករដ្ឋបាល បុគ្គលានដែករដ្ឋបាលត្រប់ត្រាន់ និងជាមិថ្លែង
ដើម្បី :
 - ដីរូប ឬធ្វើឱ្យមានចិរភាពដែលការអភិវឌ្ឍតាមបែបប្រជាធិប
តេយ្យ ឬបំពេញមុខងារ ការកិច្ចចាំបាច់មួយ ឬប្រចិន
 - បំពេញសមត្ថភាពដែករដ្ឋបាល និងផនធានដែករដ្ឋបាល រួមទាំង
បុគ្គលិក ឧបករណី ត្រព្យសម្រាតិ និងសម្ងាត់ចាំបាច់ នានា ។

៥.៥. ផែនការជំនាញនៅក្នុងប្រព័ន្ធដែលត្រូវការព្យាពលនិមួយា

៥.៥.១. គោលការណ៍ទូទៅ

រដ្ឋធម្មនាយកដៃព្រះរាជាណាចក្រកម្ពុជា បានឈ្មោះនាំអំពីការបែងចែកអំណោះ
ជាថិត្តារវាងអំណាចនិពិបាត្តិ អំណាចនិពិបត្តិ និងអំណាចគុណភាព ។

ក្រុមប្រឹក្សានៃរដ្ឋបាលច្បាក់ក្រោមជាតិតាំងពីរជានី ខេត្ត ក្រោង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលកើតឡើងដោយការនោះផ្តល់សកល និងអសកល គឺជាផាណ្នាតាចំរដ្ឋបាលច្បាក់ក្រោមជាតិ ដែលស្ថិតក្នុងខេត្តយ៉ាវ: នៅអំណោចនិតិ ប្រតិបត្តិ។

ដើរការពាយការណ៍នៃការគ្រប់គ្រងរដ្ឋបាលច្បាក់ក្រោមជាតិទាំងនេះ ដែលកំណត់នៅក្នុងច្បាប់ស្តិពីការគ្រប់គ្រងរដ្ឋបាលជានី ខេត្ត ក្រោង ស្រុក ខណ្ឌ និងច្បាប់ស្តិពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានផ្តល់នូវស្ថិយភាពនៃ រដ្ឋបាលទាំងនេះ ពាយការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈកំណែន្រមិនធ្វើការ និងវិសាទម្មជ្រការ ក្នុងការថាគាត់ដែងគិច្ចការ នានាក្នុងក្របខណ្ឌនៃរដ្ឋបាលច្បាក់ក្រោមជាតិ ឬនិងលិខិតបទជ្រាង បុណ្ណែមិនមែនជាការ ផ្តល់អធិបតេយ្យការពួកឱ្យយ៉ាវ។

ប្រព័ន្ធអភិបាលគិច្ចិថ្និថ្និនៃច្បាក់រដ្ឋបាលក្រោមជាតិនេះ បានតម្រូវឱ្យមាន ការកំណត់ឡើងវិញក្នុងទំនាក់ទំនងរវាងច្បាក់ជាតិ និងច្បាក់ក្រោមជាតិពាយការណ៍ដូចខាងក្រោម :

- កំណត់ក្របខណ្ឌគាលនយោបាយ និងក្របខណ្ឌច្បាប់សម្រាប់ការ ថាគាត់ដែងការងារនៃរដ្ឋបាលច្បាក់ក្រោមជាតិ ដោយឈរលើគាល ការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈកំណែន្រមិនធ្វើការ និងវិសាទម្មជ្រការ និងលិខិតបទជ្រាង។
- តាមរយៈក្របខណ្ឌគាលនយោបាយ និងក្របខណ្ឌច្បាប់ទាំងនេះ

- កំណត់ស្ថិតិជាសាស្ត្រានានា ដែលត្រូវផ្តល់ជំនួយប្រជាពលរដ្ឋដោយ
រដ្ឋបាលត្រូវការពិនិត្យឡើង ដើម្បីធានាថាអនុបាលត្រូវការពិនិត្យឡើង និងការ
អភិវឌ្ឍន៍ប្រជាពលរដ្ឋប្រកបដោយគុណភាព មានតម្លៃភាព និង
មានគណនៈយោងភាព ។
- ត្រួតពិនិត្យនិគ្ឝនកូលភាពទៅលើការសម្រេច និងសកម្មភាព
របស់រដ្ឋបាលត្រូវការពិនិត្យឡើង ហើយអាចធ្វើអនុវត្តមឺនក្នុងករណី
ចំណាំថាទាមព្រឹករវាងរដ្ឋបាល ដើម្បីធានាផិត្តធម៌ថាអនុបាលត្រូវការ
ពិនិត្យឡើង ដើម្បីធានាផិត្តធម៌ថាអនុបាលត្រូវការពិនិត្យឡើង ប្រចិះសកម្មភាពរាយ
ដែលជូនយើរដ្ឋានមួនឡើង ឆ្នាប់ និងលិខិតបច្ចេកទេននានា ដែលនៅ
ជាជរមាន ។
- ធ្វើការសម្រេចរសាយក្នុងប្រើប្រាស់ការពិនិត្យឡើង ដែលធ្វើសកម្មភាពដូច
ដោលការណ៍សំខាន់សម្រេចនូវការពិនិត្យឡើង ដើម្បីធានាផិត្តធម៌ថាអនុបាលត្រូវការ
ពិនិត្យឡើង ដើម្បីធានាផិត្តធម៌ថាអនុបាលត្រូវការពិនិត្យឡើង ប្រចិះសកម្មភាពរាយ
ដែលជូនយើរដ្ឋានមួនឡើង ឆ្នាប់ និងលិខិតបច្ចេកទេននានា ដែលនៅ
ជាជរមាន ។

ពីផ្ទះដួងនុញ្ញ ឆ្នាំប៉ែន និងជិតបទខ្សោន ដែលមានជាប្រភេទ
បន្ទាប់ពីបានធ្វើអនុវត្តមន៍ឱ្យកែលមួយ មិនបានទទួលលទ្ធផលជាថីជី
មានមក។ ការធ្វើអនុវត្តមន៍ និងសម្រេចរំសាយប្រុមប្រើក្រោះ
ត្រូវធ្វើឡើងតាមពេលក្នុងណ៍ដែលកំណត់ក្នុងឆ្នាំប៉ែនប៉ុណ្ណោះ។

៤.៥.២. ស្ថិតិថតសំគ្លេស ស្ថិតិថតសំគ្លេសនៃត្រូវការពិនិត្យ

ផ្តល់ការងារការណែនាំក្នុងទំនាក់ទំនង ស្ថាប័ននានាសុទ្ធដែល
មានតូនាទី និងការទទួលខុសត្រូវរវំងារខ្លួនក្នុងការគាំទ្រដល់រដ្ឋបាលត្រូវការ
ក្រោមជាតិក្នុងវិស័យ ដែលស្ថិតិក្នុងសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននឹងមួយ។

ក្នុងន័យនេះ មុខងារ និងការទទួលខុសត្រូវ ដែលបានចាត់ថែងដោយ
ក្រសួង ស្ថាប័ននៅត្រូវជាតិជាប្រជាពលរដ្ឋកិច្ច ប្រព័ន្ធមុខងារ: មន្ត្រី អនុការពាណិជ្ជ
បណ្តាប័នរបស់ខ្លួនកិច្ច ឬផ្តល់មុខងារ និងការទទួលខុសត្រូវនៅក្នុងការដែរ
ប្រព័ន្ធប្រជាពលរដ្ឋមុខងារដែលរដ្ឋបាលត្រូវការក្រោមជាតិជាប្រជាពលរដ្ឋប្រព័ន្ធគាំងភាព
ជាម្មាល់បើមុខងារ និងការទទួលខុសត្រូវនៅក្នុងកិច្ច កិច្ចក្នុង
ស្ថាប័នសាមិទ្ធេនៅតូនាទីការងារ និងពិនិត្យមិនបានសិទ្ធិភាព និង
គុណភាពនៃការអនុវត្តមុខងារជាន់នេះ ដើម្បីឱ្យប្រាកដជាប្រជាពលត្រូវការក្រោម
ជាតិទទួលយកមុខងារ និងការទទួលខុសត្រូវទាំងនេះទៅបារម្ខិកប្រជាពលរដ្ឋ
បានយ៉ាងណ្ឌប្រសិរីបំផុត។

ចំពោះមុខងារ និងការទទួលខុសត្រូវតាមបែបវិសាបាយជូនការដែលបាន

៤. ទំនាក់ទំនងរវាងគ្រប់គ្រងពាណិជ្ជកម្ម

ធ្វើប្រព័ន្ធកម្ពុជាខ្សែដំណឹង តាមច្បាស់តាមចាតិ ក្រសួង ស្ថាប័ននិមួយា ត្រូវផ្តល់ការណែនាំជាលាយលក្ខអករអំពីបែបបទ និត្តវិធីមធ្យល់នៅក្នុងការតាមដាននិងការបង្ហាញខ្លួនគ្រប់នៅក្នុងការងារ និងការចេញផ្សាយស្ថាប័ននិមួយា ដើម្បីបង្រៀនការងារ និងការចេញផ្សាយស្ថាប័ននិមួយាដោយគ្រប់គ្រងពាណិជ្ជកម្ម និងការចេញផ្សាយស្ថាប័ននិមួយាដោយការងាររបស់ក្រសួង ស្ថាប័នសម្រាប់ប្រព័ន្ធដែលមិនបានបង្ហាញឡើង។

ដូច្នេះសរុបមកក្រុមប្រើក្រារ និងគណៈអភិបាលនៃរដ្ឋបាលជ្រាក់ក្រាមជាតិនានា គឺជាអង្គការតាំណាងឱ្យឱ្យដែលប្រយោជន៍នៃប្រជាពលរដ្ឋនៅតាមច្បាស់តាមដាននិមួយាដែង និងជាតាំណាងឱ្យឱ្យដែលប្រយោជន៍នៃរដ្ឋបាលជ្រាក់ជាតិ ពេលគឺតាំណាងឱ្យឱ្យដែលរដ្ឋបាល និងក្រសួង ស្ថាប័ននានាដែនរដ្ឋបាលដែលដំឡើងដែរ។

៥.៥.៣. តួនាទីរបស់សណ្ឋាគមជាឌានិស្សប្រាង់ការងារគិតខ្ពស់ តាមចំណេះច្បាប់ចិត្តនេយ្យនៃគ្រប់គ្រងពាណិជ្ជកម្ម

ក្នុងការរៀបចំឡើងវិញ្ញុ៖ក្របខ័ណ្ឌទៅកំណត់មុខងារការចេញផ្សាយស្ថាប័នរវាងគ្រប់គ្រងជាតិ និងរដ្ឋបាលជ្រាក់ក្រាមជាតិ ដែលមានការពាក់ព័ន្ធពីគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជធានីជ្រាក់បាល ទាមទារឱ្យមានយក្សការសម្របសម្រលមួយដើម្បីរៀបចំនូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ច (ប្រព័ន្ធគ្រប់គ្រង) នៅរដ្ឋបាលជ្រាក់ក្រាមជាតិមួយ ដែលត្រានការព្រមទាំងប្រើប្រាស់គ្រប់គ្រងស្ថាប័នមួយទៅក្រសួងស្ថាប័នមួយឡើង ដើម្បីទាំងអស់ត្រាមានការងារយក្សការការពាក់ព័ន្ធ និងប្រើប្រាស់ប្រព័ន្ធអភិបាលកិច្ចនេះ និង

៤. ទំនាក់ទំនងរវាងដ្ឋាក់រដ្ឋបាលនិងមួយ

ការគាំទ្រដៃការគោលនយោបាយ ត្រូវបានធ្វើឡើងច្បាប់ ការកសាងសមត្ថភាព ការអនុវត្តការពាមដានត្រួតពិនិត្យ និងវាយតម្លៃ ។

ការប្រើប្រាស់សំណុំពាណិជ្ជកម្មនេះ ផ្តល់ស្នើពីការគ្រប់គ្រងដ្ឋាក់បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬនគម្រោង ឬស្ទឹបដី ឬដី កម្ពុជាដែលជាចិនិយោគ នៅថ្ងៃទាំងនេះ ក្នុងការប្រើប្រាស់សំណុំពីការគ្រប់គ្រងដ្ឋាក់បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្នើពីការគ្រប់គ្រងដ្ឋាក់បាលរាជធានី សង្កាត់ ។

គោលនយោបាយ និងការប្រើប្រាស់សំណុំពីការគ្រប់គ្រងដ្ឋាក់បាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្នើពីការគ្រប់គ្រងដ្ឋាក់បាលរាជធានី សង្កាត់ ។

គោលនយោបាយ និងការប្រើប្រាស់សំណុំពីការគ្រប់គ្រងដ្ឋាក់បាលរាជធានី :

- កំណត់មុខងារ និងការទទួលខុសត្រូវណា ដែលនឹងត្រូវដោរក្នុងក្រុមហ៊្រក្រុម ប្រើក្រារនៅពាមថ្ងៃកំណើនិមួយៗ ហើយមុខងារ និងការទទួលខុសត្រូវណា ត្រូវបានដោរក្នុងក្រុមហ៊្រក្រុម ប្រើក្រារនៅថ្ងៃទាំងនេះ ។
- ត្រូវធានាណីជ្ជកម្មនេះ ត្រូវបានដោរក្នុងក្រុមហ៊្រក្រុម ប្រើក្រារនៅថ្ងៃទាំងនេះ ។
- ក្នុងពេលវេលាអ្នកដោរក្នុងក្រុមហ៊្រក្រុម និងអនុវត្តមុខងារ ដែលបានដោរក្នុងក្រុមហ៊្រក្រុម និងការកិច្ចដល់ក្រុមហ៊្រក្រុម និងស្ថាប័នរបស់រាជដ្ឋាក់បាលនៅថ្ងៃទាំងនេះ ។
- ក្នុងពេលវេលាអ្នកដោរក្នុងក្រុមហ៊្រក្រុម និងការកិច្ចដល់ក្រុមហ៊្រក្រុម និងស្ថាប័នរបស់រាជដ្ឋាក់បាលនៅថ្ងៃទាំងនេះ ។

- នូវវិធីនករអភិវឌ្ឍ និងជីវាបស់ខ្លួននៅត្រូវកំព្រោមជាតិទៅក្នុង
ដែនករអភិវឌ្ឍ និងជីវាបស់ក្រុមប្រឹក្សាតាមប្រវត្តិនិមួយៗ
- ត្រូវពិនិត្យមិលថា ពីការធ្វើប្រតិក្សាកម្ម ឬការប្រតិក្សាកម្ម មុខងារជាកំណាកំណាមួយឱ្យក្រុមប្រឹក្សាត្រូវកំព្រោមជាតិ ហើយ
ក្រុមប្រឹក្សានេះអនុវត្តមុខងារដែលបានផ្តោះ មានប្រសិទ្ធភាពប្រចាំ?
ក្នុងករណីចំណាំ គ.ជ.អ.ប ត្រូវធ្វើការពិនិត្យ និងកែសម្រួល
មុខងារដែលបានផ្តោះឡើងវិញ
 - ត្រូវធានាធិញ្ញានដឹងដឹរថា សេចក្តីសម្រេចបស់ខ្លួន ក៏ដូចជាសេចក្តី
សម្រេចបស់ក្រសួង និងស្ថាប័នរបស់រដ្ឋបាដិបាលត្រូវបានអនុវត្ត ។
ក្នុងករណីដែលក្រុមប្រឹក្សាមាមួយនៅត្រូវកំព្រោម ជាតិមិនអនុវត្ត
តាម គ.ជ.អ.ប ត្រូវស្វើក្រសួងមហាផ្ទៃឱ្យអនុវត្តនិភាពដែល
កំណត់ដោយច្បាប់ប្រើបច្ចេកទេសការ ។

ដើម្បីអនុវត្តក្រុមប្រឹក្សានេះ គ.ជ.អ.ប មានអនុគណៈកម្ម-
ជីវារ និងលេខាជិករដ្ឋបានមួយជាដំនឹងយករារ ។ កិច្ចការបស់ក្រសួង ស្ថាប័ន
នោះដែលមានការពាក់ព័ន្ធគិស័យបាលច្បាប់កំព្រោមជាតិ ត្រូវយកយកសម្រេប
សម្រេចជាមុន ក្នុងយកការនៃ គ.ជ.អ.ប ដើម្បីធានាថា យកការទាំងនេះ
ត្រូវអនុវត្តស្របតាមគោលការណ៍នោះ ដែលកំណត់ក្នុងច្បាប់ស្ថិតិការគ្រប់គ្រង
ដែលរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន និងច្បាប់ស្ថិតិការគ្រប់គ្រងរដ្ឋបាល យុំ
សង្គាត់ ។

ថែលទី ៤

នគរបាលក្រោមក្រោមជំនួយ លោកស្មើធម្មតា អ៊ុនុយ ព្រះរាជបាល

ផ្លូវការ ២

របៀបប្រើប្រាស់គម្ពុជាដែលសម្រាប់ប្រើប្រាស់ក្រោមហេតុ

ដើម្បីធានាងល់ការចាប់ផ្តើមបំពេញការងាររបស់ក្រុមប្រឹក្សា និងកណៈអភិបាលរបស់ខ្លួន បន្ទាប់ពីការប្រកាសចូលការនៃតំណែង អភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យទទួលភារកិច្ចបន្ថែម ជាមុនធជាតិការដ្ឋានបណ្តុះអាសន្ន របស់ក្រុមប្រឹក្សារបុរិបាលនៃមានការរៀបចំជាថ្មី។ លេខាជាតិការដ្ឋានបណ្តុះអាសន្ននេះមានតួនាទី ភារកិច្ចជាជនុយការទូទៅឱ្យក្រុមប្រឹក្សា ដែលក្នុងនោះមានជាអាជីវកម្ម៖

- ចាត់តាំងមន្ត្រីសម្រួលបែនសាធារណជនី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យទទួលភារកិច្ចបន្ថែម ជាមុនធជាតិការដ្ឋានបណ្តុះអាសន្ន របស់ក្រុមប្រឹក្សារបុរិបាលនៃមានការរៀបចំជាថ្មី។ លេខាជាតិការដ្ឋានបណ្តុះអាសន្ននេះមានជាអាជីវកម្ម៖
- រៀបចំ និងរំលែកចំណែកលិខិតអពេតិញ្ញប្រជុំឱ្យដល់អ្នកដែលត្រូវអពេតិញ្ញប្រជុំ
- រៀបចំទីកន្លែងប្រជុំ
- រៀបចំសេចក្តីព្រារកំណត់ហេតុនៃកិច្ចប្រជុំដូនក្រុមប្រឹក្សា ដើម្បីពិនិត្យ និងអនុម័ត
- រៀបចំ តារកំតែងនកសារនាសាធារណមន្ត្រីការរបស់ក្រុមប្រឹក្សា
- ចុកជុកកំងកសារនាសាធារណរបស់ក្រុមប្រឹក្សា
- រំលែកចំណែកកិច្ចជុំដូនអភិបាលនៃនាសាធារណមន្ត្រីការនៃរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

- សម្របសម្រួលការងារប្រចាំថ្ងៃក្នុងរដ្ឋបាលរបស់ខ្លួនស្របទៅតាមចុរាប់ និងលិខិតបទច្បាននានាដាចរមាន ។
- ដឹកនាំគណៈអភិបាលរបស់ខ្លួន និងមន្ទីរអង្គភាពនានាប្រោមឱវាទ អនុវត្តសកម្មភាពរបស់រដ្ឋបាលខ្លួន តាមការសម្រេចរបស់ក្រុមប្រឹក្សារូមចំនួនការព្រំម្រោបចំ និងការអនុវត្តដែនការសកម្មភាពការងារ របស់ក្រុមប្រឹក្សាខ្លួន ។

ក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន ក្រុមប្រឹក្សាត្រូវធ្វើតារាយកចិត្តទុកជាតិលើកធម្មការមួយចំនួនដូចជា :

- កធម្មការរដ្ឋបាល
- ការគ្រប់គ្រងបុគ្គលិក
- ការគ្រប់គ្រងប្រព័ន្ធសម្រាតិ
- ការគ្រប់គ្រងហិរញ្ញវត្ថុ
- ការកសាងដែនការអភិវឌ្ឍន៍ និងកម្មវិធិនិយោគ

១. ផែនកសិក្សាការអនុវត្តន៍

បន្ទាប់ពីកធម្មប្រជុំប្រកាសចូលការនៃជំណះ ក្រុមប្រឹក្សា គណៈអភិបាល និងបុគ្គលិក អង្គភាពពាក់ព័ន្ធចំនួនអស់ត្រូវគិតពិចារណា និងអនុវត្តកធម្មការ រដ្ឋបាលសំខាន់មួយចំនួនដូចខាងក្រោម :

- ការទូកជាតិនកសារ

- ការរៀបចំប្រជុំ
- កិច្ចការប្រចាំថ្ងៃដៃរៀងចែក

១.១. ភាពរៀងចែកជុំជាក់វិវាទរោង

ភាពរៀងកសារទាំងអស់ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត ក្រោង ស្រុក ខណ្ឌកន្លែងមក ត្រូវបន្ថែមគ្រប់គ្រងដោយរដ្ឋបាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ សាមិ ព្រោយការចូលរាន់តំណែងរបស់ក្រុមបឹកក្សា និងគណៈអភិបាល ។ ក្រុមបឹកក្សាត្រូវទទួលខុសត្រូវលើភាពរៀងកសារទាំងនេះ ដោយត្រូវប្រគល់ការកិច្ច ដល់គណៈអភិបាលឱ្យធ្វើការគ្រប់គ្រងភាពរៀងកសារទាំងនេះឱ្យបានត្រឹមត្រូវ និង មានសុវត្ថិភាព ។ គណៈអភិបាល ត្រូវធ្វើការណែនាំដលម្បន្តិទទួលខុសត្រូវ ទូកដាក់កសារ ដោយត្រូវពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម :

- ឯកសារទាំងអស់ត្រូវរៀបចំទូកដាក់ និងថែរក្សាណូវមានសណ្ឌាប់ ត្រូវ និងសុវត្ថិភាព
- ការរៀបចំទូកដាក់កសារ អាចធ្វើឡើងតាមវិធីសាស្ត្រដៃរៀងចែកដោយ:
 - ការរៀបចំទូកដាក់តាមប្រភេទ : មាននៅក្នុងតាមប្រភេទទូកដាក់កសារតាមប្រភេទនៃឯកសារនីមួយៗ ។
ឧទាហរណ៍:
 - + ប្រភេទទី១ : លិខិតបទដ្ឋាននានា
 - + ប្រភេទទី២ : កំណត់ហេតុប្រជុំ

- + ប្រភេទទី៣ : សំណុំងកសារដែលផ្តល់ចំណាំ
 - + ប្រភេទទី៤ : ឯកសារអំពីការគ្រប់គ្រងបុគ្គលិក
 - + ... ។
- ការទូកដាក់តាមកាលប្រចាំឆ្នាំ : មានន័យថា ជាការរៀបចំ
ទូក ដាក់ឯកសារតាមកាលបរិច្ឆេទនៃឯកសារនីមួយៗ ។
- ឧទាហរណ៍ :
- + ឆ្នាំ ២០០៥ : រាល់ឯកសារដែលរៀបចំបានឡើត និងទទួល
បានក្នុងឆ្នាំ២០០៥ ត្រូវទូកមួយដោយខ្សោយ ។
 - + ឆ្នាំ២០០៥ : រាល់ឯកសារដែលរៀបចំបានឡើត និងទទួល
បានក្នុងឆ្នាំ២០០៥ ត្រូវទូកមួយដោយខ្សោយ ។
 - + ... ។
- ការទូកដាក់ឯកសារតាមលោក្រាង : មានន័យថា រាល់ឯកសារ
ទាំងអស់ត្រូវរៀបចំ ទូកដាក់តាមលោក្រាងបុគ្គល ឬលោក្រាង
ស្ថាប័ន ។
- ឧទាហរណ៍ :
- + ឯកសារស្រួល "ក"
 - + ឯកសារស្រួល "ខ"
- ការទូកដាក់ឯកសារតាមអក្សរក្រែម : មានន័យថា ជាការទូក
ដាក់ឯកសារតាមលំដាប់នៃតួអក្សរ "ក-ខ-គ..." ។

- ភូមិការរៀបចំទូកដាក់ឯកសារ ត្រូវទូកដាក់ដោយទេស្សកពិត្យរវាងឯកសារនៃផ្លូវក្នុង (មិនផ្សេងផ្សាយជាសាធារណៈ) និងឯកសារសម្រាប់ផ្សេងផ្សាយជាសាធារណៈ ។

១.២. ភាពរៀបចំគិច្ចប្រជុំ

ក). គិច្ចប្រជុំសាមញ្ញលើកទី១

ក្រុមប្រឹក្សាថ្មីរៀបចំគិច្ចប្រជុំសាមញ្ញលើកទី១ មិនគឺបានត្រូវដោលបន្ទាប់ពីកិច្ចប្រជុំឱ្យការអំណែងរបស់ក្រុមប្រឹក្សា ។

គិច្ចប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សា គឺជាកិច្ចប្រជុំផ្សេងផ្សាយនិងស្ថាប់របាយការណ៍លើបញ្ជាផ្ទាល់ ដូចខាងក្រោម :

- ទីមួយ : ការផ្សេងផ្សាយអំពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ឬពីការរៀបចំបច្ចោនៃក្នុងរបស់ក្រុមប្រឹក្សា និងគ្មែរបច្ចោនៃក្នុងរបស់ក្រុមប្រឹក្សា ។ ដូច្នេះអភិបាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ ត្រូវចាត់ឱ្យចតចម្លងឯកសារនេះជូនត្រូវបែងមានឱកក្រុមប្រឹក្សា ដោយភ្លាប់ជាមួយលិខិតអាណេក្សប្រជុំ ។
- ទីពីរ : ការផ្តើមរៀបចំសេចក្តីព្រៃងប្រពិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេលដែលពីរ (១២) ខែ ឆាប់ ពីកិច្ចប្រជុំសាមញ្ញលើកទី១ ។
- ទីបី : អភិបាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ ត្រូវរាយការណ៍

អំពីស្ថានភាពនៃការទទួលបន្ទុអនុវត្តការងារនៃរដ្ឋបាលរបស់ខ្លួន
ចាប់ពីថ្មីថ្មីលការនៃកំណែងរហូតមកដល់កិច្ចប្រជុំសាមញ្ញលើកទី១
និង៤

• **ទីបូន : បញ្ហាដែរីងទាំង៤**

ដោយសារមិនទាន់មានបទបញ្ហាដែរីងក្នុង ហេតុនេះក្នុងប្រើក្រាមមិនត្រូវ
អនុម័តបញ្ហាយក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះឡើយ។

២). កិច្ចប្រជុំសាមញ្ញលើកទី២

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន ក្នុងប្រើក្រាមត្រូវអនុម័តឱ្យបាន
នូវឯកសារដូចខាងក្រោម :

- ដឹកស្តីពិបទបញ្ហាដែរីងក្នុងរបស់ខ្លួន
- ប្រពិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេលដែលបែនពីរ (១២) ខែ
របៀបចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២នេះទៅ
- ដែនការសកម្មភាពរបស់ខ្លួនរយៈពេលបី (០៣) ខែ ចាប់ពីកិច្ចប្រជុំ
សាមញ្ញលើកទី២នេះទៅ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ ក្នុងប្រើក្រាមត្រូវចាតិវាទាការ ដើម្បី
ណែនាំឱ្យមានការគ្រែរមុន្យបច្ចុប្បន្នការចាំបាច់មួយចំនួន ដូចមុន្យបាប់ខាងលើ
ដើម្បីអាចយកទៅពិនិត្យ និងអនុម័ត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២
របស់ខ្លួន។ កិច្ចការចាំបាច់ចាំងនេះ រួមមាន ដូចជា :

- ការរៀបចំកំនើនប្រជុំ និងលិខិតអពេញ
- ការរៀបចំដៃនការសកម្មភាពរយៈពេលបីខែរបស់ក្រុមប្រឹក្សា
- ការពិនិត្យគ្រប់បញ្ជាផ្ទៃក្នុង និងការផ្តល់ព័ត៌មានរបស់ក្រុមប្រឹក្សាបានដោយប្រជុំក្នុងរបស់ក្រុមប្រឹក្សា។

ក្រុមប្រឹក្សា ត្រូវអនុវត្តកិច្ចប្រជុំសាមញ្ញរបស់ខ្លួនឱ្យបានឡើងទៅតាមការបិទរើន ដើម្បីបានកំណត់ក្នុងប្រព័ន្ធនៃកិច្ចប្រជុំសាមញ្ញរបស់ខ្លួន។

១.៣. គិច្ចការប្រចាំថ្ងៃខ្សែខ្សែឡើងទៅតាមការប្រជុំក្នុងរបស់ក្រុមប្រឹក្សា

ក្រោពីការរៀបចំទុកដាក់កងកសារ និងការរៀបចំប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ក្រុមប្រឹក្សាត្រូវដើរការនៅក្នុងការប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា បន្ថែមទាំងនេះ ក្រោពីការប្រជុំសាមញ្ញរបស់ខ្លួនដោយមិនត្រូវបានប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាដែលមានការរៀបចំជាថ្មីឡើងទៅតាមការប្រជុំក្នុងរបស់ក្រុមប្រឹក្សា ត្រូវយកចិត្តទុកដាក់ពិនិត្យ និងចាត់ឱ្យការប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាបានឡើងទៅតាមការប្រជុំក្នុងរបស់ក្រុមប្រឹក្សា ដូចជា :

- ការរៀបចំការពិនិត្យ
- ការចាត់ឱ្យការងារជូនជាយកដ្ឋាន ជាសាធារណៈ
- ការរៀបចំការងារជូនជាយកដ្ឋាន ជាសាធារណៈ
- ការរៀបចំសាលប្រជុំរបស់ក្រុមប្រឹក្សា
- ការរៀបចំលេខាធិការដ្ឋានបណ្តាញអាសន្នរបស់ក្រុមប្រឹក្សា

- ការទំនាក់ទំនងជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ
- ... ។

បញ្ហាក់ : ចំណាយទាំងអស់សម្រាប់កិច្ចប្រជុំ និងការបំពេញការងារនៃ ក្រុមបីក្សា ក្រុង ស្រុក ខណ្ឌ ឬជាបន្ទុកនៃជីវិការដ្ឋានបាលរាជធានី ខេត្ត ក្នុង ពេលដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ មិនទាន់មានជីវិកាដ្ឋាល់របស់ខ្លួន ។

២. ផែនការក្រុមបីក្សាថ្មី

☞ មាត្រាមេដែលបានកំណត់ថា អង្គភាព មន្ត្រី បុគ្គលិកដែលបំពេញ ការងារក្នុងអង្គភាពរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ នៅមុន ពេលចូរបំនះចូលជាជរាមាន ត្រូវបន្ទាន់អង្គភាព និងជាមន្ត្រីបុគ្គលិក នៃអង្គភាពទាំងនេះ របស់រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ រហូតដល់មានការរៀបចំជាតិ ។ ហេតុនេះ អង្គភាព និងមន្ត្រីរាជការទាំងអស់ដែលបាននឹងកំពុងហប្រើការងារនៅ រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ ក្រុង ស្រុក ខណ្ឌ មុនពេលចូលការងារតំណែង របស់ក្រុមបីក្សាថ្មីក្នុងជាតិ និងបន្ទាន់ស្ថិតនៅក្នុងស្ថានការងារដែល ដោយពុំមានការដ្ឋានស្ថាប័នអ្និំឡើយរហូតដល់មានការណែនាំស្តិពីការរៀបចំជាតិឡើងវិញ ។ ដោយឡើក អង្គភាព និងមន្ត្រីរាជការទាំងនេះ ត្រូវ ទិន្នន័យបំពេញការងារមួយចំនួនដែលមេរោគ ដែលត្រូវដោយក្រុមបីក្សា ដែលចូលការងារតំណែង ដើម្បីធានាណីរក្រុមបីក្សាការចំណួនក្នុងការ

- នាមារបស់ខ្លួន ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ។
- ៥ ក្រុមប្រឹក្សានិមួយៗ ត្រូវមានបុគ្គលិកក្រុមប្រឹក្សារបស់ខ្លួន ។ បុគ្គលិក ក្រុមប្រឹក្សានិមួយៗ នឹងរកប់បញ្ជូននូវមន្ទីនៃក្រសួង ស្ថាប័ន មន្ទីរ អង្គភាព នាមារបស់រដ្ឋបាន បុម្ភត្តិដែលទ្វេតដែលអនុវត្តការកិច្ចពាក់ព័ន្ធ និងសន្តិសុខ សណ្ឋាប់ផ្ទាប់ រហូមប្រែបយោជនោះ ច្បាប់ និង សិទ្ធិមនុស្សក្នុងនាមារបស់រដ្ឋបានឡើយ ។ ដូចនេះ ដើម្បីឱ្យក្រុមប្រឹក្សា ចាត់ ដែងកិច្ចការនានា សំដែរបន្ថនិន្ទរភាពរដ្ឋបានរដ្ឋបាន ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរដែលការនៅសាធារណជានឹង ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ ចាត់ទុកជាបុគ្គលិករបស់ក្រុមប្រឹក្សា ក្នុងល៉ក្ខណៈខណ្ឌនៃការធ្វើប្រតិក្សាក្នុង ពីរដាក់រដ្ឋបាន និងក្រសួងមហាផ្ទៃ ។
- ៥ បុគ្គលិករបស់ក្រុមប្រឹក្សានិមួយៗ ត្រូវស្និតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យ ដោយជ្រាវល់របស់គណៈអភិបាល ក្នុងនាមារក្រុមប្រឹក្សារបស់ខ្លួន ។ ដូចេះ គណៈអភិបាលត្រូវគ្រប់គ្រងបុគ្គលិករបស់ក្រុមប្រឹក្សាដោយជ្រាវល់ និងធ្វើ ជាសេវាជាតិការ ឱ្យក្រុមប្រឹក្សាក្នុងការផ្តល់អាជីវការនៃទាក់ទងនឹង :
- ការបង្កើត ប្រំសាយអង្គភាព
 - ការរៀបចំតួនាទី ការកិច្ច និងលក្ខណៈខណ្ឌការងាររបស់បុគ្គលិក
 - ការពេងតាំង ការពេន្ធប័ន្ទននូវសក្ខិ និងការបញ្ចប់បុគ្គលិកដោយ ផ្តើកតាមបទបញ្ជីនៃការគ្រប់គ្រងបុគ្គលិករបស់ក្រុមប្រឹក្សា
 - ការកំណត់លក្ខណៈសម្រួលិកនៃការង្រៀនវិស ការពេងតាំង ការកំណត់

ជាក់ហេវវិស្ស និងប្រាក់កំម្រោងទេស្ថេតនៃបុគ្គលិករបស់ក្រុមប្រឹក្សា

- ការកំណត់និតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុសម្រាប់អង្គភាព និងបុគ្គលិករបស់ក្រុមប្រឹក្សា
- ការកំណត់យុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍សមត្ថភាពដែលក្រុមប្រឹក្សា
និងបុគ្គលិករបស់ខ្លួន។

ដើម្បីអនុវត្តគោលការណ៍ខាងលើនេះ ក្រុមប្រឹក្សា និងគណៈអភិបាលត្រូវផ្តល់ព័ត៌មានច្បាស់ និងលិខិតបច្ចេកទេននានា ដែលនៅជាជរមានរហូតដល់មានច្បាស់ លិខិតបច្ចេកទេនតិចកដីនូស។

៤) ដើម្បីប្រប់គ្រងបុគ្គលិករបស់ក្រុមប្រឹក្សាណូវបានត្រួវ ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលជាក់ក្រាមជាតិនិមួយៗ ត្រូវពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម :

- ការធ្វើសវិស និងពេងចាប់បុគ្គលិកដោយក្រុមប្រឹក្សាត្រូវដើរការតាមការប្រកួតប្រជុំដីន និងមានពម្យភាព
- ក្នុងដើរការធ្វើសវិស និងពេងចាប់បុគ្គលិករបស់ក្រុមប្រឹក្សា ត្រូវធានាណូវមានចំនួនត្រួតព្រឹសមស្របនៅមុខគំណែងប្រធាន ឬអនុប្រធានអង្គភាព និងបុគ្គលិករបស់ក្រុមប្រឹក្សា
- ការធ្វើសវិស និងការពេងចាប់បុគ្គលិកត្រូវធ្វើឱ្យស្របទៅតាមបទប្បញ្ញត្តិតិបុគ្គលិករដ្ឋបាលជាក់ក្រាមជាតិ

- ក្រុមប្រឹក្សាថ្មីរសម្រាប់អំពីការវែងតាំង ការបណ្តោះពាល់ ការកម្រិតប្រាក់បែវរីក្ស និងអត្ថប្រយោជន៍ដៃដើម្បីក្រោមប្រឹក្សា ត្រូវធ្វើឡើងឱ្យស្របតាមបច្ចុប្បន្នតិត្តិស្ឋីពីបុគ្គលិករដ្ឋបាលជាតិក្រោមជាតិ
- ការវែងតាំង ការបណ្តោះពាល់ ការកម្រិតប្រាក់បែវរីក្ស និងអត្ថប្រយោជន៍ដៃដើម្បីក្រោមប្រឹក្សា ត្រូវធ្វើឡើងឱ្យស្របតាមបច្ចុប្បន្នតិត្តិស្ឋីពីបុគ្គលិករដ្ឋបាលជាតិក្រោមជាតិ ក្រុងពេលដែលមិនទាន់មានបច្ចុប្បន្នតិត្តិស្ឋីពីបុគ្គលិករដ្ឋបាលជាតិក្រោមជាតិ ក្រុមប្រឹក្សា និងគណៈអភិបាលត្រូវដោះស្រាយក្នុងពេលដែលមានការបច្ចុប្បន្នជាតិ និងគណៈអភិបាលត្រូវដោះស្រាយក្នុងពេលដែលមានការបច្ចុប្បន្នជាតិក្រោមជាតិ។
- ☞ បុគ្គលិកក្រុមប្រឹក្សាទាំងអស់ ត្រូវមានការទទួលខុសត្រូវ និងគណៈអភិបាលត្រូវដោះស្រាយក្នុងពេលដែលមានការបច្ចុប្បន្នជាតិ និងគណៈអភិបាលត្រូវដោះស្រាយក្នុងពេលដែលមានការបច្ចុប្បន្នជាតិក្រោមជាតិ។

៣. ផែនក្រោមប្រព័ន្ធឌីជីថល

- ☞ ដើម្បីធានាណីក្រុមប្រឹក្សាដែលរដ្ឋបាលជាតិក្រោមជាតិនិមួយៗ មានលទ្ធផលអនុវត្តមុខនារការកិច្ចរបស់ខ្លួន ដើម្បីការបង្កើតការប្រព័ន្ធឌីជីថល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំណោមត្រូវដែលបានការពិនិត្យ ក្រុមប្រឹក្សាពិនិត្យបាននូវក្រោព្យសម្រាតិចំណោមត្រូវដែលបានការពិនិត្យ សម្រាតិរបស់រដ្ឋបាលជាតិក្រោមជាតិ។ ក្រោព្យសម្រាតិរបស់រដ្ឋបាលជាតិ

ក្រោមជាតិ គឺជាថ្មន់សម្រាតិ ដែលបានផ្តើរឱ្យរដ្ឋបាលច្បាក់ក្រោមជាតិ និងថ្មន់សម្រាតិដែលរដ្ឋបាលច្បាក់ក្រោមជាតិរកបានដោយខ្ពស់។

ក្នុងពេលដែលមិនទាន់មានច្បាប់ស្តីពីរបៀបបិរញ្ញវត្ថុ និងថ្មន់សម្រាតិ របស់រដ្ឋបាលច្បាក់ក្រោមជាតិ កិច្ចការនានាដែលទាក់ទងនឹងបិរញ្ញវត្ថុ និងថ្មន់សម្រាតិ ក្រោមបីក្សា និងគណៈអភិបាលត្រូវដោកពាមច្បាប់ និងលិខិតបទជាន់ដែលមានជាជរមាន។

☞ ក្នុងការគ្រប់គ្រង បីប្រាស់ និងទាតោយកដល់ជំណូលពីថ្មន់សម្រាតិ ទាំងនោះ ក្រោមបីក្សា គណៈអភិបាល និងអ្នកពាក់ព័ន្ធត្រូវធានាលើ ចំណួនមួយចំនួនដូចខាងក្រោម :

- រដ្ឋបាលច្បាក់ក្រោមជាតិ ត្រូវវិចរក្សាការពារថ្មន់សម្រាតិ ដែល រដ្ឋប្រតល់ឱ្យ ហើយត្រូវគ្រប់គ្រងឱ្យមានប្រសិទ្ធភាព
- រដ្ឋបាលច្បាក់ក្រោមជាតិ ត្រូវសិទ្ធិលក់ដូរ ប្រជុំដែរកម្មសិទ្ធិ ប្រជុំដែរការ បីប្រាស់ថ្មន់សម្រាតិទាំងនោះ ដោយត្រូវការយល់ត្រូមជាមុនពី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ បន្ទាប់ពីមានការឯករាយពី រដ្ឋមន្ត្រីក្រសួងមហាផ័ត្ធុបានទទួលឱ្យយុទ្ធសាស្ត្រ
- ក្រោមបីក្សាត្រូវរៀបចំគម្រោងដែលទាំងថ្មន់សម្រាតិរបស់រដ្ឋបាលច្បាក់ក្រោមជាតិ ដោយបញ្ចប់ទៅក្នុងគម្រោងថិភាគប្រចាំឆ្នាំ ដើម្បីធានា ប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងបីប្រាស់ថ្មន់សម្រាតិទាំងនោះ

- ក្រមបើក្រាស្រួលធ្វើបញ្ជីសារពើកណ្តាលនៃព្រៃសម្បត្តិរបស់ដួងបាលច្បាក់ក្រោមជាតិ និងត្រូវធ្វើបង្ហើប្បញ្ញត្តិភាពជាយេងរាល់ឆ្នាំ
- ការត្រួតពិនិត្យ ការគ្រប់គ្រង ការថាគ់ដែង និងការប្រើប្រាស់ព្រៃសម្បត្តិរដ្ឋបាលច្បាក់ក្រោមជាតិត្រូវអនុវត្តតាមខ្លឹមសារ ដែលកំណត់ដោយច្បាប់ស្ថិរបបបិរញ្ញវត្ថុ និងការគ្រប់គ្រងព្រៃសម្បត្តិរបស់ដួងបាលច្បាក់ក្រោមជាតិ ។

៤. ផ្នែកទី៤ គ្រប់គ្រងច្បាក់ក្រោមជាតិ

យោងតាមមាត្រា ២៩២ នៃច្បាប់ស្ថិការគ្រប់គ្រងដួងបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រមបើក្រាស្រួលច្បាក់ក្រោមជាតិត្រូវមាន ធនធានហិរញ្ញវត្ថុសម្របដើម្បី :

- គ្រប់គ្រង ថាគ់ដែង និងអនុវត្តមុខងារជាការពួកធម្មរបស់ខ្លួន
- ធ្វើការដំឡើងនិសក្តីការគ្រប់គ្រង ថាគ់ដែង និងអនុវត្តមុខងារជាគម្រិយរបស់ខ្លួន
- អនុវត្តត្រូនាទិ ការកិច្ចតាមច្បាប់ស្ថិរបស់ខ្លួន
- ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង
- អនុវត្តមុខងារ ការកិច្ច សម្រាប់ជីវិោេងលំការអភិវឌ្ឍតាម លេបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

៤.១. គម្រោងបង្កើតនូវការងារជាមុនដោយប្រចាំខែ

- ☞ មិនអាចបង្កើតការងារជាមុនដោយប្រចាំខែ បាន ដើម្បីមានការងារប្រចាំខែ និងការងារសំខាន់ខាងមុន។ ខណ្ឌ និងសង្គាត់ចំណុះភាពជានឹងត្រូវមានមិនការបស់ខ្លួននៅក្នុងមិនការបស់ក្នុង។ សង្គាត់ចំណុះក្នុង ត្រូវមានមិនការបស់ខ្លួននៅក្នុងមិនការបស់ក្នុង។
- ☞ មិនអាចបង្កើតការងារជាមុនដោយប្រចាំខែ ត្រូវរួមចំណេះការដល់ការបង្កើត ការដំឡើង និងការធ្វើឱ្យមានចិះភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

៤.២. ក្រោតចំណុះហេតុនូវការងារជាមុនដោយប្រចាំខែ

- ☞ ក្រោមប្រើក្រាសរាយការជានឹង ក្រោមប្រើក្រារខែ ក្រោមប្រើក្រាក្នុង ក្រោមប្រើក្រារប្រុកមានសិទ្ធិទទួលបានចំណូលពី៖
 - ប្រកាសនៅមូលដ្ឋាន
 - ប្រកាសពីថ្ងៃការងារជាតិ និង
 - ប្រកាសដំឡើងទៅក្នុងទីតាំង។

ក). ចំណុះពីក្រោតចំណុះនៅមូលដ្ឋាន

- ☞ ចំណូលពីប្រកាសនៅមូលដ្ឋានរួមមាន៖
 - ពន្លេនៅមូលដ្ឋាន
 - ឈ្មោះ កំថ្លែង និងចំណូលមិនមែនសារពើពន្លេដៃអេក្រង់ទៀត
 - អំណោយស្ថិតិថ្មី

- ចំណូលរបស់ក្រុមបីក្សាស្ថុក បានមកពីពួក ឈ្មោះ និងកំព្យិ៍ ដែលត្រូវបានដំឡើងការវាយក្រុមបីក្សាស្ថុក ជាមួយក្រុមបីក្សាយំ និងក្រុមបីក្សាសង្ហាត់តួចប្រើប្រាស់។ ការបែងចែកនេះត្រូវអនុវត្តតាមច្បាប់ស្ថិតិរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលខ្លួន
 - ប្រភពធ្វើឱ្យក្នុងដែលកំណត់ដោយច្បាប់ ឬអនុក្រើតិដែរការកាលមួយទៀត។
- ☞ ពួក និងអាករនៅថ្ងៃខែឆ្នាំនេះត្រូវកំណត់ដោយច្បាប់ តួងក្របខណ្ឌច្បាប់ស្ថិតិច្បាប់សារពីពួក។

២). ចំណូលពីថ្ងៃខែឆ្នាំនេះ

ចំណូលពីថ្ងៃខែឆ្នាំនេះ :

- ចំណូលដែករំលែក
- មួលនិធិផ្ទេរពិធីការដែលនិង
- ថ្ងៃសេវាបានមកពីមួយខ្យារជាត្រាក់ខ្យារ ដែលអនុវត្តដោយក្រុមបីក្សារូបស្ថាបន្ទាក់បាល។

៤.៣. ការផ្តល់ចំណូលនិងពិនិត្យការងារ

ក្រុមបីក្សាមានសិទ្ធិទទួលចំណូលពីថ្ងៃខែឆ្នាំនេះមួលនិធិផ្ទេរដោយមានភ្លាប់លក្ខខណ្ឌ និងមួលនិធិផ្ទេរដោយភ្លាប់លក្ខខណ្ឌ។

ក). ចូលនិធិផ្តើរតាមភាពខ្លាប់លក្ខខណ្ឌ

មូលនិធិផ្តើរដោលតាមភាពខ្លាប់លក្ខខណ្ឌ គឺជាមូលនិធិដែលក្រុមប្រឹក្សាថ្វីវិបត្តិក្រាស់ :

- ដើម្បីគ្រប់គ្រង ថាត់ចែង និងអនុវត្តមុខងារជាការពួកឯកចូលយូរ ឬ
ត្រួសដែលត្រូវបានផ្តើរឱ្យក្រុមប្រឹក្សា តាមការប្រពលមុខងារ ឬ
ការធ្វើប្រព័ន្ធក្នុងមុខងារ ឬ
- ដើម្បីបន្ថែមគ្រប់គ្រង ថាត់ចែង និងអនុវត្តមុខងារជាជម្រើសមូល ឬ
ត្រួសដែលក្រសួង ស្ថាប័នរបស់ភាគរដ្ឋបាលច្បាក់បានអនុវត្ត ឬ
- ស្របតាមភាពខ្លាប់លក្ខខណ្ឌ ឬត្រួសដែលបានកំណត់ ។

ខ). ចូលនិធិផ្តើរតាមភាពខ្លាប់លក្ខខណ្ឌ

មូលនិធិផ្តើរតាមភាពខ្លាប់លក្ខខណ្ឌ គឺជាមូលនិធិដែលក្រុមប្រឹក្សាថ្វីវិបត្តិក្រាស់ដើម្បី :

- បំពេញការកិច្ចតាមផ្លូវជ្រាប់
- បំពេញមុខងារ ការកិច្ចកុងការបង្កើត ការដំឡើង និងការធ្វើឱ្យមាន
ចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
- ចំណាយផ្តើករដ្ឋបាលរបស់ខ្លួន និង
- ធ្វើសវិស គ្រប់គ្រង ថាត់ចែង និងអនុវត្តមុខងារជាជម្រើសនានា ។

៤.៤. ការង្ហោចក្នុងការងារដែលមានការងារជាក់ក្រោមជាតិ

ក្រុមប្រឹក្សា ព្រះគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងគោលនយោបាយរបស់ខ្លួន និងចំណេះវាងរដ្ឋាភិបាល ។

ក). ការង្ហោចចំឡើង

- គណៈអភិបាលមានការកិច្ចក្បាច់ការង្ហោចចំឡើងជូនប្រជាធិបតេយ្យ និងក្របខណ្ឌចំណេះរាយរបស់ខ្លួន ដើម្បីជាក់ដូនក្រុមប្រឹក្សា ពិនិត្យ និងអនុម័ត ។
- ក្នុងការង្ហោចចំឡើងជូនបាលថ្នាក់ក្រោមជាតិ ព្រះធ័រធ្វើឱ្យបានឱ្យមានគុណភាពរវាងចំណុល និងចំណាយ ។

ខ). ការពិនិត្យ និងអនុម័ត

តាមរយៈកិច្ចប្រជុំរបស់ខ្លួន ក្រុមប្រឹក្សាប្រព័ន្ធទិន្នន័យ និងអនុម័តលើ :

- គម្រោងជូនប្រជាធិបតេយ្យ
- ក្របខណ្ឌចំណេះរាយរបស់ខ្លួន
- បញ្ជាផ្ទាល់និងការដោះស្រាយបញ្ហាប្រិរញ្ញវត្ថុដែលកើតមានឡើង
- របាយការណ៍ប្រិរញ្ញវត្ថុ ដែលព្រះធ័រធ្វើឡើងមិនឱ្យបានបង្កើតឡើងឡើងទៀត
- (ឡ) ថ្មី បន្ទាប់ពីដឹងឃាត់ផ្លូវការ និងមុនយក ។

៩). ការត្រួតពេញនូវការងារសម្រាប់ក្រោមជាតិ

- អភិបាល តីជាអាណាប័ក្នុងនាមក្រុមប្រឹក្សារបស់ខ្ពស់
- ក្រុមប្រឹក្សា ត្រូវចាត់ថែងកិច្ចការបិវាទ្វាត្តុសាធារណៈ ដើម្បី ជួរពុំដល់ការអភិវឌ្ឍន៍ពាមបែបប្រជាជីបនៅយុវជន និងដែលផ្តាគទៅ លើកម្រួវការអភិវឌ្ឍន៍សំខាន់ៗប៉ុណ្ណោះមាន៖
 - តម្រូវការបស់រដ្ឋបាលច្បាក់ក្រោមជាតិ ក្នុងការរៀបចំសម្រាប់ ទទួលមុខងារការកិច្ច និងជនជាន់ថ្មី។
 - សេវា មធ្យាបាយ សម្រាប់ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មូលដ្ឋាន និងចំណាំ
 - ការកាត់បន្ទយកាតព្រីក្រ
 - តម្រូវការធ្វើឱវបស់ស្តី បុរស យុវវិយ និងកុមារ ក្រុមជន ងាយរហ័គ្រោះ ដោយកប់បញ្ហាលទំនួនកិច្ច និងជនជាតិ ដើម្បីភាពតិច។
- ក្នុងការត្រួតពេញនូវការងារសម្រាប់ក្រោមជាតិ និងប្រឹក្សាល្អ ត្រូវ ធានាលូវការអនុវត្តពាមបទដ្ឋាន វិធាន ប្រព័ន្ធ និងនិតិវិធី ដែលបាន កំណត់ទាក់ទិនទេនឹង៖
 - ការរៀបចំ ការអនុម័ត និងការអនុវត្តជិវិកា
 - គណនេយ្យ និងរបាយការណ៍
 - ទ្រព្យសកម្ម និងទ្រព្យអកម្ម

- ពម្ពាកាត និងគណនេយ្យកាត
- ការគ្រប់គ្រង :
 - + ចំណួលច្បាស់
 - + ចំណួលដែលចែករំលែក មូលនិធិដែវតិចិរភាគជាតិ និងផ្លូវសេវាស្រាប់អនុវត្តមុខងារជាត្រាកំងារ ត្រួមនាមក្រសួងស្ថាប័នរបស់រដ្ឋបាកិច្ចាល
 - + ចំណួលពីប្រកាសដោយធនធ្វៈទៀត
- លទ្ធផលសាធារណៈ
- ការធ្វើសវនកម្ម ផ្លូវក្នុង
- ការធ្វើសវនកម្ម ផ្លូវក្រោ
- ពម្ពារការដែកកហិរញ្ញវត្ថុសាធារណៈដោយធនធ្វៈទៀត ។

បញ្ជាក់ :

- ក្រោមប្រើក្រាតានសិទ្ធិខ្លួនបាន ហើរដូចជាបញ្ហាប័ណ្ណ ឬ/និងមូលប័ត្រ ធានាត្រប់កិច្ចសន្យា និងប្រើប្រាស់ឧបករណ៍បិរញ្ញវត្ថុណាមួយ ដែល នាំឱ្យកើតជាបំណុលឡើយ ។
- បទដ្ឋាន វិធាន ប្រព័ន្ធ និងនិតិវិធីលម្អិតស្រាប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់រដ្ឋបាលច្បាក់ក្រោមជាតិ ត្រូវកំណត់ដោយច្បាប់ ស្តិតិរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងត្រព្យសម្បត្តិរបស់រដ្ឋបាល ច្បាក់ក្រោមជាតិ ។

៥. ផែនការអនុវត្តន៍ដែលត្រូវបានធ្វើឡើង និងគ្មានិជ្ជិតិនិយោគ

យោងតាមមាត្រាតាត់ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឧណ្ណ ចំង់ថា ក្រុមប្រឹក្សាប្រើប្រាស់ និងអនុម័ត ដែនការអភិវឌ្ឍន៍រយៈពេលប្រាំ(៥)ឆ្នាំ ដែលត្រូវធ្វើបច្ចុប្បន្នភាពជាប្រៀបាយនៃតាមការរៀបចំកម្មវិធីនិយោគបី(៣)ឆ្នាំរួចរាល់ប្រចាំឆ្នាំ។

៥.១. ចំណុចសំខាន់ៗនៃផែនការអនុវត្តន៍

ក្រុមប្រឹក្សាប្រើប្រាស់ដែនការអភិវឌ្ឍន៍ ដោយផ្តាសពលិចិច្ចសំខាន់ៗ ដូចខាងក្រោម :

- ចូលរិស់យរបស់ក្រុមប្រឹក្សា ដោយបង្ហាញពីគោលដៅ និង គោលបំណងសម្រាប់អភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្ពស់។
- ការចំណាំប្រមាណាពីកម្រិតនៃការអភិវឌ្ឍ ដោយធ្វើការចាន់ស្ថាន អំពីកម្រិតនៃការអភិវឌ្ឍដែលមានស្រាប់ នៅក្នុងដែនសមត្ថកិច្ច របស់ខ្ពស់ និងការចំណាំប្រមាណាពីតម្រូវការអភិវឌ្ឍសំខាន់ៗរួមមាន :
 - តម្រូវការរបស់ក្រុមប្រឹក្សានៅក្នុងការរៀបចំទូលាយកន្លែកការ ផ្តូរមុខងារ ការកិច្ច និងជនជាន់ធ្វើ។
 - សេវា មធ្យាបាយ សម្រារៈ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាមូលដ្ឋាន និងចំណាំប្រចាំឆ្នាំ

- ការកាត់បន្លយភាពក្រឹកក្រ
- ពម្យវការធ្វើងរបស់ស្តី បុរស យុវវិយ កុមារ ក្រុមដែលអាយរនគ្រោះ រួមទាំងជនក្រឹកក្រ ដនដាតិជីមភាគតិច ។
- ក្របខំណួអភិវឌ្ឍន៍ ដែលត្រូវចេងអំពីគោលការណ៍ណែនាំជាមួលដ្ឋាន ពិសេសក្នុងការបើប្រាស់ និងគ្រប់គ្រងការបើប្រាស់ដើម្បី និងជនជាមួលជាតិនៅតំបន់នោះ
- ដែនការហិរញ្ញវត្ថុ ដោយត្រូវរាប់បញ្ហាទាំងដែនការអភិវឌ្ឍន៍ មួលដែនការគ្រោងទិន្នន័យបំរយ៖ពេលដែលបែពីរ (១២) ខែ មាប ពីពេលរៀបចំដែនការ និងសម្រាប់រយៈពេលបី (៣) ឆ្នាំ មាបពីពេលរៀបចំដែនការ ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ត្រូវ
- យុទ្ធសាស្ត្រអនុវត្តដែនការអភិវឌ្ឍន៍ ដើម្បីធានាផីរាយនានាព្យាពាណ និងគណនេយ្យភាព ចំពោះប្រជាពលរដ្ឋាភិបាលអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ដែនការគ្រប់គ្រងគ្រោះមហាផ្លាយ
- សូចនាករបំពេញការងារសំខាន់ៗ និងគោលដៅនៅក្នុងការ អាជីវកម្ម និងទិន្នន័យអភិវឌ្ឍន៍និមួយៗដូចមានចំងក្បែងដែនការ អភិវឌ្ឍន៍ ។

៥.២. នូវការអភិវឌ្ឍនភាពលម្អិតក្រោមជាតិ

អ្នកពាក់ព័ន្ធសំខាន់ៗ ត្រូវការរៀបចំដែនការអភិវឌ្ឍនភាពលម្អិតក្រោមជាតិ និងកម្មវិធីនិយោគបីផ្សាំរំភិលប្រចាំឆ្នាំរយៈពេលខ្លួនក្នុងការរៀបចំសមត្ថភាពនៃប្រជាពលរដ្ឋ សហគមន៍ និងអ្នកពាក់ព័ន្ធនៅក្នុងដែនសមត្ថភិបាលសំគ្រមប្រើក្រារ ព្រមទាំងគ្រមប្រើក្រារនានាដែលពាក់ព័ន្ធ ឬអនុក្រើតិត្យិតិការកសាងដែនការអភិវឌ្ឍនភាព និងកម្មវិធីនិយោគនិងថែងអំពីយន្តការនានាសម្រាប់ជានាយុមាណការចូលរួមខាងមីន់៖ ក្នុងដំណឹកការនេះ គឺមានក្នុងការកិច្ចដែនខាងក្រោម៖

- ធ្វើជាលេខាទិការឱ្យក្រមប្រើក្រារក្នុងការរៀបចំ និងជាក់ជ័យក្រមប្រើក្រារ ដើម្បីទិន្នន័យ និងអនុម័តនូវ៖
 - ដែនការអភិវឌ្ឍនភាពលម្អិតក្រោមជាតិ ដែលត្រូវធ្វើបច្ចុប្បន្នភាពជាអរ៉ែងភាគលំផ្សាំ ។
 - កម្មវិធីនិយោគបីផ្សាំរំភិលប្រចាំឆ្នាំ ។
- លើកសំណើទៅក្រមប្រើក្រារ ដើម្បីកំណត់អំពីយុទ្ធសាស្ត្រ និងរបៀបនៃការគិតគ្រោះយោបល់ដើម្បីដែនការអភិវឌ្ឍនភាព និងលើបញ្ចាំបាច់ដោយក្រោមផ្លូវជាមួយ ។

- ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ក្រមបីក្សា
- ផ្តោកដំឡើងទេរបស់ក្រមបីក្សាដែលអនុវត្តមុខងារ និងការកិច្ចនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទានាជារបស់រដ្ឋបាល
- ដែកុបាតកំពង់ខែឡើត
- ពិធ្យារៈយោបល់អំពីដែនការអភិវឌ្ឍន៍ និងបញ្ហាចំណែងដំឡើងឡើតជាមួយអ្នកពាក់ព័ន្ធ ក្នុងទានាជារបីក្សា
- សម្របសម្រួលជាមួយគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសដើម្បីធានាណីជីដែនការសម្រាប់កម្មភាព និងថិការបស់បណ្តាក្រសួង ស្ថាប័ន មន្ត្រី អង្គភាពទានាជារបស់រដ្ឋបាល ឬនៅជាកំបញ្ឈូលនៅក្នុងដែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគតាមឆ្នាំរំកិលប្រចាំឆ្នាំ ព្រមទាំងថិការបស់ក្រមបីក្សា។

២). តណារៈកម្មាធិការសម្របសម្រួលបច្ចេកទេស

គោរៈកម្មាធិការសម្របសម្រួលបច្ចេកទេស ត្រូវធានាណីហានចាញ់ដែនការអភិវឌ្ឍន៍ និងថិការបស់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋ និងអង្គភាពទានាជារបស់រដ្ឋបាល ដែលផ្តល់សេវា សម្រាប់ ប្រហែលរាជនាសម្ប័ទដោយជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ក្រមបីក្សា ត្រូវបានជាកំបញ្ឈូលយ៉ាងត្រឹមត្រូវនៅក្នុងដែនការអភិវឌ្ឍន៍រយៈពេលប្រចាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ក្របខណ្ឌចំណោមរយៈពេលមធ្យម និងកម្រោងថិការប្រចាំឆ្នាំរបស់ក្រមបីក្សា តាមនិតិវិធីដែលមានចំណែកនៅក្នុងអនុក្រសួងនិងក្រសួង កសាងដែនការអភិវឌ្ឍន៍

របស់រដ្ឋបាលម្វាត់ក្រោមជាតិ និងច្បាប់ស្ថិតិបេបបិរញ្ញវត្ថុ និងការគ្រប់គ្រង
មិនត្រូវត្រួតពិនិត្យរបស់រដ្ឋបាលម្វាត់ក្រោមជាតិ ។

គ). ក្រុមប្រឹក្សាមានអត្ថាទី ការកិច្ចក្រុងការ :

- ទទួលខុសត្រូវមកុងដំណើរការកសាងដែនការអភិវឌ្ឍន៍រយៈពេល
០៥ឆ្នាំ និងអនុម័តលើដែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ
- ពិនិត្យ និងអនុម័តលើដែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ
- ពិនិត្យ និងអនុម័តលើកម្មវិធីនិយោគៗក្នាំរកិលប្រចាំឆ្នាំ
- ពិនិត្យ និងអនុម័តលើដំណើរការពិគ្រោះយោបល់ជាមួយសាធារណៈ
ជនក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា
- ការផ្សព្វផ្សាយជាសាធារណៈ និងជាបន្ទាន់នូវដែនការអភិវឌ្ឍន៍
បន្ទាន់ពីបានអនុម័តហើយភ្លាម ។

បញ្ជាក់ : វេបបទ និតិវិធីជាក់ស្វែងទៅការរវំបចំ ការគ្រប់គ្រង និង
ការអនុវត្តដែនការអភិវឌ្ឍន៍របស់រដ្ឋបាលម្វាត់ក្រោមជាតិ ត្រូវកំណត់ដោយ
អនុក្រើត្រពាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាន់ពីបានពិគ្រោះ
ជាមួយក្រសួងដែនការ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ។

ថែងកានី ៣

រាជរៀបចំបុជបញ្ញាគ៊ែងក្នុង^១
រហស់ក្នុងប្រើប្រាស់

ផ្លូវការ ៣

គាររៀបចំបណ្តុះដែនក្នុងក្រុមប្រឹក្សា

១. សំណើគាររៀបចំបណ្តុះដែនក្នុង

បន្ទាប់ពីអនុប្រជុំលកាន់តំណែងរបស់ក្រុមប្រឹក្សាភាគធោះ ខេត្ត ក្រុង ស្ថិក ខណ្ឌ និងការប្រកាសយោះប្រធានក្រុមប្រឹក្សា ក្រុមប្រឹក្សានៅតាម ត្រាក់រដ្ឋបាលនិមួយា ត្រូវរៀបចំបណ្តុះដែនក្នុង ដើម្បីកំណត់នូវវិធាន ទាំងឡាយសម្រាប់កិច្ចប្រជុំ និងរៀបចំបណ្តុះដែនក្នុង។

ក្រោយអនុប្រជុំលកាន់តំណែងរបស់ក្រុមប្រឹក្សាភាគធោះ ខេត្ត ក្រុង ស្ថិក ខណ្ឌ យ៉ាងយុរាងដែល ក្រុមប្រឹក្សាព្យារិរៀបចំកិច្ចប្រជុំសាមញ្ញលើក ទី១របស់ខ្លួន (ដោយសារមានកិច្ចការជាប្រធិនដែលត្រូវអនុវត្តក្នុងឆ្នាំ២០០៥ នៃ ជាការណូក្រុមប្រឹក្សាមានបើកកិច្ចប្រជុំសាមញ្ញលើកទី១ក្នុងរយៈពេលពីរ ឆ្នាំបីថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលកាន់តំណែងកំណត់) ដែលកិច្ចប្រជុំនេះ ធ្វើឡើង ដើម្បី :

- ផ្សេងៗជាយកដ្ឋានសំណើនៅក្នុងរបស់ក្រុមប្រឹក្សាព្យារិរៀបចំបណ្តុះដែនក្នុងរបស់ក្រុមប្រឹក្សា និងត្រូវបណ្តុះដែនក្នុងរបស់ក្រុមប្រឹក្សា
- ការផ្តល់នូវរៀបចំសេចក្តីពាណិជ្ជកម្មប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេលដំបូង (១២) ខែ

- ស្ថាប់របាយការណ៍របស់អភិបាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ អំពីស្ថានភាពនៃការទទួលបន្ទុអនុវត្តការងារ នៃរដ្ឋបាលរបស់ខ្លួន បន្ទាប់ពីថ្វីចុលការនៃតំណែងរបុទមកដល់កិច្ចប្រជុំសាមញ្ញលើកទី១ នេះ។

បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាភាសានឹង ខេត្ត ក្រោង ស្រុក ខណ្ឌ ត្រូវរៀបចំប្រចាំឆ្នាំ និងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ ដែលប្រព្រឹត្តឡាចិនឱ្យមុនខ្លោយប្រាំ(២៥) ថ្ងៃ ប្រាក់សិរីសាមសិរីប្រាំ(៣៥) ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។

ដើម្បីសម្រេចបានកិច្ចការនេះ ត្រូវកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សា ត្រូវចាត់វិធានការណែនាំឱ្យសមាជិកម្នាក់ៗ ពិនិត្យខ្លឹមសារគ្រឿបចប់បញ្ជាផ្ទៃក្នុង បន្ទាប់ពីកិច្ចប្រជុំច ដើម្បីពិចារណាមាត្រាគិខ្លឹមសារត្រង់ណាតូរក្រុងកិច្ចប្រជុំ ដើម្បីសារត្រង់ណាគែលត្រូវរៀបចំនិងស្ថានភាព ជាក់ស្នើសែននៅតាមមូលដ្ឋានរៀងរាល់ខ្លួន ហើយ ការកែសម្រេចដ្ឋានស្តីពីក្នុងកិច្ចប្រជុំ និងចេញបំផើយ ខ្លឹមសារដែលស្នើដ្ឋានស្តីពីក្នុងកិច្ចប្រជុំ ប្រើកែវប្រែ ត្រូវយកមកពិភាក្សា អនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ យោងតាមមាត្រានេះ នៅច្បាប់ស្តីពីការត្រូវប្រជុំបាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ ក្រុមប្រឹក្សាមានអនុម័តយកគ្រឿបចប់បញ្ជាផ្ទៃក្នុង តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយមាន ប្រជាយមិនមានការកែវប្រែ ។

ក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រុមប្រើក្រាររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀលភាគៗគណៈអភិបាលដើម្បីចាត់តាំងមត្តិ ឱ្យធ្វើកំណត់ហេតុអង្គប្រជុំអនុ-ម័តបទបញ្ជាផ្ទៃក្នុងឱ្យបានត្រឹមត្រូវ។ ក្រាយពីបានអនុម័ត្រចេហើយ ត្រូវ រៀបចំម្ចាស់បទបញ្ជាផ្ទៃក្នុងនេះ ដើម្បីថែកជួនគ្រប់សមាជិកក្រុមប្រើក្រាររាជ-ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើជួនក្រសួងមហាផ្ទៃនឹងពិនិត្យមិនអាចឱ្យមានរាជការកែកប្រែនៅក្នុងក្រសួងមហាផ្ទៃ និងរក្សាទុកដានកសារ។ ក្នុងករណីមានការកែកប្រែ ក្នុងករណីឱ្យមានការកែកប្រែនៅក្នុងមហាផ្ទៃយើងម្ចាប់ លិខិតបទដ្ឋានដែលនៅជាជាន់ក្រសួង មហាផ្ទៃនឹងធ្វើការរៀលភាគៗឱ្យក្រុមប្រើក្រារនៅក្នុងក្រសួងមហាផ្ទៃ ធ្វើការកែកតម្លៃទីនិងវិញ្ញាបន្ទាន់។ ក្រាយពីបានទទួលការរៀលភាគៗពីក្រសួងមហាផ្ទៃ ក្រុមប្រើក្រារត្រូវធ្វើការកែកតម្លៃទីនិងវិញ្ញាបន្ទាន់ក្នុងកិច្ចប្រជុំសាមញ្ញ បុរិសាមញ្ញបន្ទាប់។

៤. ឯធមសារនៃតំបន់បញ្ហាផ្ទៃក្នុងក្រសួង

ដើម្បីឱ្យក្រុមប្រើក្រារមានមូលដ្ឋានក្នុងការរៀបចំ និងអនុម័តបទបញ្ជាផ្ទៃ ដោយក្នុងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ក្រសួងមហាផ្ទៃនឹងរបស់ក្រុមប្រើក្រាររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយក្នុងរបស់ក្រុមប្រើក្រាររាជធានី តិចណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ នៃបច្ចេកទេសក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ នាទីទី២២ ខែមេសា ឆ្នាំ២០០៤។

គំរូបទបញ្ជាផ្ទៃផ្ទៃកុងនេះ គឺជាងកសារមូលដ្ឋានសម្រាប់គ្រុមប្រឹក្សា
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពិនិត្យពិចារណា និងរៀបចំនូវបទបញ្ជាផ្ទៃផ្ទៃកុង
របស់ខ្លួន ។ ឯធមសារនេះគំរូបទបញ្ជាផ្ទៃផ្ទៃកុងនេះបានចែងទូទៅលក្ខខណ្ឌ និងវិធាន
ទាំងឡាយសម្រាប់ដឹកនាំការប្រជុំ និងរៀបចំរបស់គ្រុមប្រឹក្សា
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួន ។ ផ្ទៃកតាមគំរូបទបញ្ជាផ្ទៃផ្ទៃកុងនេះ
ក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជីវការពិនិត្យ បុកែលមុំ
បំពេញបន្ថែមឱ្យស្របតាមស្ថានភាពជាក់ស្អែននៃរាជធានី ខេត្ត ក្រុង ស្រុក
ខណ្ឌសាមិរៀងមួនខ្លួន និងឱ្យស្របតាមច្បាប់ និងលិខិតបទជាន់កំពើ ដើម្បី
ជាក់ចោរបទបញ្ជាផ្ទៃផ្ទៃកុងរបស់ខ្លួន ។

២.១. តារាងតម្លៃ៖

នៅក្នុងគំរូបទបញ្ជាផ្ទៃផ្ទៃកុងរបស់គ្រុមប្រឹក្សា ដែលនៅក្រោមដោយក្រសួង
មហាផ់័ន្ធ នានាពក្សាគតនឹងមួយចំនួន ដែលគូរស្របយល់ជាមុន៖

- **បទបញ្ជាផ្ទៃផ្ទៃកុង** : គឺជានិធាន គោលការណ៍ច្បាប់ផ្ទៃកុង ដែលត្រូវ
បានអនុម័តដោយក្រុមប្រឹក្សាសម្រាប់កំណត់របៀបរបបធ្វើការងារ
ការរៀបចំ និងជីវិការប្រជុំរបស់គ្រុមប្រឹក្សា ។
- **ក្រុមប្រឹក្សា** : សំដើលិកការដួរបង្កើសមាជិកក្រុមប្រឹក្សា ដើម្បី
ប្រជុំសាមញ្ញភី បុរិសាមញ្ញភី ដើម្បីធ្វើការសម្រេចលើកិច្ចការ
ដែលស្ថិតនៅក្នុងសមតុកិច្ចរបស់ខ្លួន ហើយការដួរប្រជុំនេះមាន

- លក្ខណៈ: ត្រូវបានរៀបចំដោយសារតម្លៃរបស់ក្រុមប្រឹក្សា។ ដូចនេះ សកម្មភាពរបស់ក្រុមប្រឹក្សាតិជាសកម្មភាពទាំងឡាយណាដែលធ្វើ ឡើងក្នុងនាមក្រុមប្រឹក្សាបាយពីបានការអនុម័តនៅក្នុងកិច្ចប្រជុំ ជាផ្លូវការរបស់ក្រុមប្រឹក្សា។ សកម្មភាពទាំងឡាយណាដែលធ្វើ ឡើងដោយសមាជិកក្រុមប្រឹក្សាបាយក្នុងកិច្ចប្រជុំដូចនេះ នឹងធ្វើឡើងដោយសកម្មភាពនៅមិនមានការអនុម័តនៅក្នុងកិច្ចប្រជុំដូចនេះ ទេ សកម្មភាពនោះមិនមែនជារបស់ប្លក្នុងនាមក្រុមប្រឹក្សាចែក ។
- **ក្រុមប្រឹក្សាប្រកេទរូមក្នុា** : ជាក្រុមប្រឹក្សាដែលស្ថិតនៅលំដាប់ ថ្វាក់រដ្ឋបាលដូចទាំង២ ។ ខ. ក្រុមប្រឹក្សាប្រកេទរូមក្នុា ក្រុមប្រឹក្សាប្រកេទរូមក្នុា និង១០ជាក្រុមប្រឹក្សាប្រកេទរូមក្នុា ។
 - **ក្រុមប្រឹក្សាប្រកេទឃ្មុំក្នុា** : ជាក្រុមប្រឹក្សាដែលស្ថិតនៅ លំដាប់ថ្វាក់រដ្ឋបាលខុសទាំង២ ។ ខ. ក្រុមប្រឹក្សាប្រកេទឃ្មុំក្នុា ក្រុមប្រឹក្សាប្រកេទឃ្មុំក្នុា និង១០ជាក្រុមប្រឹក្សាប្រកេទឃ្មុំក្នុា ។
 - **កិច្ចប្រជុំសាមញ្ញ** : គឺជាកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ដែលត្រូវធ្វើ ឡើងជាអ្នោតទាត់ មានកំណត់ប្រពិទិនច្បាស់លាស់ដោយក្រុមប្រឹក្សា ហើយដែលកិច្ចប្រជុំនឹមួយ។ ត្រូវធ្វើឡើងមិនខ្សោយមុន៩៤ថ្ងៃ និង មិនលើសពីពាយថ្ងៃទែនកិច្ចប្រជុំសាមញ្ញលើកមុនរបស់ក្រុមប្រឹក្សា ។ កិច្ចប្រជុំសាមញ្ញ ត្រូវធ្វើឡើងយ៉ាងលោមណាស់១២ដង

ជាយេវ៉ាភាពចំណាំ ។

- **កិច្ចប្រជុំវិសាយពុំ :** គឺជាការប្រជុំពិសេសរបស់ក្រុមប្រឹក្សា ដែលត្រូវធ្វើឡើងដើម្បីដោះស្រាយករណីបន្ទាន់ ប្រពិសេសណាមួយ ។ ចំនួនដីនៃការប្រជុំប្រភេទនេះ មិនកំណត់ឡើយ គឺអារ៉ាស៊យតាមស្ថានភាព និងតម្លៃរាជរាជការដោយតែផ្តើម។
- **ដីកា :** គឺជាសេចក្តីសម្រេចខាងបញ្ញត្តិ ដែលជាវិធានខាងផ្លូវច្បាប់ ដែលអនុម័តដោយក្រុមប្រឹក្សា មានវិសាលភាពដើម្បីកំណត់ ដើម្បីហាមយាត់ បុដ្ឋិមីត្រូវពិនិត្យលើសកម្មភាព លើនិគិតិ បុលិនិន្ទា ការណាមួយ ដែលស្ថិតនៅក្នុងវិសាលភាពនៃមុខងារ ការកិច្ច និងធនុធានរបស់ក្រុមប្រឹក្សា សំដែរប្រើប្រាស់ប្រព័ន្ធដែលប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
- **សេចក្តីសម្រេច :** គឺជាសេចក្តីសម្រេចខាងបញ្ញត្តិ និងខាងប្រតិបត្តិ ដែលសេចក្តីសម្រេចទាំងនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាក្នុងរដ្ឋបាលដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានិមួយៗ ។
- **មុខងារជាការកោត្តិកិច្ច :** គឺជាមុខងារដែលកំណត់ដោយច្បាប់ បុព្រះរាជក្រឹត្យ បុអនុក្រឹត្យ បុប្រកាស ។
- **មុខងារជាជម្រិស :** គឺជាមុខងារដែលមិនមានលក្ខណៈជាការកោត្តិកិច្ច ។

- **ត្រពូលម្បត្តិ :** ក្នុងនៃយកទូទៅគឺសំដែរជាលើក្រឹងម៉ាស៊ីនយានយន្ត ឧបករណ៍ គ្រឹងសង្គារីម សម្ងាត់ការិយាល័យ លិខិត-ស្វាមុនកសារ និងដំណាចារណៈ អចលនត្រពូលសាចារណៈ សំណងសាចារណៈ បុរាណដ្ឋារចនាសម្ព័ន្ធសាចារណៈ ដួចជាស្ថាន អាតារ វែត្រាក ផ្ទុវ បុរីត្សប្រហាក់ប្រហេលត្រា ។
- **ផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ :** គឺជាការរៀបចំទស្សន៍ វិស័យរបៀប៖ពេលវេលា និងយកទូទៅសារស្ថានការងារអភិវឌ្ឍន៍របស់ធ្វាក់រដ្ឋបាលនិមួយៗនៃរដ្ឋបាលធ្វាក់ក្រោមជាតិ ។ ក្រុមប្រឹក្សាប់ប្រជាធិបតេយ្យដែលបានដំឡើងនូវការអភិវឌ្ឍន៍នេះ សម្រាប់ជាមួលដ្ឋានដើម្បីការដំឡើងដែលបានដំឡើង ដើម្បីផ្តល់សេវាកម្មផ្តុំនូវប្រជាពលរដ្ឋ និងសម្រាប់ជាប្រកបខណ្ឌមួយដើម្បីកែវត្រកដែនបន្ថែមដើម្បីអភិវឌ្ឍន៍ សម្រាប់ជាជាន់និរន្តរភាពប្រព័ន្ធតូចការជាតិដែលត្រូវការ សម្រាប់ជាប្រកបខណ្ឌមួយ ដើម្បីវារែនការអនុវត្តរបស់រដ្ឋបាលធ្វាក់ក្រោមជាតិនិមួយៗ ក្នុងការផ្តល់សេវា ការកាត់បន្ថយភាពព្រៃក ការគ្រប់គ្រងដែនបន្ថែមដើម្បីការជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព និងការលើកស្តីបួន្ទាន់កំណើន និងការអភិវឌ្ឍមួលដ្ឋានប្រកបដោយចិរភាព ។
- **កម្មវិធីនិយោគតែច្នាំវិកិលប្រចាំឆ្នាំ :** គឺជាការបង្ហាញពីគ្រប់គ្រងដែនបន្ថែមដើម្បីការជាតិដែលបានដំឡើង ដើម្បីការអភិវឌ្ឍមួលដ្ឋានប្រកបដោយចិរភាព ។

អភិវឌ្ឍន៍យោះពេល ០៥ឆ្នាំ របស់ថ្វាក់រដ្ឋបាលនឹងមួយទៅនៃរដ្ឋបាលថ្វាក់ក្រោមជាតិ។ កម្ពុជានឹងយោគនឹងបង្ហាញអំពីតារម្រាងដែលត្រូវអនុវត្ត នៅមួយនឹងយោគប្រចាំឆ្នាំ និងប្រកាសមូលនិធិ។ កម្ពុជានឹងយោគនេះ ត្រូវធ្វើបច្ចុប្បយ្យភាពជាប្រៀងរាល់ឆ្នាំ ក្នុងនោះត្រូវធ្វើការរកិលមកឆ្នាំបន្ទាប់ឡើត ក្នុងករណីដែលកម្ពុជានឹងយោគឆ្នាំចាល់មិនទាន់អនុវត្តចប់។

- គម្រាងចិរកាប្រចាំឆ្នាំ : គឺជាថីកាប្រចាំឆ្នាំរបស់ក្រោមប្រើក្រាម។ ចិរការនេះ គឺជាលិខិតគិយុត្តិ ដែលក្រោមប្រើក្រាមនានសិទ្ធិពេញលេញ ក្នុងការប្រៀងចំណូលចំណាយ និងអនុវត្តចំណូលចំណាយក្នុងរយៈពេល ០៥ឆ្នាំតាមគម្រាងចិរការនេះ។
- ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម : ជាការធ្វើដែនការចំណាយសារណ៍ដែលមានរយៈពេលពី ០៣ ដល់ ០៥ឆ្នាំ ដែលកំណត់អំពីតម្រូវការដន្តុងជានាពេលអនាគតសម្រាប់សេវាកម្ម និងការអភិវឌ្ឍដែលស្ថិតក្នុងបរិបទនៃការប្រៀងស្ថានដន្តុងជានាសរុបរបស់រដ្ឋបាលថ្វាក់ក្រោមជាតិ ដែលបានមកពីប្រកាសក្នុងមូលដ្ឋាន និងប្រកាសពីខាងក្រោម។

២.២. អំពីគិត្យប្រជុំរបស់ក្រុមប្រើក្រា

បទបញ្ជាផ្លូវក្នុងរបស់ក្រុមប្រើក្រា ត្រូវដោងអំពីកិច្ចប្រជុំរបស់ក្រុមប្រើក្រា ដែលមាននឹមសារមួយចំនួនដូចខាងក្រោម :

ក). ប្រភេទនៃការប្រជុំ

កិច្ចប្រជុំរបស់ក្រុមប្រើក្រាបានធ្វើ ខេត្ត ក្រុង ស្រុក ឈូន ឬនៅក្នុងប្រភេទខាងក្រោម៖

- កិច្ចប្រជុំសាមញ្ញ និង
- កិច្ចប្រជុំសាមញ្ញ។

☞ កិច្ចប្រជុំសាមញ្ញ

- ក្រុមប្រើក្រាបានធ្វើ ខេត្ត ក្រុង ស្រុក ឈូន ត្រូវប្រជុំសាមញ្ញនៅក្នុងដែនសមត្ថកិច្ចប្រជុំរបស់ខ្លួនយ៉ាងហេរិយាស៊ិចនុនដប់ពីរ (១២) ដុងជាយោងរាល់ឆ្នាំ។
- កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រើក្រាបានធ្វើ ខេត្ត ក្រុង ស្រុក ឈូន មិនត្រូវបានព្រឹងឡើងមុនថែប្រាំ (១៥) ថ្ងៃ និងលើសពីសាមសិបប្រាំ (៣៥) ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកមុនឡើយ។
- កិច្ចប្រជុំរបស់ក្រុមប្រើក្រា ជាសម័យប្រជុំរបស់ក្រុមប្រើក្រា។ រយៈពេលនៃសម័យប្រជុំនិមួយារបស់ក្រុមប្រើក្រា គឺអាស៊យលើរបៀបវារៈនៃសម័យប្រជុំរបស់ក្រុមប្រើក្រា។ ក្នុងនៃយនេះ ក្រុមប្រើក្រា អាចកំណត់រយៈពេលប្រជុំសាមញ្ញ អាស៊យលើរបៀបវារៈនៃកិច្ច

ប្រជុំ។ ឧទាហរណ៍៖ ១ថ្ងៃ ប្រចាំថ្ងៃ ប្រចាំថ្ងៃ... ។

- ក្រុមប្រឹក្សាបានដាក់ ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអនុម័តប្រព័ន្ធនៅកិច្ចប្រជុំសាមញ្ញរបស់ខ្លួន សម្រាប់រយៈពេលដែលពីរ (១២) ខែ មិនមែនប្រជុំប្រជុំសាមញ្ញលើកទី២ និងប្រព័ន្ធសម្រាប់កិច្ចប្រជុំលើកក្រោយទ្រូវត្រួតគួរយោះពេលដែលពីរ (១២) ខែមួយទៅដោយបញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងមិនមែនជាកំណត់។
- ក្រុមប្រឹក្សាបានដាក់ ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវផ្តល់ជូនរយៈពាណិជ្ជកម្មសាធារណៈនូវ ប្រព័ន្ធនៅកិច្ចប្រជុំសាមញ្ញរបស់ខ្លួនគួរយោះពេលមិនមែនលើសពីឬ (០៣) ថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាបានអនុម័ត។
- គ្រប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ត្រូវមានលិខិតអាជីព្យដែលត្រូវប្រគល់ដូចនេះមានភាពក្រប់រូបនៃក្រុមប្រឹក្សា និងអ្នករការកំពើកិច្ចប្រជុំថាបាប់ដើម្បី។
- អង្គប្រជុំរបស់ក្រុមប្រឹក្សា ត្រូវធ្វើឡើងជាសារណៈ លើកលេងនៃត្រួនករណីថា ថ្ងៃនេះត្រូវបានដែលក្រុមប្រឹក្សាត្រូវប្រជុំជាសម្ងាត់។ ការប្រជុំជាសម្ងាត់ត្រូវធ្វើឡើងមុនក្នុងសម្រាប់ប្រជុំប្រជុំជាសម្ងាត់។ ការប្រជុំជាសម្ងាត់ត្រូវបានដែលក្រុមប្រឹក្សាត្រូវប្រជុំប្រជុំជាសម្ងាត់។
- កាលបរិច្ឆេទ និងទីកន្លែងប្រជុំរបស់ក្រុមប្រឹក្សាត្រូវបិទជ្រាយនៅលើក្រុងរយៈនៃពីតមានសារណៈរបស់ក្រុមប្រឹក្សា ព្រមទាំងមធ្យាតយដូចជាប្រជុំជាសម្ងាត់ដែលមាននៅក្នុងការដាក់ ខេត្ត ក្រុង ស្រុក ខណ្ឌ ។

៤. កិច្ចប្រជុំវិសាមញ្ញ

- ក្រុមប្រើក្រាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ អាជគោះប្រជុំ វិសាមញ្ញនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានតាមការចំណាំ ដើម្បី ដោះស្រាយបញ្ហាបន្ទាន់ ប្រពិសសណមួយ ។
- ប្រធានក្រុមប្រើក្រា ប្រសមាជិកក្រុមប្រើក្រាចំនួនមួយភាគី(១/៣) នៃចំនួនសមាជិកក្រុមប្រើក្រាចំនួនមួល អាចស្វើសំខ្លួនកិច្ចប្រជុំវិសាមញ្ញបាន ។
- អភិបាល និង/បុ តណោះអភិបាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ អាជគោះប្រជុំវិសាមញ្ញរបស់ក្រុមប្រើក្រា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើកិច្ចការពិសេស និងបន្ទាន់ណាមួយ ដែលចោរប់ និង លិខិតបច្ចេកទេននានា តម្រូវឱ្យស្ថុការសម្រេចពីក្រុមប្រើក្រា ។
- លិខិតអាណ៉ីញុសប្រជាប់កិច្ចប្រជុំវិសាមញ្ញ ត្រូវចែកជូនជល់សមាជិក ក្រុមប្រើក្រាត្រប់រូប ឱ្យបានយ៉ាងតិចពីរ(០២) ថ្ងៃការងារ មុនកិច្ច ប្រជុំចាប់ផ្តើម ។

៥). ការនេះបានឱ្យបានកច្ចាន់ច

- ប្រធានក្រុមប្រើក្រាលរាជធានីអាណ៉ីញុសមាជិករបស់ខ្លួនឱ្យចូលរូម ព្រប់កិច្ចប្រជុំរបស់ក្រុមប្រើក្រា ។
- លិខិតអាណ៉ីញុត្រូវបញ្ជាក់ឱ្យបានចោរសំណាល់អំពីទីកន្លែង កាល បិន្លេទ (ម៉ោង ៩៧ ខែ ឆ្នាំ) និងរយៈបរាជៈនៃកិច្ចប្រជុំ ក្រុមចំនៅ

ត្រូវភ្លាប់មកជាមួយនូវកសារពាក់ព័ន្ធឌានា ប្រសិនបើមាន ។

- គ្រប់គិច្ចប្រជុំរបស់គ្រមប្រើក្រាបដាតានឹង ខេត្ត ក្រោង ស្រុក ខណ្ឌ ត្រូវអនុញ្ញាតឱ្យសាធារណជនផ្តល់រូបចានទៅតាមចំនួនកំន្លែងដែលមាន លើកលែងតែកិច្ចប្រជុំសម្ងាត់ ។

គ). ការរៀបចំនៃច្បាប់ទាំង២៖

- ប្រធានគ្រមប្រើក្រា ដោយមានការពិគ្រោះយោបល់ជាមួយអភិបាល និងដោយមានជីនូយពិនាយករដ្ឋបាល ត្រូវរៀបចំសេចក្តីព្រាយ របៀបវារៈ: នៅកិច្ចប្រជុំ សម្រាប់គិច្ចប្រជុំ និមួយទាំងនេះសំគាល់គ្រមប្រើក្រាមនូមៗ ។
- ប្រធានគ្រមប្រើក្រា អភិបាល គណៈអភិបាល សមាជិកគ្រមប្រើក្រា មួយភាគី (១/៣) នៅចំនួនសមាជិកគ្រមប្រើក្រាជាមួល ប្រធាន គណៈកម្មាធិការនានាបស់គ្រមប្រើក្រា អាជស្សីសុំដាក់បញ្ចូល របៀបវារៈ: សម្រាប់គិច្ចប្រជុំរបស់គ្រមប្រើក្រាបាន ។ ប្រធានគណៈកម្មាធិការនានាបស់គ្រមប្រើក្រា ត្រូវពិគ្រោះយោបល់ ពិភាក្សា និង ឱ្យមានការរៀបចំការងារពាក្យតាតុងគណៈកម្មាធិការរបស់ខ្លួនជាមួនសិន មុន និងដាក់ស្សីរបៀបវារៈ: ឱ្យមួយសម្រាប់គិច្ចប្រជុំគ្រមប្រើក្រា ។

៤). ការរំលែកចំណុចខ្លួនគ្រប់

- កិច្ចប្រជុំរបស់ក្រុមប្រឹក្សាបានធានី ខេត្ត ក្រោង ស្រុក ខណ្ឌ ព្រៃវ ឯកសារនៃការរំលែកសម្រាប់ប្រជាជនក្នុងប្រព័ន្ធសាស្ត្រ និងសម្រាប់សមាជិកក្រុមប្រឹក្សា គណៈអភិបាល អ្នក ពាក់ព័ន្ធ និងសម្រាប់សាធារណៈយោង។
- ការរំលែកចំណុចខ្លួនអង្គូយរបស់ សមាជិកក្រុមប្រឹក្សាអ្នកគាំទ្រនៃរំលែក តាមលំដាប់អាយុ ដោយផ្តល់អាជិភាពឱ្យអ្នកដែលមានអាយុថ្មីនិង ជាញតែអង្គូយខាងមុខ។

៥). ប្រធាននៃនូវគ្រប់

- ប្រធានក្រុមប្រឹក្សា ត្រូវធ្វើជាប្រធានអង្គប្រជុំ (អធិបតី) ទាំងអស់ របស់ក្រុមប្រឹក្សា។
- ក្នុងករណីប្រធានក្រុមប្រឹក្សាអវត្ថុមាន សមាជិកក្រុមប្រឹក្សាដែល ស្ថិតនៅលើខ្សែងលំដាប់បន្ទាប់នៃបញ្ជីបញ្ជីដែលជាមួយប្រធាន ក្រុមប្រឹក្សាផ្តូវធ្វើជាប្រធានអង្គប្រជុំ។
- ក្នុងករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលើខ្សែងលំដាប់បន្ទាប់ នៃបញ្ជីបញ្ជីដែលជាមួយប្រធានក្រុមប្រឹក្សាអវត្ថុមាន សមាជិកក្រុម ប្រឹក្សា ដែលស្ថិតនៅលើខ្សែងលើគេនៃបញ្ជីបញ្ជីដែលជាប់ឆ្លាត លំដាប់ទី១ក្នុងក្រុមប្រឹក្សាផ្តូវធ្វើជាប្រធានអង្គប្រជុំ។
- ក្នុងករណីសមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលើខ្សែងលើគេនៃបញ្ជី

បេក្ខជនជាប់ផ្លាសលំដាប់ទី២ក្នុងក្រុមប្រឹក្សាងវត្ថុមាន សមាជិកក្រុមប្រឹក្សា ដែលស្ថិតនៅលេខលេខ៦៩៧ ជាប់បន្ទាប់ពេលពីបេក្ខជនជាមួយនោះ ត្រូវធ្វើជាប្រធានអង្គប្រជុំ ។

២.៣. អំពីវគ្គធម៌របស់ក្រុមប្រឹក្សា

ក). ក្នុងនៃការប្រជុំ

- រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាងនានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងមានសុពលភាពនៅថ្ងៃនេះត្រូវតែមានវត្ថុមានសមាជិកក្រុមប្រឹក្សា មិនតិចជាងពាក់កណ្តាលទៅចំនួនសមាជិកក្រុមប្រឹក្សាចាំងមូល ។
- ក្នុងពេលកំពុងដីណែនការកិច្ចប្រជុំ ឬប្រធានអង្គប្រជុំនិងក្រុមហ៊ុន ថា ក្នុមដែលកិច្ចប្រជុំមិនត្រូវបានប្រធានអាជីវការប្រជុំបាន ។ ការប្រជុំបន្ទាប់ត្រូវធ្វើឡើងនៅថ្ងៃដើម្បីការងារបន្ទាប់រហូតដល់អស់របៀបវារៈ នៃកិច្ចប្រជុំដែលបានអនុម័ត្តុចំណូន ។
- ក្នុងករណីមានបញ្ហាអ្និំដែលត្រូវបើកឡើង បូជម្រាបជុំនិងអង្គប្រជុំប្រធានអង្គប្រជុំអាជីវការដែលសេចក្តីនោះមុននឹង ចាប់ផ្តើមប្រជុំតាមរបៀបវារៈ ។

២). ជីវិភាពនគរបាលកិច្ចប្រជុំ

- ☞ ក្រុមប្រឈមប្រើក្រារជានឹង ខេត្ត ក្រោង ស្រុក ខណ្ឌ ត្រូវដំណឹងការកិច្ចប្រជុំ នៃសំខាន់តាមនឹតិវិធីដូចខាងក្រោម :
 - ពិនិត្យក្នុងសម្រាប់កិច្ចប្រជុំ
 - ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ ដែលមានជាមាត្រា
 - ពិនិត្យ និងអនុម័តលើកំណត់របៀបតែនៃកិច្ចប្រជុំលើកមុន
 - ពិនិត្យ ពិភាក្សា និងអនុម័តលើប្រធានបទនីមួយៗ ដែលមាន នៅក្នុងរបៀបវារៈ
 - ពិនិត្យ ពិភាក្សា និងអនុម័តលើបញ្ជាផ្ទៃងៗ ។
 - ប្រកាសដូនពាណិជ្ជកម្មអាជីវកម្ម និងទីកន្លែងជាក់លាក់នៃកិច្ចប្រជុំលើកក្រោយ ។
- ☞ សមាជិកម្នាក់ទៅនៃកិច្ចប្រជុំនៃសំគាល់ក្រុមប្រឈមប្រើក្រារជានឹង ខេត្ត ក្រោង ស្រុក ខណ្ឌ ដែលមានបំណងបញ្ហាព្យាយាបល់ត្រូវបានដោះស្រាយការអនុញ្ញាត ពីប្រធានអនុប្រជុំ ។
- ☞ រយៈពេលបញ្ហាព្យាយាបល់សមាជិកម្នាក់ ក្នុងមួយលើកញ្ចប់មិនលើសពី ១៥នាទី ហើយត្រូវមានមតិតែបញ្ជាដែលកំពុងពិភាក្សា ។ ប្រធាន អនុប្រជុំអាចអនុញ្ញាតបន្ថែមពេលខែតីទ្រូវតាម ប្រសិនបើយល់យើង ថាគារមានប្រយោជន៍ដែលបញ្ជាដែលកំពុងពិភាក្សា ។ ការបន្ថែមនេះ អាចអនុញ្ញាតឱ្យបន្ថែម ២ដង ក្នុងបញ្ហាដែល ។

- ☞ ក្នុងករណីសមាជិកក្រុមប្រឹក្សាបណ្ណាមានមតិក្រោពីប្រធានបទ ប្រធានអង្គប្រជុំត្រូវរំលើកឱ្យមានមតិនៅពីបញ្ហាដែលកំពុងពិភាក្សា ។ ក្នុងករណីដែលប្រធានក្រុមរំលើកបើយ សមាជិកនោះនៅវេត្តត្រមអនុវត្តតាមប្រធានអង្គ ប្រជុំមានសិទ្ធិបញ្ចប់ការមានមតិរបស់សមាជិកនោះ ។ ករណីការនៃផ្លូវការជាមួយប្រជុំសម្រាប់របៀបណ្តាលសមាជិករូបនោះចេញពីអង្គប្រជុំសម្រាប់របៀបរារៈ ដែលកំពុងពិភាក្សាដោយ ចំពោះរបៀបវារៈដែលត្រូវបណ្តាលចេញនោះ មានសិទ្ធិចូលរួមប្រជុំជាចម្លាតវិញ្ញាបន ។
- ☞ រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សា ត្រូវអនុញ្ញាតឱ្យតំណាងគណៈកម្មាធិការពិភ្រោះយោបល់កិច្ចការស្ថិតិ និងកុមារយោងថ្វីនពីរ(០២)រូប និងប្រធានគណៈកម្មាធិការនានារាបស់ក្រុមប្រឹក្សាដើម្បីចូលរួម ឈើកលេងតែកិច្ចប្រជុំសម្ងាត់ ។

ត). និធានការធម៌ស្ថាត់ការរំខានកុំណែនជ្រោះ

- ☞ ប្រធានអង្គប្រជុំត្រូវក្រុមរំលើកចំពោះសមាជិកក្រុមប្រឹក្សាមានមតិក្រោពីប្រធានបទដែលកំពុងពិភាក្សា ឬមានមតិលើសពីរយៈពេលដែលអនុញ្ញាតដោយប្រធានអង្គប្រជុំ ។
- ☞ ក្នុងករណីទូទៅការក្រុមរំលើកកំឡុងមួយ(០១)ដងបើយ សមាជិករូបនោះនៅវេត្តប្រព័ន្ធតូចុងផែនដែលកិច្ចប្រជុំអំពីការក្រុមរំលើកមួយចំនួន និងត្រូវចុះក្នុងកំណត់ហេតុនៅក្នុងប្រជុំអំពីការក្រុមរំលើក

- នៅេះ ករណីសមាជិករូបនោះនៅថ្ងៃប្រព្រឹត្តខុសផ្តល់អង្គភាព ប្រធានអង្គប្រជុំត្រូវបាយការមានមតិរបស់សមាជិករូបនោះ ។ ករណីបាយការមតិនូវមានមតិ ថែសមាជិករូបនោះនៅថ្ងៃចេចចេសឱ្យរួស ប្រធានអង្គប្រជុំត្រូវចាត់វិធានការបណ្តុះដោយក្រុមគ្រួមប្រើក្រា ។
- ☞ ក្នុងកិច្ចប្រជុំក្រួមប្រើក្រា ឯធមានសមាជិកណាបង្ហារភាពច្របូកច្របល់ ឬ តាំងកើតិចសមាជិកក្រួមប្រើក្រាដើរឃើញទៀតឱ្យបង្ហារភាពច្របូកច្របល់ក្នុងកិច្ចប្រជុំ ប្រើប្រាស់មិនត្រូវបាយការ ឬបង្ហាញដែលមិនត្រូវបាយការ ឬសមាជិកនៅក្នុងកិច្ចប្រជុំ ក្នុងករណីដែលសមាជិកនោះ នៅថ្ងៃចេចចេសឱ្យរួសមិនត្រូវត្រូវបាយការ ឬបង្ហាញដែលមិនត្រូវបាយការ ឬសមាជិកនៅក្នុងកិច្ចប្រជុំ និងក្រុមគ្រួមប្រើក្រាត្រូវបាយការបណ្តុះដោយក្នុងកិច្ចប្រជុំ ។ ក្នុងករណីដែលសមាជិកនោះ នៅថ្ងៃចេចចេសឱ្យរួសមិនត្រូវត្រូវបាយការ ឬបង្ហាញដែលមិនត្រូវបាយការ ឬសមាជិកនៅក្នុងកិច្ចប្រជុំ និងក្រុមគ្រួមប្រើក្រាត្រូវបាយការបណ្តុះដោយក្នុងកិច្ចប្រជុំ ។
- ☞ ប្រធានអង្គប្រជុំអាចប្រកាសលើកពេលប្រជុំបាន ប្រសិនបើអង្គប្រជុំមានកើតឡើងនូវភាពច្របូកច្របល់ ឬណាមល ដែលមិនអាចឱ្យអង្គប្រជុំដោរការទៅបាន ។
- ☞ ប្រធានអង្គប្រជុំត្រូវរក្សាការពារ កំខីរមានភាពច្របូកច្របល់នៅខាងក្រុង និងខាងក្រោមកិច្ចប្រជុំក្រួមប្រើក្រាបស់ខ្លួន ។ ដើម្បីធ្វើឱ្យឈរប្រជុំកិច្ចការនេះ ប្រធានអង្គប្រជុំអាចប្រើប្រាស់កំណើនអារម្មណី ប្រើប្រាស់ការដាក់ស្នើសុំ និងប្រើប្រាស់ក្នុងមូលដ្ឋានរបស់ខ្លួនតាមការដាក់ស្នើសុំ ។

យ). នំពីគំណត់នៅក្នុងគ្រឿមប្រើក្រា

☞ កំណត់ហេតុនៅក្នុងប្រជុំរបស់គ្រឿមប្រើក្រាត្រូវកត់ត្រានូវរបញ្ជីចំខាន់
ក្រោម :

- ទីកន្លែង និងកាលបរិច្ឆេទ (ថ្ងៃខែឆ្នាំ និងម៉ោង) នៃក្នុងប្រជុំ។
- ការបញ្ជាក់អំអាសចា ការប្រជុំមានលក្ខណៈស្របច្បាប់ (ក្នុងមួយប្រភេទរបៀបរារៈ ការបន្ថែមរបៀបរារៈ...) ។
- បញ្ជីឈ្មោះសមាជិកគ្រឿមប្រើក្រា ដែលមានវត្ថុមាន និងអវត្ថុមាន ។
- បញ្ជីឈ្មោះ និងអង្គភាពរបស់អ្នកដែលចូលរួមប្រជុំ (ប្រសិនបើមាន) ។
- ចំណួនសាធារណជនដែលបានអព្វិតចូលរួម (ប្រសិនបើមាន) ។
- សេចក្តីសម្រេច និងលទ្ធផលនៃការបារប់ប្រែការណ៍ដែលបានបន្ថែម ដោយក្នុងរបៀបរារៈ នៃក្នុងប្រជុំ រួមទាំងបញ្ជាក់ដែលបានបន្ថែម នៅក្នុងរបៀបរារៈ ។
- របៀបរារៈ ពេលវេលា និងទីកន្លែងសម្រាប់ក្នុងប្រជុំលើកក្រោយ ។
- បញ្ហាផ្សេងទៀតដែលត្រូវកត់ត្រា ។
- ពេលវេលាបិទអង្គប្រជុំ ។

☞ កំណត់ហេតុនៅក្នុងប្រជុំត្រូវកត់ត្រានូវពាក្យពេចន៍ និងយុទ្ធបាយកាត សំខាន់ៗនៃក្នុងពិភាក្សា ដោយមិនត្រូវកត់ត្រាសង្គមបន្ទាន់ពេកនាំវិញ បានបង្កើនវិនិមាសារនៃក្នុងប្រជុំឡើយ ។

- ☞ សេចក្តីបានកំណត់ហេតុ ត្រូវតែចែកជូនដល់សមាជិកក្រុមបីក្សាថ្មប់រួមយ៉ាងតិចចំនួនប្រាំ(០៥) ដែលមិនកិច្ចប្រជុំបន្ទាប់។
- ☞ សេចក្តីបានកំណត់ហេតុនៅកិច្ចប្រជុំសាមញ្ញ ឬកិច្ចប្រជុំសាមញ្ញបស់ក្រុមបីក្សាថ្មដ៏ដោយបញ្ជាក់ថាពួររៀបចំបណ្តុះដោយប្រជុំសាមញ្ញបន្ទាប់ដើម្បីអនុម័ត។

២.៤. អំពីជីវិកា និងសេចក្តីសម្រេចនាលានរបស់ក្រុមបីក្សាថ្ម

ក) ការអនុម័ត

- ☞ រួចរាល់កិច្ចប្រជុំរបស់ខ្លួន ក្រុមបីក្សាថ្មនឹងធ្វើជីវិកា ប្រសេចក្តីសម្រេចនាលានការចំណាំទាក់ទងនឹងខាងក្រោម:

 - ការរៀបចំដើម្បីទទួលមុខងារ ការកិច្ច និងផនធានដើម្បី ស្របតាមច្បាប់ស្ថិតិការប្រចាំប្រចាំរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
 - មុខងារជាតាការពួកកិច្ចរបស់ក្រុមបីក្សា
 - មុខងារជាជម្រើសរបស់ក្រុមបីក្សា
 - ដែនការអភិវឌ្ឍន៍របស់ក្រុមបីក្សា និងកម្មវិធីនិយោគបិ (០៣) ឆ្នាំកិលប្រចាំឆ្នាំ រួមទាំងសមាសភាពនៃដែនការនោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមបីក្សា រួមទាំងប្រើប្រាស់ក្រុមបីក្សាប្រចាំខែ ដែលត្រូវបានរៀបចំឡើងទៅក្នុងការងាររបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការងារនៃក្រុមបីក្សាថ្មនានា

- គ្របាមិនចិត្តបានដោយរយៈពេលមធ្យម ។
- បញ្ជាបីរញ្ជីត្រូវធ្វើឡើងឡើត
- ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធនឹងផនជាន់ រួមទាំងគណៈកម្មាធិការអង្គភាព និងបុគ្គលិករបស់ក្រុមប្រឹក្សា
- ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធសម្រាតិ
- ដំណឹកការពិគ្រោះយោបល់ជាមួយសារណ៍នកុងដែនសមត្ថកិច្ច របស់ក្រុមប្រឹក្សា និងការធ្វើត្រូវរាយតែមួយនាទី ប្រជាពលរដ្ឋ
- កិច្ចការធ្វើឡើងឡើតដែលកំណត់ដោយច្បាប់ ព្រះរាជក្រឹត្យ និងលិខិតបទដ្ឋានដែលបានធ្វើឡើងនូវសមាជិកក្រុមប្រឹក្សា ក្នុងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
- ☞ សេចក្តីសម្រេច ប្រើដំណឹកការរបស់ក្រុមប្រឹក្សាភាញជាន់ ខេត្ត ក្រុង ស្រុក ខណ្ឌ អាចយកជាការបាន លូបត្រាតែសេចក្តីសម្រេច ប្រើការនោះត្រូវបានអនុម័តដោយសម្រួលលើសពិភាក់កណ្តាលនៃចំនួនសមាជិកក្រុមប្រឹក្សា ទាំងមួល ។ ក្នុងករណីមានសម្រួលស្រីត្រា សម្រួលរបស់ប្រជាជនអង្គប្រជុំ ក្រុមប្រឹក្សាអានុញ្ញាត ។
- ☞ សេចក្តីសម្រេចទាំងឡាយណា ដែលធ្វើឡើងនូវមិនស្របជាមួយបទបញ្ជាផ្ទៃក្នុងនេះនឹងតុមានសុពលភាពឡើយ ។
- ☞ សេចក្តីសម្រេច ប្រើដំណឹកការនោះតុមានសុពលភាពឡើយណាដែលខុសច្បាប់ សេចក្តីសម្រេចប្រើដំណឹកការនោះតុមានសុពលភាពឡើយ ។

- ☞ ការបោះឆ្នោតត្រូវធ្វើឡើងដោយការលើកដែលកំណត់ពេលវេលាដូចខាងក្រោមនេះ ហើយត្រូវបានគេបញ្ជាក់ថាបានបញ្ចប់ពីតម្លៃដែលត្រូវបានគេបង់បាន និងការស្ថិតិសុំជកបុតអភិបាល អភិបាលរងគម្ពាលកំពង់ចោរពីមុខតម្លៃដែលត្រូវធ្វើតាមធនធានដែលបានគេបង់បាន ដោយយកសម្រេចឡើងលើសពិភាក់កណ្តាលនៃចំនួនសមាជិកក្រុមប្រឹក្សាគាំងមូល ។
- ☞ លទ្ធផលនៃការបោះឆ្នោតអនុម័ត ត្រូវប្រកាសភាមទន្លេចំនួនសម្រេច យ៉ាងត្រាម សម្រេចដែល និងសម្រេចអនុប្បរាង ហើយត្រូវកំពង់ត្រាក្នុងកំណត់រហត្ស ។
- ☞ ប្រធានអនុប្រជុំត្រូវចាត់ខ្លួនធ្វើការផ្តល់ជាយុទ្ធសាស្ត្ររបស់ខ្លួន ដែលមានការបង់បានត្រូវបានក្រុមប្រឹក្សាគារពិនិត្យ ។
- ☞ សម្រាប់ប្រធានអនុប្រជុំត្រូវបានក្រុមប្រឹក្សាប្រើបិទផ្តល់ជាយុទ្ធសាស្ត្ររបស់ខ្លួន ដែលមានការបង់បានត្រូវបានក្រុមប្រឹក្សាគារពិនិត្យ ។
- ☞ សម្រាប់ប្រធានអនុប្រជុំត្រូវបានក្រុមប្រឹក្សាប្រើបិទផ្តល់ជាយុទ្ធសាស្ត្ររបស់ខ្លួន ដែលមានការបង់បានត្រូវបានក្រុមប្រឹក្សាគារពិនិត្យ ។

២) ការវិភាគ នូវសមត្ថធនធានប្រចាំថ្ងៃ

- សមាជិកគ្រមប្រើក្រាប់នូវមួយភាពី (១/៣) នៅចំនួនសមាជិក គ្រមប្រើក្រាប់ចាប់អាជីវិស្វ័យបន្ថែម និងការបស់គ្រមប្រើក្រា។
- សំណើសុំកែវប្រជែង៖ ត្រូវធ្វើជាលាយលក្ខណីអក្សរដោយបញ្ជាក់ឱ្យ បានច្បាស់លាស់អំពីមូលហេតុនៃការស្វើសុំកែវប្រជែង៖ សមាជិក ដែលស្វើសុំ ត្រូវដាក់ជួនសំណើនេះនៅក្នុងអំឡុងនៃកិច្ចប្រជុំសាមញ្ញ របស់គ្រមប្រើក្រា បុអាណដាក់ជួនទៅនាយកន្ទុល់ ដើម្បីរាយការណ៍ ជួនប្រធានគ្រមប្រើក្រា។
- គ្រមប្រើក្រាប់ត្រូវមានការសិក្សាតំបន់សំណើនេះ ហើយត្រូវដាក់ បញ្ហាលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញបន្ទាប់ បុកិច្ចប្រជុំ និងសាមញ្ញការចំណាត់។

២.៥. អំពីសិទ្ធិសំណាតមនេះប្រចាំថ្ងៃគ្រួមប្រើក្រា និងសាមញ្ញ

គ្រួមប្រួមប្រើក្រា

ក). ប្រចាំថ្ងៃគ្រួមប្រើក្រា

ប្រចាំថ្ងៃគ្រមប្រើក្រាមាន គូនាទិ ភារកិច្ច និងសិទ្ធិអំណាចដូចខាងក្រោម :

- ព្រំមនៃបច្ចេះសេចក្តីប្រាមរបៀបវារៈនៃកិច្ចប្រជុំគ្រមប្រើក្រា
ស្របតាមបទបញ្ជាផ្ទៃក្នុងគ្រមប្រើក្រារបស់ខ្លួន

- ជាសាមួលត្រូវបានរៀបចំរបស់ក្រុមប្រឹក្សាប្រព័ន្ធដោយក្នុងលក្ខណៈប្រជាធិបតេយ្យ មិនលើអេវ៉ែង មានរបៀបរៀបរាយ និងតាមការរំខាន់
- បង្ហាញក្នុងសាមួលត្រូវបានរៀបចំបញ្ជាផ្ទៃពីក្រុងក្រុមប្រឹក្សាបានដោយក្នុងលក្ខណៈប្រជាធិបតេយ្យ មិនលើអេវ៉ែង មានរបៀបរៀបរាយ និងតាមការរំខាន់
- ប្រធានក្រុមប្រឹក្សាបានរៀបចំបញ្ជាផ្ទៃពីក្រុងក្រុមប្រឹក្សាបានដោយក្នុងលក្ខណៈប្រជាធិបតេយ្យ មិនលើអេវ៉ែង មានរបៀបរៀបរាយ និងតាមការរំខាន់
- ប្រធានក្រុមប្រឹក្សាបានរៀបចំបញ្ជាផ្ទៃពីក្រុងក្រុមប្រឹក្សាបានដោយក្នុងលក្ខណៈប្រជាធិបតេយ្យ មិនលើអេវ៉ែង មានរបៀបរៀបរាយ និងតាមការរំខាន់
- ក្នុងក្រុមប្រឹក្សាបានរៀបចំបញ្ជាផ្ទៃពីក្រុងក្រុមប្រឹក្សាបានដោយក្នុងលក្ខណៈប្រជាធិបតេយ្យ មិនលើអេវ៉ែង មានរបៀបរៀបរាយ និងតាមការរំខាន់

វិស័យសធ្វើឱ្យខ្លួនបានប្រើបាបនៅអង្គភាពប្រជុំរបស់ក្រុមប្រឹក្សា
បន្ទាប់ពីប្រព័ន្ធអង្គភាពប្រជុំបានដាក់ត្រូវកញ្ចប់ ដើម្បីស្វែងរក
ឯក្សារបាយក្រុមប្រជុំ។

២). សមាជិកក្រុមប្រឹក្សាមានតួនាទិ និងសិទ្ធិអំណោចដូចខាងក្រោម :

- សមាជិកក្រុមប្រឹក្សា មានសេវាការពក្ខុងការបន្ថែមពិភីកអង្គភាពប្រជុំ
ក្រុមប្រឹក្សារបស់ខ្លួន
- ត្រូវសមាជិកក្រុមប្រឹក្សាមានចំណាំថាបានបាប់ខ្លួន បុរីខ្លួន បុប្រយោម
និងសកម្មភាព បុចំណាត់ការណាមួយ ដោយសារតែហេតុផលនៃ
ការបន្ថែមពិភីក បុរាណដែលបានបង្កើតឡើងនៅក្នុងអង្គភាពប្រជុំក្រុមប្រឹក្សា
ឡើយ
- សមាជិកក្រុមប្រឹក្សាបានបង្ហាញពិភាក្សាលិខ្ង និងសកម្មភាព
ក្រុមប្រឹក្សាឌានិច្ច ប្រសិនបើតាមការអនុញ្ញាតពីក្រុម
ប្រឹក្សាភាគដានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីកិច្ចប្រជុំ
- គ្រប់គ្រងប្រជុំរបស់ក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាមានចំណាំ
ថាគិត្តិថលរាជការ ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីស្ថានភាពនៃ
ការអនុវត្តន៍យោប់ក្នុងក្រុមប្រឹក្សា និងសកម្មភាព
ដែលបានអនុវត្តដោយគណៈអភិបាល

- សមាជិកក្រុមបីក្សាត្រប់រុបត្រវគោរពឱ្យបានខាប់ឆ្លងនូវ៖
 - វិនិយោគ
 - ការណែនាំ និងការចាត់ថែងរបស់ប្រធានអនុប្រជុំ
 - បទបញ្ជាផ្ទៃក្នុងរបស់ក្រុមបីក្សា
- សមាជិកក្រុមបីក្សាចាំងអស់ត្រវិទ្យាលខុសត្រូវអំពីកិច្ចការ និងអំពើរបស់ខ្លួន ដែលធ្វើឱ្យបែបណាល់ដល់សេចក្តីផ្ទះចូល និងកិត្តិយសរបស់ក្រុមបីក្សា។

២.៦. សំគាល់អភិវឌ្ឍន៍របស់ក្រុមបីក្សា

- ☞ ក្រុមបីក្សាបានធ្វើ ខេត្ត ក្រុង ស្រុក ខណ្ឌត្រវិទ្យាដឹកនាំកម្មាធិការចំនួនបី ដែលកំណត់ដោយឆ្នាប់ស្តីពីការត្រូវបានរៀបចំឡាយរបស់ក្រុមបីក្សា ដែលដឹងទៀតនៅក្នុងក្រុមបីក្សា និងក្នុងក្រុមបីក្សាបានធ្វើ ខេត្ត ក្រុង ស្រុក ខណ្ឌ មានដូចខាងក្រោម៖
 - គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
 - គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ថិតិ និងកុមារ
 - គណៈកម្មាធិការលទ្ធភាព
- ☞ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទាំងបី (០៣) ខាងលើនេះ ត្រូវនិងកតាមអនុក្រុង ប្រកាសក្រសួងមហាផ្ទៃ និងប្រកាសអនុវត្តន៍ ក្រសួង។ ក្រោពីគណៈកម្មាធិការទាំងបីខាងលើនេះ ក្រុមបីក្សាអាចបង្កើតគណៈកម្មាធិការដើរប៉ុណ្ណោះ ដើម្បីជួយការងាររបស់ក្រុមបីក្សាតាមការចំណុច។

- ☞ ដើម្បីពិភាក្សាលើបញ្ហាមាមួយ ដែលអាចជាកំបញ្ចូលភ្លាងរបៀបវារៈប្រជុំរបស់ក្រុមប្រើក្រា ក្រុមប្រើក្រាមាចម្វាត់នូវគណៈកម្មាធិការណាមួយ ដែលមានការកិច្ចពាកំពេញនិងបញ្ហានេះ ធ្វើការសិក្សាស្រាវជ្រាវ និងលើកយោបល់ដូនក្រុមប្រើក្រារបស់ខ្លួន ។ ក្រុមប្រើក្រាកំអាចម្វាត់នូវគណៈកម្មាធិការថ្វើជាថាមួយ ដើម្បីសហការភ្លាមធ្វើការសិក្សាស្រាវជ្រាវ លើកយោបល់លើបញ្ហាដែលពាកំពេញនិងក្រុមប្រើក្រាពីភាក្សាស្តីដីកិច្ចប្រជុំក្រុមប្រើក្រារបស់ខ្លួន ។
- ☞ គណៈអភិបាល និងនាយករដ្ឋបាល ត្រូវដឹងលំការតាំងត្រូវកម្ម្រាប់ បច្ចេកទេស និងលេខាជិការដ្ឋាន ព្រមទាំងការតាំងត្រូវកំណត់ឡើងតែល ដែលគណៈកម្មាធិការធ្វើការសិក្សាស្រាវជ្រាវ ខាងលើនេះ ។

២.៣. អំពីតួនាទី ភាពគិច្ច និងសិទ្ធិរបស់គណៈអភិបាល និងនាយករដ្ឋបាល

គ). តួនាទី ភាពគិច្ច និងសិទ្ធិរបស់គណៈអភិបាល

អភិបាល និង ប្រុគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាមេះ :

- ស្រីសុំទៅប្រធានក្រុមប្រើក្រា ដើម្បីជាកំបញ្ចូលរបៀបវារៈណាមួយ ទៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រើក្រា ។
- ស្រីការៈប្រជុំនិងការណាមួយ ដើម្បីពិនិត្យ ពិភាក្សា និង

- អនុម័តលើកិច្ចការពិសេស និងបន្ទាន់ណាមួយដែលច្បាប់ និង
លិខិតបទដ្ឋាននានាតម្លៃគីឡូសំការសម្រេចពីក្រមប្រើក្រា ។
- គណៈអភិបាលត្រូវរាយការណ៍ដូនក្រមប្រើក្រាអំពី លទ្ធផលនៃការ
អនុវត្តសេចក្តីសម្រេច បុដ្ឋារបស់ក្រមប្រើក្រា ព្រមទាំងសកម្ម
ភាព ដែលបានអនុវត្តដោយគណៈអភិបាល និងគណៈកម្មាធិការ
នានារបស់ក្រមប្រើក្រាក្នុងចន្លោះអង្គប្រជុំសាមញ្ញមួយ ទៅអង្គប្រជុំ
សាមញ្ញមួយ ។

២). នាយកដ្ឋាន

នាយកដ្ឋានបាលត្រូវ :

- ធ្វើដាច់នូយការឱ្យក្រមប្រើក្រាក្នុងការរៀបចំរបៀបរាយការ: នៅកិច្ចប្រជុំ
ឯកសារពាក់ព័ន្ធដែល លិខិតអពេជ្ជ និងធ្វើកំណត់ហេតុនៅកិច្ច
ប្រជុំរបស់ក្រមប្រើក្រា ។
- ត្រូវទទួលបន្ទុកចំណួនកំណត់ហេតុ ដែលបានអនុម័ត្រច ចំកដ្ឋាន
ត្រប់សមាជិកក្រមប្រើក្រាទាំងអស់ បញ្ជីនមកក្រសួងមហាផ្ទៃ និង
រក្សាទុកជានុកសារ ។
- ទទួលការកិច្ចក្នុងការចំណួនកំណត់ហេតុដោយប្រជុំ ប្រើឱ្យសារនៃការ
កែវប្របញ្ជាផ្ទៃដោយប្រជុំរបស់ក្រមប្រើក្រា ធ្វើដូនក្រប់សមាជិកក្រម
ប្រើក្រាទាំងអស់ ក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធ ។
- ថែរក្សាឥីបានគង់រង្វួនវិនិកសារចម្លៃនៃរបៀបរាយការ: កិច្ចប្រជុំ

ឯកសារ កំណត់ហេតុ និងមាតិកាសំខាន់ទៅកិច្ចប្រជុំ ដើម្បីអូរ
សាធារណជនអាជពិនិត្យមិន បុច្ចោនថែកជួនសាធារណជនដែល
មានបំណងស្ថិស្ថុ ដោយត្រូវបង់ថ្មីត្រឹមថ្មីទៅការចំណែកដែល
ឯកសារបុំណូនានា ។

- ត្រូវប្រើបង់ឈ្មោះសមាជិកក្រុមប្រើក្រាសដែលវគ្គមាន សមាជិកក្រុម
ប្រើក្រាស ដែលអវគ្គមាន ដោយបញ្ជាក់អំពីមូលហេតុអវគ្គមាននៅ
ឱ្យបានឆ្វាស់លាស់ ។

២.៥. អំពីការឧគទានមិនត្រូវបានប្រើបានឡើង

- សមាជិកក្រុមប្រើក្រាសរាជធានី ខេត្ត ក្រុង សេរី ខណ្ឌ ត្រូវបានប្រើ
បង់ថ្មីមួយក្នុងកិច្ចប្រជុំបន្ថែមស្ថិស្ថុ ។
- ក្នុងករណិតមានចុរោះមិនអាចបង់ថ្មីបានប្រជុំបាន សមាជិកក្រុមប្រើក្រាស
ត្រូវដាក់តាក្យស្ថិស្ថុនូច្ឹាតជាលាយលក្ខណ៍អក្សរដូនប្រធានក្រុម
ប្រើក្រាសយ៉ាងតិចមួយ(០១) ថ្មីមួយកិច្ចប្រជុំ ។
- ប្រធានក្រុមប្រើក្រាស អាចអនុញ្ញាតឆ្វាប់ឱ្យសមាជិកក្រុមប្រើក្រាស
អវគ្គមានក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រើក្រាសនៅពេលយេត្តិកបុំណូនានា ។
ក្នុងករណិតស្ថិស្ថុយ៉ាងប្រចាំថ្ងៃ(០២) លើកជាប់ទៅ ត្រូវស្ថិស្ថុ
ក្រុមប្រើក្រាសអនុម័ត ។
- ក្នុងករណិតសមាជិកក្រុមប្រើក្រាសរាយការណ្ឌាក់ដើរចេញពីអន្តោប្រជុំត្រូវចាត់
ទុកជាអវគ្គមានដោយភ្លាមឆ្វាប់មួយដង ។

ផ្នែកទី៣ : ការរៀបចំបច្ចេកវិទ្យាល័យក្រុមប្រឹក្សា

- សមាជិកក្រុមប្រឹក្សា ដែលអវត្ថមានក្នុងកិច្ចប្រជុំសាមញ្ញចំនួនពីរ (០២) លើកជាប់ទៀតដោយមានជំនួយ ត្រូវមានឯកសារបញ្ជាក់ពី ត្រូវពេញ ។
- សមាជិកក្រុមប្រឹក្សាមានម្ចាត់ ក្រោយពីទទួលបានលិខិតអនុញ្ញាត ហើយ តែមិនបានទទួលប្រជុំដោយត្រានការអនុញ្ញាត សមាជិក ក្រុមប្រឹក្សាយុបនោះត្រូវទទួលទណ្ឌកម្មខាងវិនិយោគ ទណ្ឌកម្មអាមេរិកជាដោយ :

 - ប្រសិនបើខេត្តមិនបានមកប្រជុំ ដោយត្រានថ្មាប់អនុញ្ញាត ចំនួនមូយ (០១) លើក ត្រូវទទួលការក្រើនវិលីក ពីប្រធានក្រុម ប្រឹក្សា និងត្រូវចុះក្នុងកំណត់ហេតុនៃកិច្ចប្រជុំនោះ ។
 - ប្រសិនបើខេត្តមិនបានមកប្រជុំ ដោយត្រានថ្មាប់អនុញ្ញាត ចំនួនពីរលើកមិនជាប់ត្រាក្នុងអំឡុងពេល១៩ខែ ត្រូវទទួលការ ក្រើនវិលីកដោយចុះក្នុងកំណត់ហេតុ និងត្រូវការតំបន់ប្រាក់ បំណាច់ចំនួនថ្មីប្រាំ (៤៥) ភាពរយដែលខ្លួនអវត្ថមានលើកទី២ ។
 - ប្រសិនបើខេត្តមិនបានមកប្រជុំ ដោយត្រានថ្មាប់អនុញ្ញាត ចំនួនបី (០៣) លើកមិនជាប់ត្រាក្នុងអំឡុងពេល១៩ខែត្រូវទទួល ការស្វើបន្ទាល់ជាបាយលក្ខណីអក្សរ និងត្រូវការតំបន់ប្រាក់ខបត្តម ចំនួនបានសិប (៥០) ភាពរយដែលខ្លួនអវត្ថមានលើកទី៣ ។
 - ក្នុងករណីអនុវត្តទណ្ឌកម្មខាងវិនិយោគនេះរួចហើយ សារី

ខ្លួនមិនត្រូវរាយការណ៍ដោយពេលវេលាដែលត្រូវ
របៀបវារៈនៅក្នុងប្រជុំសាមញ្ញរបស់ខ្លួន ដើម្បីអនុម័តបណ្តាល
សមាជិកនោះចេញពីក្រុមប្រឹក្សារបស់ខ្លួន ។

- ប្រសិនបើខេត្តនានាឌីនានមកប្រជុំសាមញ្ញ ដោយត្រានជ្រាប់
អនុញ្ញាតចំនួនពី០២) លើកដាប់ទាំង ព្រះបាត់បង់សមាជិក
ភាពពីក្រុមប្រឹក្សា ។
- ប្រធានក្រុមប្រឹក្សា ព្រះថាត់ដែងធ្វើជាលាយលក្ខណ៍អក្សរនូវរាល់
ការគ្រឿនរំលើក ការស្តីបន្ទាន់ ការដាកវិនិយ និងការបញ្ចប់ពីសមាជិកក្រុមប្រឹក្សាណូចបំផុំនៅក្នុងនៃសមាជិកក្រុមប្រឹក្សា ដែលទទួល
ទណ្ឌកម្មខាងវិនិយនោះ ។

ហញ្ញាក់ : ប្រាក់ដែលបានមកពីការពិនិយ ព្រះដាក់បញ្ចូលជាចិរាបស់ក្រុមប្រឹក្សា ។

២.៤. ការតែងច្រើនចំណែកផ្លូវការ

- សមាជិកក្រុមប្រឹក្សាចំនួនមួយភាគចិននៃសមាជិកក្រុមប្រឹក្សាចាំង
អស់មានសិទ្ធិស្ថិស្សជីវិកបែបច្បាប់ផ្លូវក្នុងនេះបាន ។
- សំណើសុំកំពង់បញ្ហាដែលត្រូវក្នុង ព្រះអនុម័តដោយសម្រេចលើសពី
ពាក់កណ្តាលនៃចំនួនសមាជិកក្រុមប្រឹក្សាចាំងមូល ហើយព្រះលើក
យកមកពិភាក្សាសម្រេច នៅក្នុងកិច្ចប្រជុំសាមញ្ញបន្ទាប់របស់
ក្រុមប្រឹក្សា ។

ថ្វីជាទី ៤

ការរៀបចំផែនការសមភទនាលការលាភ
នហត្ថបន្ទុប្រើប្រាស់

ផ្នែកទី ៤

ការរៀបចំដែនការសកម្មភាពការងាររបស់ត្រូវបានប្រើប្រាស់

១. ឧស្សាហ៍ជាលេខការរៀបចំដែនការសកម្មភាពការងារ

១.១. វិធានន័យ

ដែនការសកម្មភាព គឺជាការគ្រាយគិតអំពីសកម្មភាពការងារ ពេល វេលា អ្នកទទួលខុសត្រូវ និងការបានចូលរួមនៅក្នុងការងារ ដែលត្រូវអនុវត្តត្រាទិញ មុខងាររបស់រដ្ឋបាលនឹមួយៗ ប្រុបស់អង្គភាពនឹមួយៗសម្រាប់ រយៈពេលមួយជាកំណត់ ឬ ឧទាហរណ៍ : រយៈពេលមួយឆ្នាំ មួយឆ្នាំមាស ឬ ការកសាងដែនការសកម្មភាពមិនត្រាន់តែពិនិត្យប្រើប្រាស់ការងារ នៅក្នុង ដែលកំពុងមាននាទិបច្ចុប្បន្នបុណ្យភាព ហើយត្រូវគិតប្រើប្រាស់ការងារ សំដើលមិនមែននូវស្ម័គ្រិសយ គោលដៅ ឬ ចុះស្ម័គ្រិសដែលច្នាក់រដ្ឋបាលនឹមួយៗបានកំណត់ជងជំរាប់។

១.២. សារសំខាន់ដែនការសកម្មភាពដែនការសកម្មភាពការងារ

ការកសាងដែនការសកម្មភាពការងារ នឹងផ្តល់នូវការត្រូវបានប្រើប្រាស់ មួយយ៉ាងត្រឹមត្រូវសម្រាប់ព្រមទាំងទិន្នន័យការងារ និងការត្រូវបានប្រើប្រាស់ការងារ ឱ្យបានប្រើប្រាស់ការងារ និងការកសាងដែនការសកម្មភាពការងារ និងការទទួលខុសត្រូវរបស់ច្នាក់រដ្ឋបាលមួយ ប្រចាំឆ្នាំមួយ ប្រចាំឆ្នាំមួយ ឬ អង្គភាពមួយ ។ ដែនការសកម្មភាពការងារមានលក្ខណៈមិន

ដូចត្រាចំងស្រួលទៅនឹងដែនការអភិវឌ្ឍ និងកម្មវិធីនិយោគឡើយ ។ សកម្មភាពនានាដើម្បីអនុវត្តសម្រេចនូវដែនការអភិវឌ្ឍន៍ និងកម្មវិធីនិយោគត្រូវតែជាកំបញ្ចូលក្នុងដែនការសកម្មភាពការងារពីជំណាញកំណាលមួយ ទៅជំណាញកំណាលមួយឡើត ។

១.៣. សមាជិកភាពសំខាន់ៗនៃដែនការសកម្មភាព

ដើម្បីរៀបចំការងារដែនការសកម្មភាពការងារគ្រឿបាយ ត្រូវបែងប្រាយ ក្រុមប្រឹក្សាគ្រូចាត់ឱ្យអ្នកធ្វើដែនការសកម្មភាពនៅពីចារណាលើចំណាញមួយចំនួនដូចខាងក្រោម :

- **កិច្ចការ បុសកម្មភាព :** គឺជាកិច្ចការ បុសកម្មភាពនានា ដែលត្រូវអនុវត្តក្នុងរយៈពេលកំណត់ ។ ប្រសិនបើដែនការសកម្មភាពប្រចាំខែ កិច្ចការ បុសកម្មភាពត្រូវតែជាកិច្ចការ បុសកម្មភាពដែលត្រូវអនុវត្តក្នុងរយៈពេល១ខែ ។ ដូចត្រាដែរ ប្រសិនបើដែនការសកម្មភាពរយៈពេលបីខែ កិច្ចការ បុសកម្មភាពត្រូវតែជាកិច្ចការ បុសកម្មភាពដែលត្រូវអនុវត្តក្នុងរយៈពេលបីខែនៅ៖ ឧទាហរណ៍ : សកម្មភាពប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ។
- **គោលបំណង :** គឺជាគោលបំណងនៃការអនុវត្តសកម្មភាព ។ ឧទាហរណ៍ : គោលបំណងនៃការប្រជុំប្រចាំខែ គឺជើម្យិតិនិត្យ មិលភាពពីកចច្រមិននៃការអនុវត្តដើរ និងសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា ។

- ធនធាន : គិតជាជាបករណី មធ្យាងបាយ សម្រាប់ ថីការ ដែលត្រូវបានប្រើប្រាស់ការអនុវត្តសកម្មភាព។ ឧទាហរណី : បន្ទប់ប្រជុំ ក្រដាស ផ្លូវការ ជីវាសម្រាប់ប្រព័ន្ធបច្ចុប្បន្ន និងសម្រាប់ប្រជុំអំពីរបាយ-ការណី តាមដានត្រួតពិនិត្យ...។
- ពេលវេលា : គិតជាបេលវេលជាតិកំណត់លាក់សម្រាប់អនុវត្តសកម្មភាព។ ឧទាហរណី : ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៥ បុ អាចកំណត់តាមស្ថាប់ ដូចជា សង្គមបីទី២ ខែកញ្ញា ជាដើម។
- លម្អិតលរំភីនីទុក : គិតជាលម្អិតលដែលសង្កើមចាន់ចូលបានពីការអនុវត្តសកម្មភាពនឹងមួយ។
- អ្នកទទួលខុសត្រូវ : គិតជាអ្នកដែលទទួលខុសត្រូវជាតិកំណត់លាក់ ឬ អង្គភាពជាតិកំណត់ដែលទទួលអនុវត្ត និងដឹកនាំសម្របសម្រួលការអនុវត្តសកម្មភាពនឹងមួយ។

២. ផែនការសកម្មភាពរាយរាយៗពេលចិត្តខែស់ក្រុមប្រឹក្សា

ការរៀបចំដែនការសកម្មភាពរាយៗពេលបីខែរបស់ក្រុមប្រឹក្សា មានវិធី ថា នូវបាលច្បាក់ក្រោមជាតិនឹងមួយ។ ដែលរូមមានក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាប្រចាំខែ ក្រុមប្រឹក្សាប្រចាំខែ ក្រុមប្រឹក្សាប្រចាំខែ និងក្រុមប្រឹក្សាប្រចាំខែ ដែលបានបង្កើតឡើង បន្ទាប់ពីប្រកាសចូលការនៃរំណែងហើយត្រូវពិនិត្យ អនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សា។ ក្រោយការអនុម័ត ក្រុមប្រឹក្សា និងគណៈអគ្គិភាល ត្រូវចាត់វិធានការ

សម្រេច ដើម្បីជាងាយឱ្យផែនការសកម្មភាពយោះពេលព័ត៌មាន ត្រូវបានអនុវត្តតាមយោងត្រីមត្រូវ ដោយអ្នកពាក់ព័ន្ធភាសាអាយុយ។

២.១. គោលចំណែក

គោលចំណែកនេះការរៀបចំផែនការសកម្មភាពយោះពេលបីខែរបស់ដ្ឋានបាលថ្នាក់ក្រោមជាតិនិមួយៗ គឺដើម្បីឱ្យត្រីមប្រើក្រា គណៈអភិបាលដែលធ្វើបច្ចេកការនៃមុខតំណែងអាជីវកម្មអនុវត្តតាមតាមរបស់ខ្លួនបានឡើ និងចេញសវនានូវការខ្លះចេញនូវការអនុវត្តសកម្មភាពមួយចំនួនដែលចាំបាច់។

ផែនការសកម្មភាពការងារនេះ គឺជាមធ្យាងបយដំឡានមួយ ដែលត្រូវមានការធ្វើសំរាប់ប្រព័ន្ធការងារ និងប្រព័ន្ធគណៈយុវវាត ពោលគឺ ត្រីមប្រើក្រាតាមកទទួលខុសត្រូវអំពីផែនការសកម្មភាពនោះ ហើយគណៈអភិបាលជាមួកអនុវត្តផែនការសកម្មភាពនោះ ក្នុងនាមត្រីមប្រើក្រារបស់ខ្លួន។ ត្រីមប្រើក្រាត្រូវត្រួតពិនិត្យ ផ្តល់ការរៀបចំតម្រងចិសការអនុវត្តសកម្មភាពនោះ តាមផែនការសកម្មភាពនោះ ដោយយោងតាមច្បាប់ និងលិខិតបច្ចាននានា។

តាមរយៈការរៀបចំផែនការសកម្មភាពយោះពេលបីខែ អាចធ្លើយឱ្យត្រីមប្រើក្រា គណៈអភិបាល និងអ្នកពាក់ព័ន្ធចំងារសង្គមដឹងថា :

- តើសកម្មភាពណាត្រូវអនុវត្តមួន ហើយសកម្មភាពណាត្រូវអនុវត្តបន្ទាប់?
- តើសកម្មភាពនិមួយៗត្រូវអនុវត្តនៅពេលណា?

- តើអ្នកណាតាមកទទួលខុសត្រូវក្នុងការអនុវត្ត?
- តើអ្នកជាបន្ទូផលវំពីការអនុវត្តសកម្មភាពនិមួយទេនៅ?
- តើមានមធ្យាបាយអីដែលបង្កើតឡាតំលប់ផលនៃការអនុវត្ត?
- ... ។

២.២. អ្នកពាក់ព័ន្ធ និងអ្នកជាបន្ទូផល

អ្នកពាក់ព័ន្ធក្នុងការរៀបចំដៃនការសកម្មភាពរយៈពេលបីខែរបស់រដ្ឋបាលច្បាក់ក្រោមជាតិនិមួយទូទៅមាន :

- **ក្រុមប្រឹក្សា** : ពិនិត្យ និងអនុម័តសេចក្តីថ្លោះដៃនការសកម្មភាពរយៈពេលបីខែរបស់ខ្លួន ត្រូវពិនិត្យ និងតម្រង់និសការអនុវត្ត រួមទាំងការផ្តល់វិធីសារស្ថិកសម្រាប់អនុវត្ត ដោយឈរលើគោលការណី អភិបាលកិច្ចិល្អនៅរៀងរាល់កិច្ចប្រជុំសាមញ្ញ បូបើចាំបាច់ត្រូវកោះប្រជុំសាមញ្ញដើម្បីផ្តល់ការដឹកនាំ ឱ្យការណា ។
- **គណៈអភិបាល** : មានតួនាទិរៀងរាល់សេចក្តីថ្លោះដៃនការសកម្មភាពរយៈពេលបីខែរបស់ក្រុមប្រឹក្សា សម្រាប់ជាក់ចុងក្រុមប្រឹក្សា ពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សា និងទទួលអនុវត្តដៃនការសកម្មភាពនៅ តាមការសម្រេចពីក្រុមប្រឹក្សានៅរបស់ខ្លួន ។
- **អង្គភាពពាក់ព័ន្ធ** : ដូចរឿងរាល់អភិបាលក្នុងការរៀបចំដៃនការសកម្មភាពរយៈពេលបីខែរបស់ក្រុមប្រឹក្សា

២.៣. ប៊ិធីភាពអ្វីជចំណេះនិភាសកម្ពុជាតារយោប់ពេលបីខែ ៩ ឆ្នាំ ក្នុងប្រឹក្សា

២.៣.១. អំពីភាពអ្វីជចំ

ដោយសារក្រុមប្រឹក្សា ដែលកើតឡើពីការណ៍ដោតអាណាពត្តិទី១នេះ រាជនឹងចាប់ដើមបំពេញការងារចាប់ពីពេកកណ្ឌលខំខិចខ្លា ឆ្នាំ២០០៩ តទៅ ហើយនេះទីបន្ទាន់ដែលបានរៀបចំដែនការសកម្មភាពបីខែមីនា ៦ បុណ្យ ចាប់ពីឆ្នាំ ២០១០ទៅ ក្រុមប្រឹក្សាត្រូវរៀបចំដែនការសកម្មភាពការងារមួយឆ្នាំមីនា ដោយ បែងចែកជាផ្លូវការ និងប្រចាំខែមីនា ។

ចំពោះមុខ ក្រោយកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាបានរៀបចំ ការងាររៀបចំដែនការសកម្មភាពការងាររយៈពេលបីខែមីនា គឺខេកក្តាត សិក្សា និងខេកញ្ញា ហើយនៅអំឡុងដើមខេកញ្ញា ក្រុមប្រឹក្សាបានរៀបចំការងាររៀបចំ ដែនការសកម្មភាពបីខែមីនាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១០ ។

ដើម្បីរៀបចំដែនការសកម្មភាពរយៈពេលបីខែរបស់ក្រុមប្រឹក្សាណូវបាន គ្រប់ប្រជាធិបាយ ក្រុមប្រឹក្សា គណៈអភិបាល និងអ្នកពាក់ព័ន្ធប្រវត្តិតិចារណា លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម :

- ការកំណត់ប្រភេទកិច្ចការ
- ការស្របតាមកិច្ចការសំខាន់ៗ
- ការកំណត់ពេលវេលាសម្រាប់អនុវត្តសកម្មភាពនឹមួយា
- ការកំណត់លទ្ធផលរឹងចុក
- ការកំណត់អ្នកទទួលខុសត្រូវ

☞ **ការកំណត់ប្រភេទកិច្ចការ :** ដើម្បីងាយស្ម័គ្រួងការស្រដែកិច្ច សំខាន់ៗដែលត្រូវអនុវត្ត ក្រុមប្រើក្រា ធម៌:អភិបាល និងអ្នកពាក់ព័ន្ធ ត្រូវគិតពិចារណាអំពីប្រភេទកិច្ចការជាមួនសិន ។ កិច្ចការទាំងនេះ ត្រូវចែកចេញជាបីប្រភេទ ដូចខាងក្រោម :

- **ប្រភេទកិច្ចការទី១ :** ជាកិច្ចការដែលបានចេញលទ្ធផលត្រូវបន្ទាន់ដោយបានមុនការបានឡើត ។
- **ប្រភេទកិច្ចការទី២ :** គិច្ចការចាំបាច់នានាកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងដំឡើង ខេត្ត ក្រុង ស្រុក ខណ្ឌ
- **ប្រភេទកិច្ចការទី៣ :** គិច្ចការដែលមានច្បាស់ភាពជាក់ស្នើសុំរបស់ក្រុមប្រើក្រានីមួយៗ ។

☞ **ការស្រដែកិច្ចការសំខាន់ៗ បន្ទាប់ពីកំណត់ប្រភេទកិច្ចការរួច ក្រោមប្រើក្រា ធម៌:អភិបាល និងអ្នកពាក់ព័ន្ធ ត្រូវគិតពិចារណាអំពីកិច្ចការ ឬសកម្មភាពនានាទៅតាមប្រភេទនេះកិច្ចការមួយមួយប្រភេទ ដោយកំណត់យកកិច្ចការសំខាន់ៗណា ដែលត្រូវអនុវត្តក្នុងរយៈពេលបីខែដូចបន្ទាប់ពីការប្រកាសចូលការនៃកំណែងរបស់ក្រុមប្រើក្រា និងធម៌:អភិបាល ។ ក្នុងប្រភេទកិច្ចការនីមួយៗ ត្រូវរៀបចំតាមវិស័យ/ផ្នែកនានា ។ ឧទាហរណ៍ : វិស័យសាស្ត្រិសុខសណ្ឌាប់ឆ្នាប់ សង្គម វិស័យសាធារណៈការ វិស័យអប់រំជាន់ដី ។ វិស័យ/ផ្នែកនីមួយៗត្រូវប្រចាំខែមិថុនានៅក្នុងប្រភេទកិច្ចការទី១ ។ កិច្ចការដែលត្រូវស្រដែកទាំងនេះមានដូចជាដ៏ :**

- **ប្រភេទកិច្ចការទី១ រូមមានកិច្ចការមួយចំនួន ដូចជា :**

- ការតាមដានការអនុវត្តដើរ លិខិតបច្ចេកាន កិច្ចសន្យា កិច្ចក្រោមព្រៃងនានា
 - ការអនុវត្តដែនការ កម្មវិធី គម្រោងនានា ដែលកំពុងអនុវត្ត និង ប្រើដែលត្រូវចាប់ផ្តើមអនុវត្ត
 - ការគ្រប់គ្រងថ្វីសម្បត្តិ
 - ការគ្រប់គ្រងចំណួល-ចំណាយ
 - ចាតិវិធានការចំពោះប្រាកំជីពក់
 - ការគ្រប់គ្រងអង្គភាព និងមន្ទីរ បុគ្គលិកទាំងអស់ដែលបំពេញការងារនៅរដ្ឋបាលភាជាតិ ខេត្ត ក្រុង ស្រុក ខណ្ឌ
 - ... ។
- ប្រភេទកិច្ចការទី២ រូមមាន ដូចជា :
 - ការពិនិត្យគ្រប់បញ្ជាផ្ទៃក្នុង និងផ្តល់ផ្តើមរៀបចំបច្ចបញ្ហាដែលក្នុងរបស់ក្រុមប្រឹក្សា
 - ការរៀបចំ និងអនុម័តដើរស្ថិតិបច្ចបញ្ហាដែលក្នុង
 - ការរៀបចំប្រពិទិនិកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ
 - ការរៀបចំដែនការសកម្មភាពរបស់ក្រុមប្រឹក្សារយៈពេលពាណិជ្ជកម្ម
 - ការរៀបចំដែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីនិយោគោលនយោបាយកិច្ចប្រចាំឆ្នាំ

- ការរៀបចំបង្កើតគណៈកម្មាធិការនានាស្របតាមច្បាប់កំណត់
 - ការរៀបចំការឃើញ និងសម្រារ: ការឃើញ និងសម្រារ
 - ការរៀបចំកិច្ចប្រជុំសាមញ្ញរបស់ត្រូវបីក្សា
 - ការរៀបចំលេខាជិករដ្ឋបណ្តុះអាសន្នរបស់ត្រូវបីក្សា
 - ការរៀបចំលិខិតធ្វើង់ ដូចជា លិខិតអពើពី . . .
 - ការរៀបចំភ្លាហ៍ពីមាន
 - ការរៀបចំផ្លូវជ្រើយពីមានជាសាធារណៈ
 - ការរៀបចំការឃើញ និងសម្រារ: ការឃើញ និងសម្រារ
 - ការទំនាក់ទំនងជាមួយល្អបន្ទាន់ អង្គភាពពាក់ព័ន្ធ
 - ... ។
- ប្រភេទកិច្ចការទី៣ មានជាអាជីវកម្ម :
 - ការដឹសជុលដ្ឋូវបន្ទាន់ (មិនមានកំណត់ក្នុងកម្មវិធីអភិវឌ្ឍន៍ ១០០%)
 - ការចាត់វិធានការចំពោះគ្រោះផ្លូវជាតិ
 - ការចាត់វិធានការប្រកាសចិត្តផ្លូវ
 - ការរៀបចំពិធីធ្វើង់ដែលអាចមាន
 - ... ។
- បន្ទាប់ពីកំណត់កិច្ចការសំខាន់ៗតាមប្រភេទនីមួយទូទៅហើយ ត្រូវប្រើប្រាស់កិច្ចការ ប្រសកម្មភាពចំនោះចូលក្នុងកូឡូឡូក្រុងទី២ "សកម្មភាព" និងប្រើប្រាស់កិច្ចការ កំណត់ក្នុងកូឡូឡូក្រុងទី៣ "ការងារ" ។

☞ ការកំណត់ពេលវេលា

បន្ទាប់ពីកំណត់ និងស្របកិច្ចការសំខាន់ៗអស់បើយ ត្រូវបានប្រើប្រាស់
គណៈអភិបាល និងអ្នកពាក់ព័ន្ធត្រូវគិតគ្នា និងកំណត់ពេលវេលាដាក់លាក់
សម្រាប់អនុវត្តកិច្ចការ បុសកម្មភាពនឹមួយៗដែលបានកំណត់នោះ។ ដើម្បី
កំណត់ពេលវេលាដាក់លាក់សម្រាប់សកម្មភាព ឱ្យបានដាក់លាក់ ត្រូវបានប្រើប្រាស់
គណៈអភិបាល និងអ្នកពាក់ព័ន្ធអាចពិចារណា និងអនុវត្តលើចំណុចមួយ
ចំនួនដូចខាងក្រោម :

- ចាត់អាជីវភាពនៃសកម្មភាព
 - តើសកម្មភាពណាដែលចាំបាច់ និងបន្ទាន់ជានេះ?
 - តើសកម្មភាពណាដែលចាំបាច់ត្រូវអនុវត្តដាបន្ទាប់ពីសកម្មភាពដែលចាំបាច់ជានេះគោលនៅ?
 - ការចាត់អាជីវភាពនេះ ត្រូវធ្វើជាបន្ទាប់របុពណ៌ដែលអស់សកម្មភាព
- ផ្តើកលើការចាត់អាជីវភាពសកម្មភាពខាងលើនេះ ត្រូវកំណត់ពេលវេលាដាក់លាក់សម្រាប់អនុវត្តសកម្មភាពណាដែលចាំបាច់ និងបន្ទាន់ជានេះគម្រោង ឬ បន្ទាប់មកឡើត ទីបកំណត់ពេលវេលាសម្រាប់សកម្មភាពដែលមានអាជីវភាពជាបន្ទាប់។
- ការកំណត់ពេលវេលាអាចចាប់ផ្តើមចេញពីគិតថ្នាក់ :

 - តើសកម្មភាពនេះត្រូវអនុវត្តក្នុងខែណា?

- នៅពេលសម្រេចដើរិសយកខេណាមួយហើយ ត្រូវគិតបន្ថែមទៅតែ តើគ្រូត្រូវអនុវត្តក្នុងសង្គមប៉ុណ្ណោះនៅខែ ដែលបានកំណត់?
- បូឌីអាចធ្វើបាន គុរត្រូវកំណត់ឱ្យបានជាកំណាក់លាក់បន្ថែមទៀត ទាក់ទងនឹងកាលបរិច្ឆេទ ដើរិសកម្មភាពនឹមួយទៅត្រូវអនុវត្តក្នុងថ្មីណាងនៃសង្គមប៉ុណ្ណោះដែលបានកំណត់។
- ... ។
- បន្ទាប់ពីកំណត់ពេលវេលាសម្រាប់អនុវត្តកិច្ចការ បុសកម្មភាពរួចហើយ ត្រូវស្រង់ពេលវេលាចាំងនៅៗ បញ្ចូលក្នុងកូឡោនទិន្នន័យ “ពេលវេលា” នៃទម្រង់គ្មោះ “ក” ឱ្យបានសម្រេចបានសកម្មភាពនឹមួយ។

☞ ការកំណត់លម្អិតលរិនិងទុក

- បន្ទាប់ពីកំណត់ពេលវេលាដាកំណាក់លាក់ហើយ គ្រូមប្រើក្រា គម្រោងអភិបាលនិងអ្នកចាក់ពួនត្រូវកំណត់អំពើលម្អិតលរិនិងទុក ដែលសង្កែរឯមជានិងទូលាបានពីការអនុវត្តសកម្មភាពនឹមួយ។ លម្អិតលរិនិងទុកដែលលួយ តីជាលម្អិតលដែលជាកំណាក់ និងអាចរាស់នៅ បូតាងប្រមាណបាន។ ឧទាហរណ៍៖ លម្អិតលរិនិងទុកនិសកម្មភាព “ការរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុង” តី “បទបញ្ជាផ្ទៃក្នុងត្រូវបានអនុម័តជាកំណុំប្រើប្រាស់ជាផ្ទៃការ” ។

- បន្ទាប់ពីកំណត់លទ្ធផលវិធីទុកដែលនឹងទទួលបានពីការអនុវត្តសកម្មភាពនិមួយារូចបើយ ត្រូវស្របតាមលទ្ធផលវិធីទុកទាំងនេះ បញ្ចូលក្នុងក្រឡេងទី៤ “លទ្ធផលវិធីទុក” នៃទម្រង់គ្រឿង “ក” ។

☞ ការកំណត់អ្នកទទួលខុសត្រូវ

- ត្រូវបានប្រើបាន គណៈអភិបាល និងអ្នកពាក់ព័ន្ធ ត្រូវគិតគ្នា និងកំណត់អំពីអ្នកទទួលខុសត្រូវក្នុងការអនុវត្តសកម្មភាពដែលបានកំណត់ ។ អ្នកទទួលខុសត្រូវអាចជាបុគ្គលម្នាក់ទៅ បុជាអង់ភាពមួយ បុជាកម្មាធិការ បុគ្គមានការងារមួយ ។
- បន្ទាប់ពីកំណត់អ្នកទទួលខុសត្រូវសម្រាប់អនុវត្តសកម្មភាពនិមួយារូចបើយ ត្រូវស្របតាមលទ្ធផលខុសត្រូវទាំងនេះ បញ្ចូលក្នុងក្រឡេងទី៤ “អ្នកទទួលខុសត្រូវ” នៃទម្រង់គ្រឿង “ក” ។

ឧប់គ្នា ៧

ផ្នែកទី៨ : ការរៀបចំនេះការសកម្មភាពការងាររបស់ត្រូវប្រើក្រា

ទំនាក់ទំនងអនុសភ្លៀវការនាមខេត្តពោធិ៍ (ខេ.....ខេដែល.....ឆ្នាំ២០០៩)

ខ្សែនៃ.....

ប្រភេទ :	ការងារ	សកម្មភាព	ការងារទី១		សាធារណការ	មុនទឹនចងក្រារ
			ប្រភេទ	ចំណាំ		
៩.		៩.១. ៩.២. ៩.....				
៩.		៩.១. ៩.២. ៩.....				
ប្រភេទ :						
iii.		iii.១. iii.២. iii.....				
iv.		iv.១. iv.២. iv.....				

ដែលការងារមួយនាក់នាមខេត្តពោធិ៍ ត្រូវប្រើប្រាស់ក្នុងសាធារណការ.....

នាមត្រូវប្រើប្រាស់ក្នុងសាធារណការ..... ខែ.....ឆ្នាំ២០០៩ ។

ទី៦.....ខែ.....ឆ្នាំ២០០៩
នាមត្រូវប្រើប្រាស់

២.៣.២. គាន់តិន្នន័យ និងអនុវត្តតា

បន្ទាប់ពីរៀបចំសេចក្តីព្រោះដែនការសកម្មភាពនេះ គណៈអភិបាល ត្រូវរៀបចំកិច្ចប្រជុំ “គណៈអភិបាល” ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រោះនៅទៅ បន្ទាប់ពីគណៈអភិបាលបានពិនិត្យ និងងារភាពសេចក្តីព្រោះនៅទៅ អភិបាល ក្នុងនាមគណៈអភិបាលរបស់ខ្លួន ត្រូវធ្វើលិខិតស្នើឡើងប្រចាំឆ្នាំ ដើម្បីដាក់បញ្ចូលរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញឱ្យកិច្ចិ៍របស់ក្រុមប្រឹក្សា របស់ខ្លួន។ លិខិតនេះត្រូវភ្តាប់ជាមួយអំពីកំណត់ហេតុប្រជុំគណៈអភិបាល ប្រចាំយករាយដើម្បីការរៀបចំសេចក្តីព្រោះដែនការសកម្មភាពនេះ និងសេចក្តីព្រោះដែនការសកម្មភាព។ រាល់ងកសារនានាចាំងនេះ ត្រូវភ្តាប់ជាមួយលិខិត អភិបាល ដែលត្រូវដែកជួនជាមួនដែលមានឱកក្រុមប្រឹក្សា។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាត្រូវពិនិត្យដែនការសកម្មភាព ដែលបានដាក់ជួន និងអនុម័តដែនការសកម្មភាពនេះ ប្រសិនបើក្រុមប្រឹក្សាយលំយើងថា ដែនការសកម្មភាពរយៈពេលបីខែនេះមានលក្ខណៈព្រឹមត្រូវ។ បីន្ទេះប្រសិនបើក្រុមប្រឹក្សាយលំយើងថា ការរៀបចំដែនការសកម្មភាពនេះមិនទាន់មានលក្ខណៈព្រឹមត្រូវគ្នប់ដ្រើងដោយ បុខ្នោះចេញសកម្មភាពសំខាន់ៗមួយចំនួន ក្រុមប្រឹក្សាត្រូវធ្វើការស្មោបញ្ចាក់ឡើតណាម ប្រអាធស្សីឱ្យគណៈអភិបាល ធ្វើការកែកម្លោងត្រូវឡើងវិញ ហើយក្រុមប្រឹក្សាត្រូវពិភាក្សា អនុម័តខ្សែមសាររំដែល បានកែសម្រួលនេះក្នុងកិច្ចប្រជុំនេះតែមួន។ និតិវិធីនៃការអនុម័តដែនការនេះ ត្រូវអនុវត្តតាមបញ្ហាដែលក្នុងក្រុមប្រឹក្សា។

២.៣.៣. គារង្រៀនជ្រើយ

បន្ទាប់ពីអនុម័ត ក្រុមប្រឹក្សាឌ្លោះថាតិវិធានការង្រៀនជ្រើយពីមានអំពី ផែនការសកម្មភាពរបស់ខ្លួន ។ គណៈអភិបាល ក្នុងនាមក្រុមប្រឹក្សា ន្វែរឃ្មើបច្ចេកទេស ដែលមានការង្រៀនជ្រើយអំពីផែនការសកម្មភាពនេះឱ្យបាននូវលំទេលាយដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

មង្គារាជាយដែលអាចង្រៀនជ្រើយពីមានទាំងនេះ មានដូចជា :

- ចិត្តជ្រើយលើភ្នាក់ពីមាននៅសាធារណជនកី បុសាលាមេត្ត
- បុសាលាប្រជុំ បុសាលាមេត្តកិ បុសាលាមេត្ត បុសាលាមេត្ត
- ចិត្តជ្រើយនៅតាមកន្លែងសម្របដោយធម្មោត ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា បុសាលាមេត្ត
- ង្រៀនជ្រើយតាមមង្គារាជាយដោយធម្មោត ។

២.៤. គារអនុវត្តដែលការសកម្មភាពរាយរាយ

គណៈអភិបាល និងអ្នកទេទិនបទខុសត្រូវក្នុងការអនុវត្ត និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តផែនការសកម្មភាពយ៉ែនៅក្នុងការង្រៀនជ្រើយ តាមដែនការដែលបានកំណត់ ។

ដើម្បីអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ អ្នកទេទិនបទខុសត្រូវ អនុវត្ត ត្រូវពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម :

- ត្រូវអនុវត្តតាមពេលវេលាដែលបានកំណត់ ដោយត្រូវឃ្មើបច្ចេកទេស ដែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហី ឬប្រចាំថ្ងៃខែរបស់ខ្លួន

- ប្រសិនបើមានករណិតធនធ្វាល់លាស់ អ្នកអនុវត្តត្រូវទំនាក់ទំនងសំយោបល់ដើរការតាមប្រព័ន្ធបញ្ជាចំណោះអភិបាល
- អ្នកអនុវត្តត្រូវតែមានការទទួលខុសត្រូវ និងគណនេយ្យភាពនូវអ្នកដែលខ្ចោនអនុវត្ត
- អនុវត្តសកម្មភាពទីមួយទៅលើរបស់ក្រុមប្រឹក្សា។

២.៥. ភាពសាធារណៈក្នុងតិតិត្ស និងជាយករាជន៍

គណៈអភិបាល ដោយមានជីនូយពីអ្នកពាក់ព័ន្ធ ត្រូវធ្វើការតាមដានលើការអនុវត្តដែនការសកម្មភាពយ៉ែ: ពេលបីខែរបស់ក្រុមប្រឹក្សា ហើយត្រូវធ្វើបាយការណិតិកម្មប្រចាំសាច្តាល្អរបស់ក្រុមប្រឹក្សាបស់ខ្លួន។ រាយការណិតិការវិកចំប្រើប្រាស់ ត្រូវប្រើប្រាស់ក្នុងទម្រង់គ្រឿងទី២ "ជួរចាយក្រោម" ។

ចុះថ្ងៃទី

នាយកដ្ឋាននគរបាលខេត្តបន្ទាន់បង្កើតនិងអភិវឌ្ឍន៍សម្រាប់ជាតិនគរបាល (ខេត្ត.....ជាន់ទី.....ខែ.....ឆ្នាំ.....)

ផ្សេងៗទី ៤ : ការរៀបចំដែនការសកម្មភាពការងាររបស់គ្រូមន្ទីក្រោម

ប្រភព :	បញ្ជីក្រោម	ពេលវេលា (ថ្ងៃ)		សង្គមបំពើទឹកប្រាកា	សង្គមសរុបរាយការណ៍
		ពី	ដល់		
១.១.					
១.២.					
១....					
២.១.					
២.២.					
២....					
ប្រភព :					
៣.១.					
៣.២.					
៣....					
៤.១.					
៤.២.					
៤....					

..... ថ្ងៃ ខែ ឆ្នាំ.....

អ្នកចូលរួមរាយ